



ធនាគារ កម្ពុជា អាស៊ី  
CAMBODIA ASIA BANK  
柬埔寨亚洲银行

# របាយការណ៍ ប្រចាំឆ្នាំ ២០២៤

# ធនាគារ កម្ពុជាធនស៊ី ចំកាត់



របាយការណ៍ប្រចាំឆ្នាំ  
២០២៤

## មាតិកា

ចក្ខុវិស័យនិងបេសកកម្ម .....	១
ចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុ.....	២
សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល .....	៥
សេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិ .....	៦
ប្រតិបត្តិការ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម .....	៩
យុទ្ធសាស្ត្រអាជីវកម្ម .....	១៣
អភិបាលកិច្ចសាជីវកម្ម .....	៣៣
អំពីរចនាសម្ព័ន្ធក្រុមហ៊ុន .....	៤០
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល .....	៤១
របាយការណ៍សវនករឯករាជ្យ.....	៤៦
របាយការណ៍ហិរញ្ញវត្ថុ	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ .....	៤៩
របាយការណ៍លទ្ធផលលម្អិត .....	៥០
របាយការណ៍បម្រែបម្រួលមូលធន .....	៥១
របាយការណ៍លំហូរសាច់ប្រាក់ .....	៥២
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....	៥៤

## ចក្ខុវិស័យរបស់យើង

គោលបំណងរបស់ធនាគារ កម្ពុជាអាស៊ី គឺដើម្បីបង្កើនប្រតិបត្តិការរបស់ធនាគារសម្រាប់ ចូលរួមកសាងជាតិ និងធានាអោយប្រជាជនកម្ពុជាទទួលបាននូវសេវាធនាគារពាណិជ្ជដែលមានអត្រាការប្រាក់ប្រកួតប្រជែង និងបង្កើនការសន្សំដើម្បីផ្តល់មូលនិធិឱ្យមានកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

## បេសកកម្មរបស់យើង

ធនាគារ កម្ពុជាអាស៊ី នឹងនៅតែជាធនាគារពាណិជ្ជដែលមានភាពរឹងមាំ និងស្ថេរភាព។ តាមរយៈបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ រួសរាយរាក់ទាក់ សុភាពរាបសា និងមាន ចំណេះដឹង។ យើងនឹងផ្តល់ជូននូវផលិតផល និងសេវាកម្មដែលជាតម្រូវការនៃទីផ្សារដែលស្ថិតនៅក្នុងលក្ខណៈតម្រង់ទិសផ្តល់ជាផលចំណេញដល់ប្រជាជន។ យើងនឹងបន្តភាពខ្លាំងក្នុងការផ្តល់សេវាសម្រាប់អាជីវកម្ម និងផ្នែកទីផ្សារអតិថិជននៅក្នុងតំបន់ពាណិជ្ជកម្មរបស់យើងទាំងមូល។

## គុណតម្លៃស្នូល



## ចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុ

គិតត្រឹមបំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ	២០២៤	២០២៣	២០២២	២០២១	២០២០
<b>លទ្ធផលប្រតិបត្តិការ (ពាន់ដុល្លារអាមេរិក)</b>					
ចំណូលពីការប្រាក់ - សុទ្ធ	២,៦៤០	៣,៧០៦	៣,៣២៥	២,៤០៥	២,៥៩៧
ចំណូលមិនមែនការប្រាក់	៣,១៦៨	៤,៨៨៤	៤,១០១	២,៣៥៤	៤,៩២៤
ចំណូលប្រតិបត្តិការសរុប - សុទ្ធ	៥,៨០៨	៨,៥៩១	៧,៤២៧	៤,៧៥៩	៧,៥២១
ចំណាយប្រតិបត្តិការផ្សេងទៀតសរុប	(៨,១៣៤)	(៦,៤០៧)	(៦,៦៧៣)	(៥,៥៦៥)	(៥,២៩៨)
ចំណេញប្រតិបត្តិការមុនការខាតបង់ឥណទាន ដែលរំពឹងទុក/និងចំណាយពន្ធលើប្រាក់ចំណូល	(២,៣២៥)	២,១៨៣	៧៥៣	(៨០៧)	២,២២៣
ការខាតបង់ឥណទានដែលរំពឹងទុក / ការខាតបង់លើឱនភាពចំពោះឥណទាន	៩៥	(៦២៦)	(១២៨)	(១៣៦)	(៨២៤)
ចំណេញសុទ្ធ	(២,៤៨២)	១,៥៣៧	៦២៥	(៩៧៦)	៥១០
<b>របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ពាន់ដុល្លារអាមេរិក)</b>					
ឥណទាន	៨១,៨២៣	៨៣,៧៨៥	៧៨,៧៦៣	៧៥,២៤៩	៦០,១៨៤
ប្រាក់ឧបត្ថម្ភសម្រាប់ការខាតបង់ឥណទាន ដែលរំពឹងទុក / ប្រាក់ឧបត្ថម្ភសម្រាប់គណនីជាប់សង្ស័យ	២,២៩៥	២,៦៩១	២,០៦៥	១,៩៣៥	១,៨០១
ឥណទានមិនដំណើរការ NPL ដុល	៥,៥២២	៥,២១៨	២,៤៩៧	១,៥៩៨	២,៩១៧
ទ្រព្យសកម្មសរុប	២៥៨,០៤៥	២២១,៤៣២	២០៩,៤៩៤	១៩៤,៨១៩	១៩៦,៦៣១
ប្រាក់បញ្ញើ	១៦៤,៤៦២	១២៨,៥១៥	១១៧,៦២៨	១០៤,២៦៦	៩៥,៦៧៨
បំណុលសរុប	១៧២,៤២៣	១៣៣,៣២៨	១២២,៧៥៧	១០៨,៨០១	១០៩,៦៣៨
មូលធនសរុប	៨៥,៦២១	៨៨,១០៤	៨៦,៧៣៦	៨៦,០១៨	៨៦,៩៩៣

គិតត្រឹមបំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ	២០២៤	២០២៣	២០២២	២០២១	២០២០
<b>សូចនាករលទ្ធផល</b>					
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (ROA)	-0.៩៦%	0.៦២%	0.៣៤%	-0.៥០%	0.២៧%
អនុបាតចំណេញធៀបនឹងដើមទុនមធ្យម (ROE)	-២.៩០%	១.៥៥%	0.៨៣%	-១.១២%	0.៦១%
ចំណេញការប្រាក់សុទ្ធ (NIM)	២៤.៣៥%	៤១.០២%	៤២.៦៧%	៥០.៥៣%	៣៤.៥៣%
<b>អនុបាតគុណភាពទ្រព្យសកម្ម / អនុបាតគោលនយោបាយហិរញ្ញវត្ថុ</b>					
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	៤៧.៤៥%	៦២.១០%	៦៦.៩៣%	៧២.១៧%	៦២.៩០%
អនុបាតឥណទានមិនដំណើរការដុល ធៀបនឹងឥណទានសរុប	៦.៧៥%	៦.២៣%	៣.១៧%	២.១២%	៤.៨៥%
អនុបាតសាធនភាពមូលធន	៤៧.៦៥%	៥៩.៦៨%	៧២%	៨៤.៧៥%	៩១.២១%

## **ធនាគារ កម្ពុជា អាស៊ី ជាធនាគារប្រកបដោយចីរភាព**

ធនាគារ កម្ពុជាអាស៊ី ប្រតិបត្តិការអាជីវកម្មស្របទៅនឹង គោលការណ៍នៃធនាគារ ប្រកបដោយចីរភាពស្ថិតក្រោមអភិបាលកិច្ចសាជីវកម្មល្អការគ្រប់គ្រងហានិភ័យ សម ស្រប និងការគ្រប់គ្រងថ្លៃចំណាយយ៉ាងមានប្រសិទ្ធភាព ដើម្បីពង្រឹងសិទ្ធិអំណាច ដល់ជីវិតរស់នៅ និងអាជីវកម្មរបស់អតិថិជន។ យើងផ្តល់អាទិភាពដល់ការផ្តល់ជូន នូវដំណោះស្រាយសរុបជាមួយនឹង សេវាប្រកបដោយការយកចិត្តទុកដាក់និងបរិយាប័ន្ន ដោយប្រកាន់ខ្ជាប់ទៅនឹងយុទ្ធសាស្ត្រផ្តោតលើអតិថិជន ព្រមទាំងតាំងចិត្តក្នុងការផ្តល់ ជូននូវបទពិសោធន៍អតិថិជនល្អឥតខ្ចោះ។ តាមរយៈការដឹកនាំដោយយុទ្ធសាស្ត្ររបស់ ធនាគារ កម្ពុជា អាស៊ី នៃការសម្រេចឱ្យបាននូវកំណើន និងការបង្កើតផលចំណេញរយៈ ពេលវែងប្រកបដោយចីរភាព ការបង្កើតបទដ្ឋាន និងការអនុវត្តអន្តរជាតិ គឺត្រូវបាន ដាក់បញ្ចូលទៅក្នុងប្រតិបត្តិការទាំងអស់របស់ពួកយើងជាផ្នែកមួយនៃ DNA ដោយ ធានាបាននូវអត្ថប្រយោជន៍អតិបរមាសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

**ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល**

នៅឆ្នាំ ២០២៤ ធនាគារ កម្ពុជាអាស៊ី បានរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការកើនឡើង នៃចំនួនអតិថិជននិងទ្រព្យសកម្មរបស់យើង។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជម្រើស ហិរញ្ញវត្ថុដ៏សំបូរបែបគួបផ្សំនឹងការយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការអតិថិជន ដែលកត្តាទាំងនេះគឺជាចលករក្នុងការជួយជំរុញភាពជោគជ័យរបស់យើង។ លើសពីនេះទៅទៀត ការផ្លាស់ប្តូរតាមបែបឌីជីថលរបស់យើងបានធ្វើយើងអាចពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ និងធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលជាងមុន។ ទិដ្ឋភាពហិរញ្ញវត្ថុកំពុងវិវឌ្ឍឥតឈប់ឈររួមទាំងបញ្ហាប្រឈមកើតឡើងថ្មីជាច្រើន។ នៅក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ច ពិភពលោកបានជួបប្រទះនូវបម្រែបម្រួលគួរអោយកត់សម្គាល់ហើយបដិវត្តន៍ឌីជី បាននាំឱ្យមានការប្រកួតប្រជែងកើនឡើង។ យ៉ាងណាមិញយើងចាត់ទុកបញ្ហាប្រឈមទាំងនេះថាជាឱកាសដើម្បីរីកចម្រើននិងធ្វើឱ្យប្រសើរឡើង។ តាមរយៈការសម្របខ្លួនទៅនឹងការប្រែប្រួលនេះ ធនាគារ កម្ពុជាអាស៊ី បានរក្សាភាពធន់ និងមានការតាំងចិត្តខ្ពស់ ដើម្បីសម្រេចបានចក្ខុវិស័យរបស់ខ្លួន។

នៅពេលយើងក្រឡេកមើលទៅអនាគត ទិសដៅយុទ្ធសាស្ត្ររបស់យើងគឺផ្តោតលើសសរស្តម្ភចំនួនពីរ៖

- គំនិតច្នៃប្រឌិតផ្តោតលើអតិថិជន៖ យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យាទំនើប និងការវិភាគទិន្នន័យដើម្បីយល់កាន់តែច្បាស់ និងបម្រើតម្រូវការអតិថិជនរបស់យើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ទំនើបៗ ផ្សេងទៀតយើងមានគោលបំណងផ្តល់នូវបទពិសោធន៍ធនាគារផ្ទាល់ខ្លួនប្រកបដោយភាពរលូន និងសុវត្ថិភាព។
- កំណើនប្រកបដោយនិរន្តរភាព៖ ធនាគារ កម្ពុជាអាស៊ី ទទួលស្គាល់សារៈសំខាន់នៃការអនុវត្តផ្សារកិច្ចប្រកបដោយ ការទទួលខុសត្រូវ និងនិរន្តរភាព។ យើងប្តេជ្ញាគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាហើយនឹងផ្តល់អាទិភាពដល់ការវិនិយោគលើគំនិតផ្តួចផ្តើមបែបតងការដាក់បញ្ចូលហិរញ្ញវត្ថុ និងការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម។

របាយការណ៍ប្រចាំឆ្នាំ ២០២៤ គឺជាចំណុចសំខាន់មួយនៅក្នុងដំណើររបស់ ធនាគារ កម្ពុជាអាស៊ី។ យើងមានមោទនភាពចំពោះ សមិទ្ធផលរបស់យើង ហើយនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវគុណតម្លៃមិនអាចកាត់ថ្លៃបានដល់អតិថិជនម្ចាស់ភាគហ៊ុននិងសហគមន៍របស់យើង។ ដោយផ្តោតលើការច្នៃប្រឌិតដែលផ្តោតលើអតិថិជនកំណើនប្រកបដោយនិរន្តរភាព និងការពង្រីកវិសាលភាពនៅក្នុងតំបន់យើងមានទំនុកចិត្តថា ធនាគារ កម្ពុជាអាស៊ី នឹងបន្តរីកចម្រើន និងរួមចំណែកដល់ភាពសុខដុមរម្យនានានៃតំបន់។ ទាំងអស់គ្នាយើងអាចកសាងភាពសប្បុរសប្បវេណីនៃហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងនៅពេលអនាគតសម្រាប់ទាំងអស់គ្នា។

ដោយក្តីគោរព



**វ៉ា ជាឡុត**  
ប្រធានក្រុមប្រឹក្សា



### សារលិខិតរបស់នាយកប្រតិបត្តិ

ឆ្នាំ ២០២៤ គឺជាវឌ្ឍនភាពដ៏សំខាន់មួយសម្រាប់ ធនាគារ កម្ពុជាអាស៊ី។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការ បង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់យើង ដែលជាឯកសារឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះ តម្លាភាព គណនេយ្យភាពនិងការបន្តភាពជោគជ័យរបស់អតិថិជន និងម្ចាស់ភាគហ៊ុនរបស់យើង។ សារនេះ នឹងរៀបរាប់ពីសមិទ្ធផលសំខាន់ៗ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ និងទស្សនវិស័យនាពេលអនាគតរបស់យើង ខណៈ ពេលដែលការទទួលស្គាល់បរិយាកាសសេដ្ឋកិច្ចថាមវន្តដែលយើងកំពុងធ្វើប្រតិបត្តិការ។

#### ការឆ្លុះបញ្ចាំងពីឆ្នាំនៃវឌ្ឍនភាព

ទោះបីជាមានស្ថានភាពសេដ្ឋកិច្ចសកលបានរងផលប៉ះពាល់ដោយការបម្រែបម្រួល និងហានិភ័យមួយចំនួន ដែលមិនអាចកំណត់បានក៏ដោយ ក៏កម្ពុជាបានបង្ហាញភាពធន់របស់ខ្លួនគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ២០២៤ នេះ។ ឆ្លើយតបទៅនឹងភាពខ្លាំងរបស់ប្រទេសកម្ពុជានេះ ធនាគារកម្ពុជាអាស៊ី សម្រេច បាននូវវឌ្ឍនភាពគួរឱ្យ កត់សម្គាល់លើវិស័យសំខាន់ៗមួយចំនួន៖

- **ប្រតិបត្តិការហិរញ្ញវត្ថុដ៏រឹងមាំ៖** យើងបានកត់ត្រានូវកំណើនគួរឱ្យកត់សម្គាល់ ដែលជំរុញដោយការ គ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន ការពង្រីកយុទ្ធសាស្ត្រ និងការយកចិត្តទុកដាក់លើ ការ ផ្តល់សេវាអតិថិជនពិសេស។ ផលចំរើនប្រាក់កម្ចីរបស់យើងបានកើនឡើងពីមួយពេលទៅ មួយ ពេលដែល ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់ការរីកចម្រើនរបស់ប្រជាពលរដ្ឋនិង ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។
- **ពង្រីកលទ្ធភាព និងអាចរៀបចំប្រើប្រាស់បាន៖** យើងបានបន្តពង្រីកបណ្តាញសាខារបស់យើងដោយ បើក ទីតាំងថ្មីនៅក្នុងតំបន់រីកចម្រើនសំខាន់ៗ។ លើសពីនេះ យើងបានបណ្តាក់ទុនយ៉ាងច្រើនទៅលើ បច្ចេកវិទ្យាធនាគារឌីជីថល ការធ្វើឱ្យប្រសើរឡើងនូវមុខងារផ្សេងៗសម្រាប់អ្នកប្រើប្រាស់ ការធ្វើឱ្យ ធនាគារកាន់តែមានភាពងាយស្រួល និងអាចប្រើប្រាស់បានសម្រាប់អតិថិជនរបស់យើង ជាពិសេស នៅក្នុងសហគមន៍ជនបទ។
- **បង្កើនភាពងាយស្រួលជូនអតិថិជន៖** យើងទទួលស្គាល់ថាភាពជោគជ័យរបស់យើងត្រូវបានត ភ្ជាប់ដោយផ្ទាល់ទៅនឹងការពេញចិត្តរបស់អតិថិជនរបស់យើង។ យើងបានអនុវត្តគំនិតផ្តួចផ្តើមជា ច្រើនដើម្បីកែលម្អ សេវាកម្មអតិថិជន រួមទាំងកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិករបស់យើង និង ដំណើរការសម្រួលដើម្បី ធានាបាននូវការផ្តល់សេវាបំរើស និង ប្រកបដោយប្រសិទ្ធភាព។ យន្តការ មតិកែលម្អរបស់អតិថិជនត្រូវបាន ធ្វើឱ្យប្រសើរឡើង ដែលអនុញ្ញាតឱ្យយើងកែលម្អជាបន្តបន្ទាប់ និងកែសម្រួលការផ្តល់ជូនរបស់យើងដើម្បី បំពេញតាមតម្រូវការ។
- **ការប្តេជ្ញាចិត្តផ្តល់នូវសេវាធនាគារប្រកបដោយនិរន្តរភាព៖** យើងប្តេជ្ញាធ្វើសមាហរណកម្មគោលការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ទៅក្នុង ប្រតិបត្តិការធុរកិច្ចស្នូលរបស់យើង។ នៅឆ្នាំ ២០២៤ យើង បានបង្កើនការចូលរួមរបស់យើងជាមួយ នឹងគម្រោងលើកកម្ពស់វិស័យកសិកម្មប្រកបដោយ និរន្តរភាព ថាមពលកកើតឡើងវិញ និងការដាក់ បញ្ចូលផ្នែកហិរញ្ញវត្ថុសម្រាប់សហគមន៍ដែលខ្វះខាតលទ្ធភាពទទួលបានសេវាគ្រប់គ្រាន់។

ការប្តេជ្ញាចិត្តនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែងរបស់យើង ក្នុងការរួមចំណែកដល់ប្រទេស កម្ពុជា ប្រកបដោយវិបុលភាព និងនិរន្តរភាព។

**គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍សំខាន់ៗ**

ភាពជោគជ័យរបស់យើងក្នុងឆ្នាំ ២០២៤ ត្រូវបានគាំទ្រដោយគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រជាច្រើនដែលយើង បាន អនុវត្តពេញមួយឆ្នាំ៖

- **កំណែទម្រង់តាមបែបប្តូរឌីជីថល៖** យើងបានកំណត់អាទិភាពនៃការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើន ប្រសិទ្ធភាព ប្រតិបត្តិការ កែលម្អបទពិសោធន៍អតិថិជន និងពង្រីកលទ្ធភាពរបស់យើង។ យើងបាន ចាប់ផ្តើមផលិតផល និងសេវាកម្មជាច្រើន ដោយផ្តល់ជូនអតិថិជនរបស់យើងនូវការគ្រប់គ្រង និង ភាពងាយស្រួលកាន់តែច្រើន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ យើងក៏បានវិនិយោគលើ វិធានការសន្តិសុខតាមអ៊ីនធឺណិតដើម្បីការពារទិន្នន័យរបស់អតិថិជនរបស់យើង និងធានាសុវត្ថិភាព ឌីជីថលរបស់យើង។
- **ការគ្រប់គ្រងហានិភ័យនិងអនុលោមភាព៖** យើងបានពង្រឹងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់យើង ដើម្បី កាត់បន្ថយហានិភ័យដែលអាចកើតមាន និងធានាបាននូវការអនុលោមតាមតម្រូវការបទ ប្បញ្ញត្តិ។ យើងបានពង្រឹងកម្មវិធីអនុលោមភាពរបស់យើងដើម្បីធានាថាយើងប្រកាន់ខ្ជាប់នូវស្តង់ដារ ខ្ពស់បំផុតនៃក្រមសីលធម៌ និងការអនុលោមតាមបទប្បញ្ញត្តិ។
- **ការអភិវឌ្ឍន៍ទេពកោសល្យ៖** យើងជឿជាក់យ៉ាងមុតមាំថាបុគ្គលិករបស់យើងគឺជាទ្រព្យដ៏សំខាន់ បំផុតរបស់យើង។ យើងបានវិនិយោគទៅលើការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ដើម្បីបង្កើនជំនាញ និងចំណេះដឹងរបស់បុគ្គលិករបស់យើងផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការផ្តល់សេវាកម្មពិសេស ដល់អតិថិជនរបស់យើង។ យើងក៏បានលើកកម្ពស់ការធ្វើពិពិធកម្ម និងការរួមបញ្ចូលនៅក្នុងកម្លាំង ការងាររបស់យើង ការបង្កើតបរិយាកាសការលើកកម្ពស់ និងការចូលរួមដែលធ្វើអោយបុគ្គលិកទាំង អស់អាចរីកចម្រើនបាន។
- **ភាពជាដៃគូនិងកិច្ចសហការ៖** យើងបានស្វែងរកភាពជាដៃគូ និងការសហការយ៉ាងសកម្មជាមួយ ស្ថាប័នផ្សេងទៀត ដើម្បីពង្រីកលទ្ធភាពរបស់យើង និងផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផល និងសេវាកម្មដ៏ទូលំទូលាយ។ យើងបានចាប់ដៃគូជាមួយអង្គការជាច្រើនមជ្ឈមណ្ឌលអប់រំ និង ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវលទ្ធភាពទទួលបានបច្ចេកវិទ្យា និង ដំណោះស្រាយទំនើបៗ។

**ការសម្លឹងឆ្ពោះទៅមុខ៖ ការរៀបចំអនាគតដោយទំនុកចិត្ត**

នៅពេលយើងសម្លឹងឆ្ពោះទៅមុខឆ្នាំ ២០២៥ យើងទទួលស្គាល់ថាទិដ្ឋភាពសេដ្ឋកិច្ចនឹងបន្តវិវត្ត។ ខណៈពេល ដែល បញ្ហាប្រឈមនឹងកើតមាន យើងមានទំនុកចិត្តថា ធនាគារ កម្ពុជាអាស៊ី ស្ថិតនៅក្នុងជំហរដ៏រឹងមាំក្នុងការ កំណត់ពីបញ្ហាប្រឈមទាំងនេះ និងប្រែក្លាយទៅជាឱកាសដើម្បីរីកចម្រើន។ អាទិភាពយុទ្ធសាស្ត្ររបស់ យើងសម្រាប់ឆ្នាំខាងមុខរួមមាន៖

- **ការបន្តកំណែទម្រង់តាមបែបឌីជីថល៖** យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់យើង បង្កើនភាពងាយស្រួលជូនអតិថិជន និងពង្រីកលទ្ធភាពដែលអាចប្រើប្រាស់ផលិត និងសេវាកម្មរបស់យើង។ យើងគ្រោងនឹងដាក់ដំណើរការផលិតផល និងសេវាកម្មជាច្រើនដើម្បីសម្រួលដំណើរការផ្តល់ប្រាក់កម្ចីរបស់យើង និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អតិថិជនរបស់យើងក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ។
- **ពង្រីកទីផ្សារថ្មី៖** យើងនឹងស្វែងរកឱកាសដើម្បីពង្រីកទីផ្សាររបស់យើងនៅក្នុងទីផ្សារថ្មីទាំងក្នុងស្រុក និងក្នុងតំបន់។ យើងជឿជាក់ថាវិស័យ SME គឺជាវិស័យមួយដែលមានសក្តានុពលគួរអោយកត់សម្គាល់ ហើយយើងនឹង ផ្តោតខិតខំប្រឹងប្រែងរបស់យើងលើការអភិវឌ្ឍផលិតផល និងសេវាកម្មដែលបំពេញតម្រូវ ការជាក់លាក់នៃទីផ្សារទាំងនេះ។
- **ការពង្រឹងម៉ាកយីហោរបស់យើង៖** យើងនឹងបន្តវិនិយោគលើម៉ាកយីហោរបស់យើង ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់យើងដែលជាដៃគូហិរញ្ញវត្ថុដែលមានទំនុកចិត្តនិងអាចជឿជាក់បាន។ យើងនឹងផ្តោតលើការផ្តល់ សេវាដ៏ល្អឥតខ្ចោះជូនអតិថិជន ការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយអតិថិជន និងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់យើងចំពោះការផ្តល់នូវសេវាធនាគារប្រកបដោយនិរន្តរភាព។
- **ការវិនិយោគលើបុគ្គលិករបស់យើង៖** យើងនឹងបន្តវិនិយោគលើបុគ្គលិករបស់យើង ដោយផ្តល់ឱ្យពួកគេនូវ ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ។ យើងក៏នឹងផ្តោតលើការទាក់ទាញ និងរក្សាបាននូវទេពកោសល្យកំពូលដោយធានាថា យើងមានជំនាញ និងទេសកោសល្យ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាពេលអនាគត។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជន ម្ចាស់ភាគហ៊ុន បុគ្គលិក និងដៃគូរបស់យើង សម្រាប់ការគាំទ្រ និងការយកចិត្តទុកដាក់ជាបន្តបន្ទាប់។ ឆ្នាំ ២០២៤ គឺជាឆ្នាំនៃសមិទ្ធផលសំខាន់ៗ ហើយភាពជោគជ័យទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រុមការងារធនាគារ កម្ពុជាអាស៊ី ទាំងមូល។ យើងមានទំនុកចិត្តថាយើងមានជំហរដ៏រឹងមាំ ក្នុងការបន្តភាពរីកចម្រើនរបស់យើង និងផ្តល់គុណតម្លៃដល់ភាគីពាក់ព័ន្ធរបស់យើង។ យើងនៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងផ្តល់សិទ្ធិ អំណាចដល់អតិថិជនរបស់យើងក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់

Wong Tow Fock  
នាយកប្រតិបត្តិ ធនាគារ កម្ពុជាអាស៊ី

# ប្រតិបត្តិការ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម

## ១. ទិដ្ឋភាពទូទៅនៃបរិយាកាសប្រតិបត្តិការ ជីវប្រតិបត្តិធនាគារ

ធនាគារ កម្ពុជាអាស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជាដែលប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់អំណាចដល់សហគមន៍តាមរយៈដំណោះស្រាយធនាគារប្រកបដោយភាពច្នៃប្រឌិត។ ជាមួយនឹង មូលដ្ឋានគ្រឹះដ៏រឹងមាំដែលឈរលើគោលការណ៍សុចរិតភាព និងការយកចិត្តទុកដាក់ចំពោះអតិថិជន ធនាគារ កម្ពុជាអាស៊ី បន្តពង្រីកវិសាលភាពរបស់ខ្លួន និងលើកកម្ពស់សេវាកម្មរបស់ខ្លួនដើម្បីបំពេញតម្រូវការដែល កំពុងរីកចម្រើននៃទីផ្សារកម្ពុជា។

ធនាគារ កម្ពុជាអាស៊ី ផ្តល់ជូននូវបណ្តាផលិតផល និងសេវាកម្មបុគ្គលដ៏ទូលំទូលាយ រួមទាំងគណនីសន្សំ គណនីចរន្ត ប្រាក់បញ្ញើមានកាលកំណត់ ប្រាក់កម្ចីផ្ទាល់ខ្លួន និងប័ណ្ណឥណទាន។ យើងប្តេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីជួយបុគ្គលម្នាក់ៗឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។

ធនាគារ កម្ពុជាអាស៊ី គឺជាដៃគូដែលខិតខំប្រឹងប្រែងសម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs) ដោយ ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីគាំទ្រដល់កំណើន និងការពង្រីកធុរកិច្ចរបស់ពួកគេ។ សេវាកម្មធនាគារ SME របស់យើងរួមមាន កម្ចីធុរកិច្ច ប្រាក់កម្ចីទិញផ្ទះ កម្ចីថយន្ត កម្ចីទាន់ចិត្ត និងហិរញ្ញវត្ថុ ពាណិជ្ជកម្ម។ យើងស្វែងយល់អំពីបញ្ហាដែលសហគ្រាសធុនតូច និងមធ្យមកំពុងប្រឈមហើយយើងប្តេជ្ញា ផ្តល់ធនធានហិរញ្ញវត្ថុ និងជំនាញដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យ។

ធនាគារ កម្ពុជាអាស៊ី ប្តេជ្ញាផ្តល់សេវាធនាគារងាយស្រួល និងអាចប្រើប្រាស់បានតាមរយៈ ប្រព័ន្ធដីជីថល ប្រកបដោយភាពច្នៃប្រឌិត។ ដំណោះស្រាយធនាគារតាមអ៊ីនធឺណិត និងទូរស័ព្ទចល័តរបស់យើងអនុញ្ញាតឱ្យ អតិថិជនគ្រប់គ្រងគណនីរបស់ពួកគេធ្វើការទូទាត់ និងផ្ទេរប្រាក់ដោយសុវត្ថិភាព និងងាយស្រួលពីគ្រប់ ទីកន្លែង ក្នុងពិភពលោក។

ជាងនេះទៅទៀតនោះ ធនាគារ កម្ពុជាអាស៊ី បានពង្រីកការិយាល័យកណ្តាលរបស់ខ្លួននូវទំហំទ្វេដង ទៅលើ ទំហំបច្ចុប្បន្ន ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួល សម្រាប់សកម្មភាពធុរកិច្ច និងធ្វើឱ្យប្រសើរឡើងនូវស ម្ភារៈបរិក្ខាធនាគារ ក្នុងចាប់យកចំណែកធុរកិច្ចថ្មីៗ ដែលមានដូចជា អតិថិជន VIP Banking និងម្ចាស់ធុរកិច្ច ខ្នាតតូច និងមធ្យមផងដែរ។

## ២. ប្រតិបត្តិការធុរកិច្ច

ធនាគារ កម្ពុជាអាស៊ី គឺជាធនាគារពាណិជ្ជឈ្មោះមុខគេនៅកម្ពុជា ដែលមានបណ្តាញសាខា បញ្ជីប្រតិបត្តិការ និង ម៉ាស៊ីនអេធីអឹមដែលគ្រប់ដណ្តប់ពេញផ្ទៃប្រទេស។ ទីតាំងយុទ្ធសាស្ត្ររបស់ធនាគារនៅក្នុងប្រទេស កម្ពុជាផ្តល់ឱ្យនូវអត្ថប្រយោជន៍ប្រកួតប្រជែងល្អឥតខ្ចោះ ដែលអាចធ្វើឱ្យធនាគារផ្តល់ជូននូវផលិតផល និង សេវាកម្មជូនអតិថិជនគ្រប់ស្រទាប់ រាប់ចាប់ពីសហគ្រាសធុនតូច និងមធ្យម (SMEs) រហូតដល់សាជីវកម្មធំ ក៏ដូចជា អតិថិជនបុគ្គលផងដែរ។

ការសម្រេចចិត្តរបស់ ធនាគារ កម្ពុជាអាស៊ី ក្នុងការបង្កើតប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឆ្លុះ បញ្ចាំងពីការទទួលស្គាល់របស់ខ្លួននូវគុណសម្បត្តិ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើ តម្រូវការសេវា ធនាគារ របស់ធុរកិច្ច និងប្រជាជនកម្ពុជា។ សាខារបស់ធនាគារមានទីតាំងនៅទីក្រុងធំៗ និងទីប្រជុំជនខេត្ត ដោយធានា ថាអតិថិជនអាចទទួលបានសេវាធនាគារ នៅគ្រប់ទីកន្លែងដែលពួកគេរស់នៅ។

ប្រតិបត្តិការធុរកិច្ចរបស់ធនាគារកម្ពុជាអាស៊ីនៅកម្ពុជា អនុញ្ញាតឱ្យធនាគារនេះបម្រើអតិថិជនចម្រុះ និងទទួល បានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។ បណ្តាញសាខា បញ្ជីប្រតិបត្តិការ និង ម៉ាស៊ីន ATM ដ៏ធំទូលាយរបស់ធនាគារនៅទូទាំងប្រទេសភាពជាដៃគូជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ផ្សេងទៀតនៅក្នុងតំបន់ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់កំណើននៃសហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យវាក្លាយជាតួអង្គសំខាន់ក្នុងវិស័យធនាគារ របស់ប្រទេស។ នៅពេលដែលកម្ពុជាបន្តអភិវឌ្ឍ និងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ ធនាគារ កម្ពុជាអាស៊ី មានទីតាំងល្អក្នុងការជួយដល់កំណើននេះ និងរួមចំណែកដល់ភាពជោគជ័យសេដ្ឋកិច្ចរបស់ ប្រទេស។

**៣. លទ្ធផល**

**ហិរញ្ញវត្ថុ**

**រចនាសម្ព័ន្ធចំណូលរបស់ ធនាគារ កម្ពុជា អាស៊ី**

រចនាសម្ព័ន្ធចំណូលរបស់ធនាគារ កម្ពុជា អាស៊ី សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ គឺមានដូចខាងក្រោម៖

(ពាន់ដុល្លារអាមេរិក)

	២០២៤		២០២៣		២០២២	
	ចំនួនទឹកប្រាក់	%	ចំនួនទឹកប្រាក់	%	ចំនួនទឹកប្រាក់	%
ចំណូលពីការប្រាក់សរុប	១០.៨៤៤		៩.០៣៧		៧.៧៩៤	
ចំណាយការប្រាក់សរុប	៨.២០៤		៥.៣៣០		៤.៤៦៩	
ចំណូលពីការប្រាក់សរុប - សុទ្ធ	២.៦៤០	៤៥%	៣.៧០៦	៤៣%	៣.៣២៥	៤៤%
ចំណូលមិនមែនការប្រាក់សរុប	៣.១៦៨	៥៥%	៤.៨៨៤	៥៧%	៤.១០១	៥៥%
ចំណូលប្រតិបត្តិការសរុប - សុទ្ធ	៥.៨០៨	១០០%	៨.៥៩១	១០០%	៧.៤២៧	១០០%


**ប្រតិបត្តិការ**

នៅក្នុងឆ្នាំ២០២៤ ធនាគារ កម្ពុជាអាស៊ី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចជាបន្តបន្ទាប់ និងបន្តផ្តល់ឥណទានដល់អតិថិជន។ យើងបានដាក់ចេញ និងបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រសំខាន់ៗដូចជា៖

- ១) ការដំឡើងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- ២) ការពង្រីកផលបត្រប្រាក់បញ្ញើលក់រាយ និង
- ៣) ការបង្កើនទ្រព្យសកម្មនៅតាមក្រុមគោលដៅអាជីវកម្មធុនមីក្រូ តូច និងមធ្យម

# យុទ្ធសាស្ត្រអាជីវកម្ម

យុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី គឺក្លាយជាធនាគារបញ្ញានិម្មិត ដើម្បីបម្រើគ្រប់តម្រូវការសេវាធនាគារប្រចាំថ្ងៃ ជូនអតិថិជន





**១. ប្រាក់បញ្ញើ**

នៅឆ្នាំ ២០២៤ ធនាគារ កម្ពុជាអាស៊ី បានរក្សាប៉ុស៊ីសិនសន្ទនីយភាពដ៏រឹងមាំពេញមួយឆ្នាំ។ យើងក៏បានអនុលោមតាមយ៉ាងពេញលេញនូវអតិរេកប្រាក់បម្រុងកាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជាទាំងប្រាក់រៀល និងរូបិយប័ណ្ណបរទេស។ ធនាគារបានបន្តពង្រឹងមូលដ្ឋានផ្តល់ទុនរបស់ខ្លួនតាមរយៈការធ្វើពិពិធកម្មនិងការលាយបញ្ចូលគ្នាដ៏ចម្រុះនៃប្រាក់បញ្ញើរបស់អតិថិជន និងកម្ចីតាមស្ថាប័នយុទ្ធសាស្ត្រ។ យុទ្ធសាស្ត្រផ្តល់ទុនរបស់យើងនៅតែផ្តោតលើការរក្សាភាពធន់ និងភាពបត់បែនក្នុងបរិយាកាសហិរញ្ញវត្ថុប្រកបដោយថាមវន្តខណៈពេលដែលធានាបាននូវ ការអនុលោមតាមស្តង់ដារប្រុងប្រយ័ត្ន ដែលកំណត់ដោយ ធនាគារជាតិនៃកម្ពុជា (NBC)។

**២. ឥណទានរបស់សន្តាន់ចិត្ត**

ធនាគារ កម្ពុជាអាស៊ី បានធ្វើការបែងចែកកញ្ចប់មូលនិធិពិសេសដែលមានចំនួនទឹកប្រាក់២០ លានដុល្លារអាមេរិកជាកញ្ចប់ឥណទានសំរាប់ស្តារអាជីវកម្មដែលប៉ះពាល់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអាជីវកម្មដែលត្រូវការមូលនិធិបន្ទាន់សម្រាប់ការបន្តប្រតិបត្តិការអាជីវកម្មនិងផ្តល់ជូនការងារដល់និយោជិតរបស់ពួកគាត់។ កញ្ចប់ឥណទាននេះបានជួយដល់អតិថិជនឱ្យបន្តអាជីវកម្មតាមរយៈការដាក់ឱ្យអនុវត្តនូវវិធីសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗសម្រាប់ការធ្វើអាជីវកម្ម។

**៣. ការផ្តោតលើអតិថិជន**

**អតិថិជន និងសេវាកម្ម**

ធនាគារ កម្ពុជាអាស៊ី បន្តពង្រឹងគំរូអាជីវកម្មរបស់ខ្លួន ពោលគឺយុទ្ធសាស្ត្រផ្តោតលើអតិថិជន ដែលធនាគារផ្តោតលើការផ្តល់ជូននូវសេវាកម្មកែតម្រូវតាមបុគ្គលដើម្បីបំពេញតាមតម្រូវការសេវាហិរញ្ញវត្ថុតាមរយៈធនាគារសម្រាប់អាជីវកម្មធុនតូច មធ្យម ធំ និងប្រជាពលរដ្ឋទូទៅដែលយើងដឹងយ៉ាងច្បាស់តាមរយៈក្រុមស្រាវជ្រាវទីផ្សាររបស់យើង។ នាឆ្នាំ២០២៤ យើងបានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់ជំនួយដោយផ្ទាល់ ឬដោយប្រយោល ជូនដល់ក្រុមទាំងអស់នៃអតិថិជនរបស់យើងដើម្បីអោយពួកគាត់អាចរក្សាជីវភាព និងអាជីវកម្មរបស់ពួកគាត់នៅក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាណាមួយ។ លើសពីនេះយើងបានផ្តល់នូវសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ និងបរិយាប័ន្នដែលបានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្ត និងជាធនាគារប្រតិបត្តិការចម្បងរបស់អតិថិជនផងដែរ។

**អាជីវកម្មលក់រាយ**

ធនាគារ កម្ពុជាអាស៊ី ផ្តល់អាទិភាពដល់ការប្រើប្រាស់ទិន្នន័យ និងការវិភាគទិន្នន័យ ដើម្បីទទួលបាននូវទស្សនាទានអំពីអតិថិជនដែលអនុញ្ញាតឱ្យយើងអាចផ្តល់នូវផលិតផលនិងសេវាកម្មដែលបំពេញតាមតម្រូវការរបស់ពួកគាត់។ គំនិតផ្តួចផ្តើមចម្បងៗគឺមានដូចខាងក្រោម៖

**អាជីវកម្មធុនតូច និងមីក្រូ៖** យើងបានវិភាជន៍កញ្ចប់មូលនិធិពិសេសដែលមានទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយដល់អតិថិជនជាអាជីវកររបស់យើង និងកញ្ចប់ឥណទានដែលសមស្រប និងមានភាពបត់បែន។

**ប្រជាជនចំណូលមធ្យម និងប្រជាជនគ្រប់រូប៖** យើងបានដាក់ឱ្យប្រើប្រាស់នូវផលិតផល និង សេវាកម្មថ្មីៗដូចខាងក្រោម៖

- ក) សេវាធនាគារតាមអ៊ីនធឺណិត (iBanking) របស់ធនាគារ កម្ពុជាអាស៊ី៖ រីករាយជាមួយភាពងាយស្រួលនៃការធ្វើប្រតិបត្តិការធនាគារគ្រប់ពេលវេលា និងគ្រប់កន្លែងរបស់អ្នក។ សេវាកម្ម iBanking រួមមានការគ្រប់គ្រងសមតុល្យគណនី ការផ្ទេរប្រាក់តាមអ៊ីនធឺណិត ការទូទាត់តាមកំលូទ័រ បញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការដាក់ប្រាក់បញ្ញើតាមលក្ខខណ្ឌ។
- ខ) សេវាធនាគារតាមទូរសព្ទដៃ CAB Mobile៖ ជាមួយនឹង CAB Mobile យើងផ្តល់ជម្រើសជាច្រើនដើម្បីធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិចប្រើចុងមាត់ដែលរបស់លោកអ្នក រួមទាំងការផ្ទេរប្រាក់បញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ការដាក់ប្រាក់បញ្ញើតាមកាលកំណត់ បើកគណនីថ្មី និងស្កេន QR និងផ្ទេរប្រាក់តាមបាតង។ CAB Mobile ក៏ផ្តល់នូវបណ្តាញទំនាក់ទំនងសម្រាប់អតិថិជនរបស់យើងផងដែរ។
- គ) គណនីសន្សំ Super Saver៖ មានវិធីកាន់តែងាយស្រួលដើម្បីបង្កើនប្រាក់ចំណូលរបស់លោកអ្នកគណនីសន្សំ CAB Super Saver របស់ធនាគារ កម្ពុជាអាស៊ី ជួយសម្រេចផែនការ សន្សំដោយអនុញ្ញាតឱ្យលោកអ្នក ដាក់ប្រាក់សន្សំពីចំនួនតិចតួចស្របពេលទទួលបានអត្រាការប្រាក់ខ្ពស់បំផុត។ សន្សំពីចំនួនតិច ទទួលបានចំណូលការប្រាក់វិញច្រើន។ អតិថិជនអាចកំណត់ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ ពីគណនីដើមលោកអ្នកផ្ទាល់ ម្តងក្នុងមួយខែ ឬផ្ទេរ ឬដាក់ប្រាក់នៅសាខាណាមួយ ដោយផ្ទាល់នៅថ្ងៃណាមួយប្រចាំខែក៏បាន។ ជាមួយ CAB Super Saver លោកអ្នកមិនត្រឹមតែទទួលបាននូវចំនួនទឹកប្រាក់ដែលអ្នកសន្សំនោះទេ ប៉ុន្តែលោកអ្នកនឹងទទួលបានពីការប្តេជ្ញាចិត្តរបស់អ្នកក្នុងការសន្សំផងដែរ។
- ឃ) គណនីបញ្ញើមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍៖ ធនាគារ កម្ពុជាអាស៊ី ផ្តល់ជូននូវផលិតផលនេះដល់អតិថិជនស្ថិតនៅក្នុងវ័យនិវត្តន៍ ដែលជាឯកសិទ្ធិក្នុងការទទួលបានអត្រាការប្រាក់ខ្ពស់ជាង

អតិថិជនទូទៅ ជាមួយនឹងគម្រោងបញ្ញើមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍។ បញ្ញើមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍គឺជាផែនការបញ្ញើមានកាលកំណត់ជាមួយនឹងអត្រាការប្រាក់ពិសេសដែលផ្តល់ជូនដល់បុគ្គលដែលមានអាយុ ៦០ ឆ្នាំឡើងទៅ។

- ង) កម្មវិធីប្រាក់បញ្ញើ Step-Up ៩ Plus៖ Step – Up ៩ Plus គឺជាគណនីបញ្ញើមានកាលកំណត់ ដែលផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ខ្ពស់រហូតដល់ ៩.៩% p.a. រយៈពេល ៩ ខែ។ Step-up ៩ Plus ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អតិថិជន ដែលកំពុងស្វែងរកគ្រឹះស្ថានដែលផ្តល់ទំនុកចិត្តខ្ពស់ក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលខ្លី។ លើសពីនេះអតិថិជនក៏នឹងរីករាយជាមួយនឹងអត្ថប្រយោជន៍ បន្ថែមពីធនាគារ កម្ពុជា អាស៊ី ផងដែរ។
- ច) គណនីសន្សំបង់ថ្លៃសិក្សា៖ គណនីសន្សំបង់ថ្លៃសិក្សា គឺជាប្រភេទគណនីប្រាក់បញ្ញើសន្សំដែលផ្តល់ជូននូវភាពបត់បែន និងងាយស្រួល ដល់មាតាបិតា ឬអាណាព្យាបាលក្នុងការដាក់សន្សំ សម្រាប់បង់ថ្លៃសិក្សារបស់បុត្រីបុត្រា របស់លោកអ្នកទៅតាមកាលបរិច្ឆេទបង់ប្រាក់របស់សាលា។ អតិថិជនគោលដៅសម្រាប់សេវាកម្មនេះគឺអាណាព្យាបាលដែលមានកូនស្ថិតក្នុងវ័យកុមារ និងវ័យជំទង់សិក្សានៅសាលារៀនដែលជាដៃគូរបស់ ធនាគារ កម្ពុជាអាស៊ី ។
- ឆ) គណនីសន្សំបង្ករ Iwish៖ ត្រូវបានបង្កើតឡើងដើម្បីជួយអោយលោកអ្នកសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងបំណងប្រាថ្នារបស់លោកអ្នកដោយជោគជ័យ។ ប្រាក់សន្សំបង្កររបស់លោកអ្នកត្រូវបានរក្សាយ៉ាងមានសុវត្ថិភាពដោយគ្មានការព្រួយបារម្ភ។ ជាមួយនឹងជម្រើសដាក់ប្រាក់ដែលអាចបទបែនបាន និងអត្រាការប្រាក់ខ្ពស់ ការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកនឹងមានភាពងាយស្រួល ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។
- ជ) គណនីសន្សំ Children Future៖ ក្តីស្រឡាញ់ផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវ។ ធនាគារ កម្ពុជាអាស៊ី យល់ពីក្តីបារម្ភរបស់ឪពុកម្តាយចំពោះអនាគតកូន។ គណនីសន្សំ Children Future ជាគណនីសន្សំបង្ករដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ក្នុងការគាំទ្រការសិក្សារបស់កូនៗលោកអ្នក ឬជាការបំរុងទុកសម្រាប់ព្រឹត្តិការណ៍ដែលយើងមិនបានដឹងទុកជាមុន។ ការផ្តល់ជូនពិសេសនេះនឹងផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់ខ្ពស់ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសម្រាប់លោកអ្នកក៏ដូចជាកូនៗរបស់លោកអ្នក។
- ដ) គណនីសន្សំ Investment៖ ការវិនិយោគតែងភ្ជាប់មកជាមួយនឹងហានិភ័យ និងភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុច្រើន។ ធនាគារ កម្ពុជាអាស៊ី យល់ច្បាស់ពីក្តីបារម្ភកើតចេញពីការវិនិយោគ និងមានបំណងចង់កាត់បន្ថយភាពមិនប្រាកដទាំងអស់នោះជូនអតិថិជនតាមរយៈគណនីសន្សំមានកាលកំណត់។
- ឈ) ប័ណ្ណ CAB៖ ជាមួយនឹងប័ណ្ណឥណទានរ៉ូប៊ីន និងប័ណ្ណឥណទាន UnionPay របស់ធនាគារ អតិថិជននឹងរីករាយជាមួយនឹងការដកប្រាក់នៅតាមគ្រប់ម៉ាស៊ីនអេធីអឹមប្រមាណទូទាត់តាមរយៈម៉ាស៊ីនឆ្លុះ

កាតណាមួយក៏បានសម្រាប់ការទិញទំនិញទាំងក្នុង និងក្រៅប្រទេសកម្ពុជា ជុំវិញពិភពលោក នៅកន្លែងដែលមានស្លាកសញ្ញា VISA និង UnionPay ។

**អាជីវកម្មធុនមធ្យម**

ដោយមាននូវគោលបំណងក្លាយជាធនាគារជម្រើសទីមួយសម្រាប់ក្រុមហ៊ុន ធនាគារ កម្ពុជាអាស៊ី គឺប្តេជ្ញាចិត្តគាំទ្រដល់អតិថិជនលើសពីដំណោះស្រាយសេវាធនាគារទៅទៀត ដើម្បីជំរុញការប្រកួតប្រជែងរបស់ពួកគេ។ គំនិតផ្តួចផ្តើមចម្បងៗគឺមានដូចខាងក្រោម៖

- ក) ឥណទាន SME ឆ្លាតវៃ មានគោលបំណងផ្តល់នូវមូលនិធិងាយស្រួលតាមតម្រូវការអាជីវកម្មដល់អតិថិជននៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ និងវិស័យដែលបង្កើតឡើងថ្មីដែលមានស្ថានភាពហិរញ្ញវត្ថុស្ថិតស្ថេរ និងធ្លាប់ធ្វើប្រតិបត្តិការឆ្លងកាត់ស្ថានភាពដែលពិបាក ។ ផលិតផលនេះ គឺត្រូវបានធានាដោយគម្រោងធានាឥណទាន ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលត្រូវការមូលនិធិ និងមិនត្រូវការផ្តល់ទ្រព្យធានា ឬទ្រព្យសកម្មដើម្បីដាក់ជូនធនាគារ កម្ពុជាអាស៊ី ឡើយ។
- ខ) សេវាធនាគារតាមអ៊ីនធឺណេត (iBanking) សម្រាប់សាជីវកម្ម ផ្តល់នូវបទពិសោធន៍អនឡាញដ៏រលូន និងប្រព័ន្ធគ្រប់គ្រងស្រួលដល់គណនេយ្យដែលមានលក្ខណៈទាក់ទាញ ជាពិសេសឧបករណ៍ទូទាត់ទទួលប្រាក់ និងរបាយការណ៍។
- គ) ធនាគារ កម្ពុជាអាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្លាយជាដៃគូផ្លូវការទៅលើកម្មវិធីសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់នូវហិរញ្ញប្បទានដែលអាចទទួលយកបានដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។ កិច្ចសហប្រតិបត្តិការរវាងធនាគារ កម្ពុជាអាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម បានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ ធនាគារ កម្ពុជាអាស៊ី គឺបានត្រៀមខ្លួនរួចរាល់នៅក្នុងការជួយដល់ អតិថិជនរបស់យើងក្នុងការទទួលបានឥណទាន នៅក្រោមគម្រោងនេះ ជាមួយនឹងលក្ខខណ្ឌមានភាពបត់បែន និងអត្រាការប្រាក់ទាប។ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះនឹងជួយដល់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព។ យើងបានបង្កើតនូវយុទ្ធសាស្ត្រផ្សព្វផ្សាយ ជាពិសេសតាមរយៈបណ្តាញសង្គម និងសារព័ត៌មាននានាដើម្បីផ្សព្វផ្សាយឱ្យដល់អតិថិជនគោលដៅដែលព្យាយាមស្តារឡើងវិញនូវប្រតិបត្តិការធម្មតារបស់ពួកគេ និងកំពុងស្វែងរកនិយោជិតជំនាញក្នុងការជួយឱ្យអាជីវកម្មរីកចម្រើនតាមរយៈបច្ចេកវិទ្យា។ យើងរំពឹងថានឹងមានអតិថិជនកាន់តែច្រើនដឹងអំពីអត្ថប្រយោជន៍នៃគម្រោងសហហិរញ្ញប្បទាននេះ និងអាចមានលទ្ធភាពដាក់ពាក្យស្នើសុំឥណទានតាមរយៈធនាគារ កម្ពុជា អាស៊ី ក្នុងការគាំទ្រដល់តម្រូវការលំហូរសាច់ប្រាក់របស់ពួកគាត់។

### អាជីវកម្មសាជីវកម្ម

ធនាគារ កម្ពុជាអាស៊ី ផ្តល់អាទិភាពដល់ការផ្តល់ជូនផលិតផល និងសេវាកម្មដែលបំពេញតាមតម្រូវការរបស់អតិថិជនបានគ្រប់ជ្រុងជ្រោយ ក្នុងន័យប្រតិបត្តិការអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់អាជីវកម្ម និងនិយោជិតរបស់ពួកគាត់។ យើងមានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែង និងប្រសិទ្ធផលនៃការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់ ស្របពេលដែលរក្សាជំហររបស់យើងក្នុងនាមជាធនាគារចម្បងរបស់ពួកគាត់ផងដែរ។ ទន្ទឹមនឹងនេះ យើងបានបន្តផ្តល់ជំនួយដល់អតិថិជនដែលរងគ្រោះដោយសារជំងឺ រាតត្បាតស្របតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងវិធានការជំនួយផ្សេងទៀតដែលផ្តួចផ្តើមឡើងដោយធនាគារ កម្ពុជាអាស៊ី ដើម្បីជួយពួកគាត់រក្សាសន្តិសុខភាព។

នៅឆ្នាំ២០២៤ យើងកំពុងតែពង្រីកការិយាល័យសាជីវកម្ម និងបើកទីតាំងផ្តល់សេវាធនាគារពាណិជ្ជកម្មនៅអគារលេខ ៧៥C.០៣៦ មហាវិថីព្រះសីហនុ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងចំណោមតំបន់ហិរញ្ញវត្ថុទាំងបីនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ ទីតាំង និងបរិក្ខារធនាគារលំដាប់ VIP ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម និងអតិថិជនពិសេសរបស់យើងដែលមានអគារស្ថាបត្យកម្មដ៏វិចិត្រធំទូលាយ ផ្តល់ជូននូវបន្ទប់ឯកជនសម្រាប់អតិថិជនរបស់យើងព្រមទាំងការប្រឹក្សាយោបល់ពីប្រធានផ្នែកទំនាក់ទំនង និងម៉ាស៊ីនដកនិងដាក់ប្រាក់ (VTMs) ទំនើបផងដែរ។

ធនាគារ កម្ពុជា អាស៊ី មានគម្រោងដាក់ឱ្យប្រើប្រាស់នូវផលិតផល និងសេវាកម្មដូចខាងក្រោម៖

- សេវាហិរញ្ញវត្ថុពាណិជ្ជកម្មសម្រាប់ការនាំចូល និងនាំចេញ
- សេវាគ្រប់គ្រងសាច់ប្រាក់
- សេវាដំណោះស្រាយទូទាត់
- សេវាផ្ទេរប្រាក់អន្តរជាតិ
- សេវាបើកប្រាក់បៀវត្ស
- សេវា RMs ដាច់ដោយឡែក

### បណ្តាញសេវាកម្ម

នៅឆ្នាំ២០២៤ ធនាគារ កម្ពុជាអាស៊ី បានផ្តោតលើការផ្តល់ជូននូវសេវាកម្មអនឡាញ និងសេវាកម្មផ្ទាល់ប្រកបដោយភាពល្អនូវទាំងផ្នែកអាជីវកម្ម និងដៃគូអាជីវកម្មរបស់យើង ដើម្បីធានាបាននូវបទពិសោធន៍ល្អៗជូនអតិថិជននៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។ យើងបានប្រមូលផ្តុំការរួបរួមកម្លាំង និងកិច្ចសហការជាមួយដៃគូខណៈដែលអភិវឌ្ឍន៍បណ្តាញសេវាកម្មស្តុលរបស់យើងផងដែរ ដើម្បីបង្កើនប្រសិទ្ធផលនៅក្នុងការទទួលបានសេវារបស់អតិថិជន ដើម្បីផ្តល់ឱ្យពួកគាត់នូវសេវាកម្មដ៏ល្អឥតខ្ចោះជាមួយនឹងថ្លៃចំណាយល្អសមរម្យបំផុត។

**បណ្តាញសាខា៖** គំនិតផ្តួចផ្តើមសំខាន់ៗ សម្រាប់ការគ្រប់គ្រងបណ្តាញសាខា នៅឆ្នាំ២០២៤ រួមមាន៖

បណ្តាញសាខា៖ ធនាគារ កម្ពុជាអាស៊ី ផ្តោតលើបណ្តាញសេវាកម្មទាំងអស់ដែលផ្តល់នូវ គុណតម្លៃពិសេសតាមរយៈសេវាកម្មជាច្រើន ដែលស្របតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជន ផ្តល់ជូនបទពិសោធន៍ល្អៗជូនអតិថិជនប្រកបដោយភាពរលូនគ្រប់ពេលវេលាគ្រប់ទីកន្លែង។ ស្របជាមួយគ្នានេះដែរ យើងមានសាខាចំនួនប្រាំបី និងបញ្ជីចំនួនប្រាំបួន ខណៈដែលសហ ការជាដៃគូជាមួយនឹងក្រុមហ៊ុនទ្រូម៉ាន់នី និងវីង ដើម្បីផ្តល់នូវការគ្របដណ្តប់សេវាកម្ម កាន់តែទូលាយនៅទូទាំងប្រទេស។ ដូចគ្នានេះផងដែរ យើងបានបន្តផ្តោតលើការបង្រួម សាខា និងបញ្ជីដើម្បីកាត់បន្ថយភាពលើសចំនួន ជាពិសេសពាក់ព័ន្ធនឹងសាខា និងបញ្ជី ដែលមានចរាចរណ៍ទាបធ្វើយ៉ាងណាឱ្យចំនួនដែលនៅសល់គឺសមស្របសម្រាប់គោលដៅឆ្នាំ ២០២៥។ ទន្ទឹមនឹងនេះ យើងបានកែតម្រូវគំរូសាខាដើម្បីឱ្យស្របតាមតម្រូវការរបស់អតិថិ ជននៅតាមតំបន់នីមួយៗផងដែរ។ យើងមានគម្រោងបង្កើតភាពជាដៃគូអាជីវកម្ម ដែលនឹង ជាគំរូអាជីវកម្មចែករំលែកប្រាក់ចំណេញ និងចែករំលែកបរិវេណសម្រាប់ដៃគូអាជីវកម្មរបស់ យើងផងដែរ។ លើសពីនេះយើងបានគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍ សេវាកម្ម និងដំណើរការផ្ទៃក្នុងនៅក្នុងសាខានានា ដើម្បីបង្កើនប្រសិទ្ធផល និងការគ្រប់គ្រង ចំណាយសមស្រប អមជាមួយនឹងបទពិសោធន៍ការលក់ និងសេវាកម្មដែលមានលក្ខណៈ សុខដុមនីយកម្មស្របតាមកំណើនការប្រើប្រាស់បណ្តាញឌីជីថលរបស់អតិថិជន។

**សាខា និងបណ្តាញសេវាហិរញ្ញវត្ថុ**

បណ្តាញសាខា	ចំនួនទីតាំង
សាខា	៨
បញ្ជី (១)	៩

**កំណត់សម្គាល់៖**

(១) សេវាកម្មរួមមាន សេវាប្តូរប្រាក់ – សេវាផ្ទេរប្រាក់ និងម៉ាស៊ីន POS សម្រាប់ការដកសាច់ប្រាក់តាមប័ណ្ណ VISA / MasterCard។

**បណ្តាញអេឡិចត្រូនិក៖**

- (i) **ម៉ាស៊ីនអេធីអិមរបស់ ធនាគារ កម្ពុជាអាស៊ី៖** ទីតាំងរបស់ម៉ាស៊ីនគឺជាចំណុចផ្ដោតចម្បងជាមួយនឹងចំណុចផ្តល់សេវាគ្រប់គ្រាន់ ដើម្បីធានាបាននូវការគ្របដណ្តប់សេវាកាន់តែទូលាយ និងបំពេញតាមតម្រូវការរបស់អតិថិជន។ ស្របគ្នានេះដែរ យើងបានផ្តល់អាទិភាពទៅលើការបង្កើនប្រសិទ្ធភាពម៉ាស៊ីនដើម្បីលើកកម្ពស់លទ្ធភាពចូលប្រើប្រាស់សេវារបស់ ធនាគារ កម្ពុជាអាស៊ី។
- (ii) **CAB Mobile និងសេវាធនាគារតាមអ៊ីនធឺណិត CAB Internet Banking៖** ចាប់តាំងពីឆ្នាំ២០២១មក យើងបានដាក់ឱ្យប្រើប្រាស់នូវសេវាធនាគារតាមទូរសព្ទដៃ CAB Mobile និងសេវាធនាគារតាមអ៊ីនធឺណិត។ CAB Mobile របស់យើង ផ្តល់នូវជម្រើសជាច្រើនក្នុងការអនុវត្តប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងដៃរបស់យើង រួមបញ្ចូលទាំងសេវាផ្ទេរប្រាក់ សេវាបញ្ចូលលុយទូរស័ព្ទ សេវាដាក់បញ្ញើមានកាល កំណត់ បើកគណនីថ្មី ស្កែនកូដ QR និងសេវាផ្ទេរប្រាក់តាមបាតង។ CAB Mobile ក៏ផ្តល់ជូននូវបណ្តាញប្រាស្រ័យទាក់ទងសម្រាប់អតិថិជនរបស់យើងផងដែរ។
- (iii) **មជ្ឈមណ្ឌលបម្រើសេវាអតិថិជនតាមទូរសព្ទរបស់ ធនាគារ កម្ពុជាអាស៊ី៖** ធនាគារ កម្ពុជាអាស៊ី ផ្តល់នូវសេវាបម្រើអតិថិជន ២៤/៧ សម្រាប់គ្រប់អតិថិជនទាំងអស់ និងមានគម្រោងបង្កើនបទពិសោធន៍កាន់តែច្រើនសម្រាប់បែបបន្ថែមទៀត នាពេលអនាគតដ៏វែងឆ្ងាយ ដោយសេវារបស់យើងមានជាភាសាខ្មែរ/អង់គ្លេស/ចិន ផ្តល់ជូនអតិថិជននូវតម្លាភាព និងការចូលរួមប្រកបដោយការយកចិត្តទុកដាក់នៅទូទាំងការប្រាស្រ័យទាក់ទង ដោយធនាគារ កម្ពុជាអាស៊ី មាននូវបណ្តាញជាច្រើនសម្រាប់គាំទ្រដូចជា តាម រយៈការហៅទូរសព្ទ Facebook Instagram Telegram ជាដើម។

### ប្រតិបត្តិការរបស់ ធនាគារ កម្ពុជាអាស៊ី ការគ្រប់គ្រងធនធានមនុស្ស

ធនាគារ កម្ពុជាអាស៊ី បានអនុវត្តយុទ្ធសាស្ត្រធនធានមនុស្ស និងស្របតាមយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជាអាស៊ី។ គំនិតផ្តួចផ្តើមសំខាន់ៗ គឺមានដូចខាងក្រោម៖

- **ធានាឱ្យបាននូវអ្នកដឹកនាំ និងវប្បធម៌សក្តិសមល្អប្រសើរ៖** យើងបានបង្កើតគុណវុឌ្ឍិសម្រាប់ថ្នាក់ដឹកនាំប្រកបដោយគោលបំណង និងមានលក្ខណៈជាក់ស្តែងស្របតាមគោលការណ៍ណែនាំអំពីឥរិយាបថដែលរំពឹងទុករបស់ ធនាគារ កម្ពុជាអាស៊ី ដែលមាននូវការស្គាល់ខ្លួនឯង តម្រង់ទិសតាមលទ្ធផល ការកសាងក្រុម និងសមាហរណកម្ម។ កិច្ចការនេះគឺដើម្បីធានាថា សកម្មភាពដែលនឹងត្រូវអនុវត្តប្រកបដោយការស្គាល់ខ្លួនឯង ដោយទទួលខុសត្រូវចំពោះការងារជាក្រុម អតិថិជន និងអង្គភាពនៅទូទាំងដំណើរការការងារ។ ធនាគារ កម្ពុជាអាស៊ី បានរៀបចំសកម្មភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីដំណើរការជ្រើសរើសបុគ្គលិក។ ការសម្ភាសន៍ជ្រើសរើស និងលក្ខណៈវិនិច្ឆ័យសម្រាប់ការសាកល្បងការងារថ្មី ត្រូវបានបង្កើតឡើងស្របតាម គោលការណ៍ណែនាំ អំពីឥរិយាបថរំពឹងទុកពាក់ព័ន្ធនឹងគុណតម្លៃនៃភាពជាអ្នកដឹកនាំ។ យើងក៏បានរៀបចំសិក្ខាសាលាប្រតិបត្តិ ស្តីពីភាពជាអ្នកដឹកនាំប្រកបដោយគោលបំណង និង លក្ខណៈជាក់ស្តែង សម្រាប់ ប្រធានប្រតិបត្តិថ្នាក់នាយក និងបុគ្គលិកប្រតិបត្តិផ្សេងទៀតដែលមានមុខតំណែងខ្ពស់ពីបទសោធន៍ នៃភាពជាអ្នកដឹកនាំសហសម័យលំដាប់ពិភពលោក ដែលអាចនឹងបន្តអនុវត្តទៅមុខចំពោះការងាររបស់ពួកគេស្របតាមគោលការណ៍ណែនាំអំពីឥរិយាបថរំពឹងទុករបស់យើង។
- **ជំរុញយុទ្ធសាស្ត្ររីកចម្រើន៖** ធនាគារ កម្ពុជាអាស៊ី បានអនុវត្តការរៀបចំរចនាសម្ព័ន្ធអង្គភាព ឡើងវិញ និងបានជ្រើសរើសបុគ្គលិកដើម្បីគាំទ្រការអភិវឌ្ឍន៍អាជីវកម្មរបស់ធនាគារ កម្ពុជា អាស៊ី។ យើងបានផ្តោតលើការបង្កើនជំនាញ បទពិសោធន៍ និងសមត្ថភាពរបស់និយោជិតនៅក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងទទួលខុសត្រូវចំពោះមតិយោបល់ជាច្រើន ជាពិសេសនិយោជិតដែលចូលរួមជាមួយការពង្រីកអាជីវកម្មនៅក្នុងតំបន់ ទិន្នន័យ និងការវិភាគ និងការបង្កើតយុទ្ធសាស្ត្រ។ លើសពីនេះ សមត្ថភាពរបស់និយោជិត គឺត្រូវបានពង្រឹង ដើម្បីឱ្យស្របតាមរបៀបរបបធ្វើការងាររហ័សនៅក្នុងអំឡុងពេលនៃការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាដំរីសនេះ។ ការវាយតម្លៃសមិទ្ធផលការងារក៏ត្រូវបានកែតម្រូវ ដើម្បីសម្របតាមទម្រង់ការងារថ្មីនេះ។ ធនាគារ កម្ពុជាអាស៊ី បានបង្កើតគោលការណ៍ណែនាំ សម្រាប់របៀបធ្វើការងាររហ័ស ដែលមានបួនជំហានសម្រាប់ការចូលរួមរបស់និយោជិត និងក្រុមប្រតិបត្តិដើម្បីធានាបាននូវបរិយាកាសការងារមានលក្ខណៈជាប្រព័ន្ធ និងស្មើភាពគ្នា។

ជំហានទាំងនោះមានដូចខាងក្រោម៖  
**១)ផ្គត់ផ្គង់កម្លាំង/បណ្តុំជំនាញ៖** និយោជិតត្រូវបានលើកទឹកចិត្តឱ្យធ្វើការងារប្រកបដោយភាពបត់បែន ហ៊ានបញ្ចេញភាពច្នៃប្រឌិត និងនវានុវត្តន៍ ព្រមទាំងដើរឱ្យបានមុនការផ្លាស់ប្តូរ។



**២) របៀបធ្វើការងាររួម:** មានការផ្តោតការយកចិត្តទុកដាក់លើការងារក្រុមជាក់ស្តែង ដែលស្របទៅនឹងទម្រង់ការងារថ្មីៗទាន់តាមបច្ចុប្បន្នភាព។

**៣) របៀបធ្វើការងារហ៊ុន:** និយោជិតរបស់យើងត្រូវបានជំរុញឱ្យអនុវត្តយករបៀបធ្វើការងារហ៊ុនដើម្បីបង្កើនភាពបត់បែន និងល្បឿននៃការងារអន្តរាយកម្មានឱ្យដល់កម្រិតអតិបរិមា។ យើងក៏បានរៀបចំសកម្មភាពផ្តល់រង្វាន់បុគ្គលិក ដើម្បីទទួលស្គាល់និយោជិតដែលមានសមិទ្ធផលការងារល្អបំផុត និងជំរុញទឹកចិត្តនៅក្នុងចំណោមសហការីផងដែរ។

**៤) សហគមន៍នៃការអនុវត្ត:** យើងបានលើកទឹកចិត្តឱ្យនិយោជិតដែលមិនមានបទពិសោធន៍លើរបៀបធ្វើការងារហ៊ុន ឱ្យរៀនសូត្រពីការអនុវត្ត និងពីអ្នកដទៃ ដូច្នេះបង្កើតជាសហគមន៍នៃការអនុវត្ត ជាកន្លែងដែលសហការីប្រមូលផ្តុំគ្នា ដើម្បីចែករំលែកការអនុវត្តល្អអោយគ្នាទៅវិញទៅមក។ ដើម្បីលើកកម្ពស់សមត្ថភាពនិយោជិតដែលចូលរួមជាមួយអាជីវកម្មក្នុងតំបន់ ធនាគារ កម្ពុជាអាស៊ី បានបង្កើតកម្មវិធីសំណើគុណតម្លៃនិយោជិត (កន្លែងល្អបំផុតក្នុងការធ្វើការងារ រៀនសូត្រ និងដឹកនាំ) ដើម្បីគាំទ្រដល់កម្លាំងជំរុញរបស់យើងក្នុងការជ្រៀតចូលទីផ្សារក្នុងតំបន់ ស្របតាមយុទ្ធសាស្ត្ររបស់យើងក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់។ លើសពីនេះទៅទៀត យើងក៏បានគូសបញ្ជាក់អំពីការធ្វើអាជីវកម្មទីផ្សារសេរីនៃការលូតលាស់ដែលគ្មានដែនកំណត់ ដើម្បីផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយអំពីឱកាស កំណើនគ្មានព្រំដែនដោយសារតែយើងមានការជំរុញទឹកចិត្តក្នុងការក្លាយ ជាអង្គភាពដែលបម្រើដល់មូលដ្ឋានគ្រឹះនៃសង្គមកម្ពុជា និងសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

**ការគ្រប់គ្រងហានិភ័យ**

ការគ្រប់គ្រងហានិភ័យ គឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ក្រុមហ៊ុនរបស់យើង។ យើងត្រូវតែបង្កើតគោលនយោបាយគ្រប់គ្រងហានិភ័យ និងការកំណត់ហានិភ័យ ហើយការគ្រប់គ្រងហានិភ័យ គឺត្រូវបានយកមកពិចារណានៅពេលបង្កើតយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មរបស់យើង ដើម្បីគាំទ្រដល់កំណើនអាជីវកម្ម។ កិច្ចការនេះ គឺដើម្បីធានាបាននូវលទ្ធភាពចំណេញប្រកបដោយចីរភាព និងបង្កើនផលចំណេញរបស់ភាគីពាក់ព័ន្ធឱ្យដល់កម្រិតអតិបរិមា។ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ធនាគារ កម្ពុជាអាស៊ី ត្រូវបានបង្កើតឡើងស្របតាមគោលការណ៍ណែនាំ និងគោលការណ៍អន្តរជាតិ និងអនុវត្តនៅទូទាំងធនាគារ។ យើងចូលរួមនៅក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសរុបដែលសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងហានិភ័យ ឧទាហរណ៍ ហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងហានិភ័យយុទ្ធសាស្ត្រ។ រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ កំណត់យ៉ាងច្បាស់អំពីភារកិច្ច និងទំនួលខុសត្រូវពាក់ព័ន្ធនឹងអង្គភាពពាក់ព័ន្ធ រួម

បញ្ចូលទាំងអង្គការគ្រប់គ្រងហានិភ័យឯករាជ្យ ខណៈដែលការវាស់វែងកែតម្រូវ ហានិភ័យត្រូវបានអនុវត្ត ជាមួយនឹងអង្គការអាជីវកម្មនីមួយៗ។

ការគ្រប់គ្រងហានិភ័យមូលធន និងសន្ទនីយភាពគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាភិបាល ដែល ទទួលខុសត្រូវចំពោះការធានានូវកម្រិតមូលធន និងសន្ទនីយភាពសមស្រប ដើម្បីសម្របសម្រួលប្រតិបត្តិការ អាជីវកម្មបច្ចុប្បន្ន និងអនាគតរបស់យើង។ ទន្ទឹមនឹងនេះ ធនាគារ កម្ពុជាអាស៊ី ធានាថា គោលនយោបាយ ដំណើរការ និងប្រព័ន្ធសម្រាប់គ្រប់គ្រង តាមដានត្រួតពិនិត្យ និងរាយការណ៍អំពី ហានិភ័យ មូលធន និងសន្ទនីយភាព គឺជាកំណត់ចំណែកឯករាជ្យរបស់ក្រុមហ៊ុន និងខ្សែរាយការណ៍ គឺត្រូវបានកំណត់យ៉ាងច្បាស់ស្រប ទៅនឹងគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងល្អ។ យើងក៏សង្កត់ធ្ងន់លើការអនុវត្តការបង្ហាញ ហានិភ័យមូលធន និង សន្ទនីយភាពលម្អិត សុក្រឹត និងទៀងទាត់ ចំណែកឯករាជ្យរបស់ក្រុមហ៊ុន និងខ្សែរាយការណ៍ គឺត្រូវបាន កំណត់យ៉ាងច្បាស់ស្របទៅនឹងគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងល្អ។ យើងក៏សង្កត់ធ្ងន់ទៅលើការបង្ហាញអំពី ការគ្រប់គ្រងហានិភ័យ មូលធន និងសន្ទនីយភាពលម្អិត សុក្រឹត និងទៀងទាត់ដល់សាធារណជនផងដែរ។

**ការអភិវឌ្ឍន៍សំខាន់ៗដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យ**

ធនាគារ កម្ពុជា អាស៊ី សង្កត់ធ្ងន់ជាខ្លាំងទៅលើការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និងទាន់ពេល វេលា។ គោលនយោបាយ ឧបករណ៍ និងដំណើរការគ្រប់គ្រងហានិភ័យ ត្រូវបានបង្កើតឡើង និងត្រួតពិនិត្យ ជាទៀងទាត់ដើម្បីការពារប្រឆាំងនឹងទៅនឹងការប្រថុយប្រថានទៅនឹងនិន្នាការហានិភ័យ ស្របតាមភាពឆាប់ ប្រែប្រួលនៃទីផ្សារ និងធានាថា គោលនយោបាយទាំងនោះសមស្របសម្រាប់ការប្រែប្រួលចំពោះលក្ខខណ្ឌ តម្រូវបទប្បញ្ញត្តិ រួមបញ្ចូលទាំងគោលនយោបាយសេដ្ឋកិច្ចក្នុងប្រទេស និងសកល។ វិធានការពាក់ព័ន្ធដែល បានអនុវត្ត គឺមានដូចតទៅ៖

- (ក) **ពង្រឹងដំណើរការ និងសំវិធានធនធានភាព រួមបញ្ចូលទាំងការធ្វើស្រុសតេស្តតាម លក្ខខណ្ឌតម្រូវផ្ទៃក្នុង និងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា៖** គំរូហានិភ័យ ឥណទាន ការចាត់ថ្នាក់ទ្រព្យសកម្មសំវិធានធនកត្តាសេដ្ឋកិច្ច សេណារីយ៉ូករណីអាជីវ កម្ម និងសូចនាករសេដ្ឋកិច្ច ត្រូវបានដាក់បញ្ចូលទៅក្នុងបទដ្ឋានរបស់យើង។ ជាមួយគ្នា នេះដែរ យើងបានអនុលោមតាមលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិ និងបានផ្តល់នូវការ ព្យាករណ៍ហិរញ្ញវត្ថុ ដល់គណៈគ្រប់គ្រងជាន់ខ្ពស់អំពីស្ថានភាពហិរញ្ញវត្ថុ និងយន្តការ គ្រប់គ្រងចំណាយរបស់ ធនាគារដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមានដែលអាចនឹងប៉ះ ពាល់ដល់ប្រតិបត្តិការអាជីវកម្ម និងផែនការវិនិយោគរបស់យើងរយៈពេលពីរឆ្នាំបន្ទាប់។

- (ខ) **ការដំឡើងសមត្ថភាពគ្រប់គ្រងសន្តិសុខព័ត៌មានជាបន្តបន្ទាប់ ដើម្បីបំពេញតាមបទដ្ឋានសកល៖** ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានរបស់ ធនាគារ កម្ពុជាអាស៊ី ត្រូវបានដំឡើងសមត្ថភាព។
- (គ) **ការពង្រឹងការការពារទិន្នន័យ និងឯកជនភាពរបស់អតិថិជន៖** ក្រុមការងារបានអនុវត្តជំហានក្នុងការធានាការត្រៀមរៀបចំ ដោយអនុលោមតាមការការពារទិន្នន័យ និងឯកជនភាព។ វិធានការរួមមាន ការកែតម្រូវគោលនយោបាយ ព្រមទាំងការធ្វើបច្ចុប្បន្នភាពដំណើរការ និងបច្ចេកវិទ្យា ដោយគ្របដណ្តប់លើវិធានការត្រួតពិនិត្យ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការគ្រប់គ្រងការអនុញ្ញាត និងការអនុវត្តសិទ្ធិរបស់អតិថិជន។ លើសពីនេះ យើងបានផ្សព្វផ្សាយជាបន្តបន្ទាប់ដល់និយោជិត និងដៃគូសាជីវកម្មដើម្បីធានាថាពួកគាត់ទទួលស្គាល់អំពីសារៈសំខាន់នៃអនុលោមភាពតាមការការពារទិន្នន័យ និងឯកជនភាព ស្របពេលដែលរបាយការណ៍វឌ្ឍនភាពត្រូវបានត្រួតពិនិត្យ និងបង្ហាញជូនគណៈគ្រប់គ្រងរបស់ ធនាគារ កម្ពុជាអាស៊ី ជាទៀងទាត់។
- (ឃ) **ការបង្កើតក្របខ័ណ្ឌគ្រប់គ្រងផលិតផលពេញលេញ៖** ដើម្បីធានាថា រាល់ផលិតផល និងសេវាកម្មសំខាន់ៗទាំងអស់ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដោយស្របតាមតម្រូវការរបស់អតិថិជន និងគ្រប់គ្រងដោយកម្រិតហានិភ័យដែលអាចទទួលយកបាន។
- (ង) **ការបង្កើតគោលការណ៍ណែនាំប្រតិបត្តិការ និងការត្រួតពិនិត្យសមស្របសម្រាប់ការគ្រប់គ្រងហានិភ័យសមស្រប និងបទពិសោធន៍អតិថិជនវិជ្ជមាននៅក្នុងចំណោមអង្គភាពពាក់ព័ន្ធនឹងហានិភ័យ៖** ឱ្យកាន់តែមានសមាហរណកម្ម និងប្រសិទ្ធភាពដោយនាយកដ្ឋាននីមួយៗដែលត្រូវបានត្រួតពិនិត្យដោយប្រធាននាយកដ្ឋានដែលជា សមាជិក នៃគណៈកម្មាធិការគ្រប់គ្រង។ ការពង្រឹងនេះគឺដើម្បីធានាថា ធនាគារអាចផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនដើម្បីសម្របតាមតម្រូវការរបស់អតិថិជន និងរៀបចំសម្រាប់កំណើនអាជីវកម្មនៅក្នុងសម័យឌីជីថលកាន់តែមានប្រសិទ្ធភាព ស្របពេលដែលហានិភ័យសំខាន់ៗ និងបញ្ហាអនុលោមភាពត្រូវបានកំណត់ និងគ្រប់គ្រងប្រកបដោយសុវត្ថិភាព និងសមស្រប។

- (ច) **ការពង្រឹងការគ្រប់គ្រងដៃគូអាជីវកម្ម និងការគ្រប់គ្រងហានិភ័យភាគីទីបី៖** ដែលគ្របដណ្តប់លើការវាយតម្លៃហានិភ័យ ការជ្រើសរើស ដំណើរការ ការរៀបចំកិច្ចសន្យា ការតាមដានត្រួតពិនិត្យហានិភ័យ និងការបញ្ចប់សេវាកម្មជាមួយដៃគូអាជីវកម្ម និងភាគីទីបី ដើម្បីធានានូវការពង្រឹងសន្តិសុខសម្រាប់ប្រតិបត្តិការអាជីវកម្ម និងការបង្កើនប្រសិទ្ធភាពទៅលើការចាប់រកការរំលោភបំពានក្នុងទម្រង់ជាច្រើន ដើម្បីការគ្របដណ្តប់កាន់តែទូលាយ។
- (ធឿ) **ដាក់ឱ្យដំណើរការនូវការគ្រប់គ្រងក្រុមប្រតិបត្តិទីផ្សារ៖** ស្របតាមតម្រូវការ ស្ថានភាពហិរញ្ញវត្ថុ និងការយល់ដឹងរបស់អតិថិជន ដើម្បីធានាថាអតិថិជនទទួលបានសេវា និងការប្រព្រឹត្តចំពោះប្រកបដោយយុត្តិធម៌ជាមួយនឹងព័ត៌មានពេញលេញ និងសុក្រឹតអំពីផលិតផល និងសេវាកម្មសម្រាប់បទពិសោធន៍អតិថិជនវិជ្ជមាន។

**ការគ្រប់គ្រងហានិភ័យ**

ធនាគារ កម្ពុជាអាស៊ី ចំកាត់ បានសង្កត់ធ្ងន់ផ្ដោតទៅលើការគ្រប់គ្រងហានិភ័យគ្រប់ជ្រុងជ្រោយដូចជា ហានិភ័យ ឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និង ហានិភ័យយុទ្ធសាស្ត្រ ហានិភ័យ ទាំងអស់នេះគឺត្រូវបានត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងយ៉ាងសមស្រប។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ មានគោលបំណង និងគោលដៅការពារធនាគារ និងដំណើរការគ្រប់គ្រងរបស់ខ្លួន ដោយការដោះស្រាយយ៉ាងសកម្មនូវការគំរាមកំហែង ឬបញ្ហាណាមួយដែលអាចកើតមាន។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ បានទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ អនុវត្ត និងត្រួតពិនិត្យកម្មវិធីគ្រប់គ្រងហានិភ័យ របស់ធនាគារ។ រួមបញ្ចូលទាំងការធានាថា ធនាគារ សំដៅទៅលើការបាត់បង់សក្តានុពលដែលជាច្រើនកើតឡើង ដោយសារតែភាពមិនច្បាស់លាស់នៃការកើតឡើងនៃព្រឹត្តិការណ៍មួយចំនួន។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ ក៏បានផ្តល់ការណែនាំ និងការបណ្តុះបណ្តាលដល់បុគ្គលិកគ្រប់ផ្នែក/នាយកដ្ឋានផ្សេងៗ លើបញ្ហាគ្រប់គ្រងហានិភ័យ និងសហការជាមួយនាយកដ្ឋានផ្សេងទៀត ដើម្បីធានាថាហានិភ័យត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

នៅក្នុងឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងហានិភ័យ បានបោះជំហានយ៉ាងសំខាន់ក្នុងការពង្រឹងកម្មវិធីគ្រប់គ្រងហានិភ័យ របស់ធនាគារ ធនាគារ កម្ពុជាអាស៊ី ចំកាត់។ ការគ្រប់គ្រងហានិភ័យផ្តល់នូវសកម្មភាពត្រួតពិនិត្យហានិភ័យ សម្រាប់ប្រភេទហានិភ័យសំខាន់ៗនៅក្នុងសកម្មភាពរបស់ធនាគារ និង/ឬសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន៖

• ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទានសម្តៅដល់ហានិភ័យដែលកើតឡើងតាមរយៈ សមភាគី ឬអ្នកខ្ចី អាចនឹងខកខាន មិនបំពេញតាមកាតព្វកិច្ចនៃកិច្ចសន្យា ឬកិច្ចព្រមព្រៀង ឬមានបំណង មិនគោរពតាមកិច្ចព្រមព្រៀង ដែលបណ្តាលឱ្យមានការខាតបង់ដល់ ធនាគារ កម្ពុជាអាស៊ី ។ ដូច្នោះធនាគារ កម្ពុជាអាស៊ី ក៏បាន សង្កត់ធ្ងន់ជាសំខាន់លើការគ្រប់គ្រងហានិភ័យឥណទាន ស្រប តាមបទដ្ឋានអន្តរជាតិ និងលក្ខខណ្ឌ បទប្បញ្ញត្តិជាតិ ដើម្បីការពារផលប៉ះពាល់បរិស្ថាន និងការប្រែប្រួល អាកាសធាតុ ដែលអាចនឹងបង្ក ឡើងដោយប្រតិបត្តិការអាជីវកម្មរបស់ ធនាគារ កម្ពុជាអាស៊ី ដើម្បីធានាបាននូវកំណើនប្រកបដោយ ចីរភាព និងផលចំណេញសមហេតុផលដល់ភាគីពាក់ព័ន្ធ។

នៅក្នុងឆ្នាំ២០២៤ ធនាគារ កម្ពុជាអាស៊ី បានផ្តោតលើសេវាអតិថិជន និងការគ្រប់គ្រងហានិភ័យ ឥណទាន សម្រាប់គ្រប់អតិថិជនគោលដៅទាំងអស់ ដើម្បីធានាថាកម្រិតហានិភ័យគឺស្ថិតនៅក្រោម ការកំណត់ហានិភ័យដែលធនាគារអាចទទួលយកបាន។ ទន្ទឹមនឹងនេះការរីកចំរើន ក៏ដូចជាការរំខាន ផ្នែក ឌីជីថលដែលជំរុញឱ្យ ធនាគារ កម្ពុជាអាស៊ី ផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនលើលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យអតិថិជនតឹងរ៉ឹង ស្របពេលដែលកំណត់អាទិភាពលើវិធានការជំនួយប្រកប ដោយចីរភាព ជាពិសេសសម្រាប់អាជីវកម្មធុនតូច និងមីក្រូ ក៏ដូចជាអាជីវកម្មលក់រាយដែលមាន ស្ថានភាពហិរញ្ញវត្ថុ រឹងមាំ និងសមត្ថភាពសងបំណុលល្អ។ លើសពីនេះ ធនាគារ កម្ពុជាអាស៊ី ចំកាត់ មានគោលនយោបាយ ដើម្បីដាក់បញ្ចូលហានិភ័យពាក់ព័ន្ធ នឹងសុខភាពសាធារណៈដែលអាចនឹង ប៉ះពាល់ដល់ប្រតិបត្តិការ អាជីវកម្មរបស់អតិថិជនតាមរយៈហានិភ័យរូបសាស្ត្រ និងហានិភ័យអន្តរ កាល ដែលជាកត្តាមួយក្នុង ចំណោមកត្តានានាសម្រាប់ដំណើរការធានាឥណទាន និងប្រើប្រាស់ គោលនយោបាយនេះជាសមាសធាតុ មួយក្នុងចំណោមសមាសធាតុនានាក្នុងការវាយតម្លៃផលប៉ះ ពាល់មកលើផលបត្រឥណទានរបស់ធនាគារ។ ធនាគារ កម្ពុជាអាស៊ី ក៏បានផ្តោតលើការគ្រប់គ្រង ផលបត្រ ដើម្បីរក្សាការប្រមូលផ្តុំឥណទាន ជាមួយនឹងកម្រិតកំណត់ដែលបានបង្កើត និងគោលដៅ កំណើនឥណទានត្រូវបានបង្កើតឡើងដោយ ស្របតាមស្ថានភាពសេដ្ឋកិច្ចអំណោយផល ដោយគិត គួរពិចារណាទៅលើអតិថិជនគោលដៅ វិស័យ និងឧស្សាហកម្ម ផលិតផល ដើម្បីបង្កើនផលចំណេញ ឱ្យដល់កម្រិតអតិបរមានៅក្រោមវិស័យអាចកែច្នៃ។ ធនាគារ បានសង្កត់ធ្ងន់ទៅលើការរកឃើញ សញ្ញាព្រមានដំបូងរបស់អតិថិជន និងការតាមដាន ត្រួតពិនិត្យឥរិយាបថ ដើម្បីធានាបាននូវដំណើរការ តាមដានត្រួតពិនិត្យ ស្តារឡើងវិញ និងប្រមូលប្រកប ដោយប្រសិទ្ធភាព។ លើសពីនេះ អាចរក្សាសំ វិធានធនសមស្របដាច់ដោយឡែក ដើម្បីគ្របដណ្តប់លើ ការខាតបង់ឥណទានដែលរំពឹងទុកដែល

ស្របតាមប្រតិបត្តិការអាជីវកម្មប្រកបដោយការយកចិត្តទុកដាក់នៅគ្រាមានភាពមិនច្បាស់លាស់ ផ្នែកសេដ្ឋកិច្ចកំពុងបន្ត។

• **ការគ្រប់គ្រងហានិភ័យទីផ្សារ**

ហានិភ័យទីផ្សារ អាចកើតឡើងពីការប្រែប្រួលនៃអត្រាការប្រាក់ ការប្តូររូបិយប័ណ្ណបរទេស និងគម្លាត ឥណទាន។ ការប្រែប្រួលទាំងនេះប៉ះពាល់ដល់ចំណូលមូលធន តម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង ទ្រព្យអកម្មដូចជាធាតុក្រៅតារាងតុល្យការរបស់ធនាគារនាពេលបច្ចុប្បន្ន និងអនាគត។ ធនាគារ កម្ពុជាអាស៊ី ចំកាត់ បានចូលរួមនៅក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសរុបតាមរយៈការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការសំខាន់ៗ សម្រាប់ការគ្រប់គ្រងហានិភ័យទីផ្សារនៃផលិតផលហិរញ្ញវត្ថុ បានទាន់ពេលវេលា និងសមស្រប។ លើសពីនេះ យើងបានបង្កើតដំណើរការគ្រប់គ្រងផលិតផល សម្រាប់ទាំងផលិតផលមានស្រាប់ និងផលិតផលថ្មីដោយផ្អែកលើផែនការអាជីវកម្ម ដោយគ្របដណ្តប់លើគោលបំណង និងដំណើរការប្រតិបត្តិការ កត្តាពាក់ព័ន្ធហានិភ័យទីផ្សារ ការវិភាគហានិភ័យ និងផលប៉ះពាល់ដែលអាចកើតមាន ក៏ដូចជាគោលការណ៍ណែនាំអំពីការវាយតម្លៃ និងគ្រប់គ្រងហានិភ័យផងដែរ។

• **ការគ្រប់គ្រងហានិភ័យសន្ទនីយភាព**

ហានិភ័យសន្ទនីយភាព គឺត្រូវបានកំណត់និយមន័យថាជាហានិភ័យបង្កឡើងដោយការខកខានមិនអាចទទួលបានមូលនិធិគ្រប់គ្រាន់នៅថ្ងៃចំណាយសមស្រប ដើម្បីបំពេញកាតព្វកិច្ចនៅពេលកាលបរិច្ឆេទកំណត់ និងឬការមិនមានលទ្ធភាពនៅក្នុងការបម្លែងទ្រព្យសកម្មទៅជាសាច់ប្រាក់។ ហានិភ័យសន្ទនីយភាព នៃការបាត់បង់ដែលកើតឡើងពីស្ថានភាពដែល 1/. នឹងមិនមានសាច់ប្រាក់គ្រប់គ្រាន់ និង/ឬសមមូលសាច់ប្រាក់ដើម្បីបំពេញតម្រូវការរបស់អ្នកដាក់ប្រាក់បញ្ញើ អ្នកខ្ចី និងបំណុលដែលអាចកើតមាន 2/. ការលក់ទ្រព្យសកម្មមិនអាចទទួលបានទិន្នផលទាបជាងតម្លៃសមធម៌របស់ពួកគេ និង 3/. ទ្រព្យសកម្មដែលមិនអាចលក់បាននៅពេលខ្លះអ្នកទិញ។

សន្ទនីយភាពនៅក្នុងប្រព័ន្ធធនាគារ គឺមានការកើនឡើងនៅពេលដែលកំណើនឥណទានធំជាងកំណើនប្រាក់បញ្ញើ ខណៈដែលធនាគារបានយកប្រាក់ចំណេញរក្សាទុក និងបំណុលរបស់ខ្លួនមកបន្តបន្ថយសម្ពាធសេដ្ឋកិច្ច និងផ្តល់នូវការបន្តបន្ថយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) និងអ្នកប្រើប្រាស់ក្នុងការពន្យារពេលបង់ប្រាក់ និងកំណត់រយៈពេលឥណទានរបស់ពួកគេឡើងវិញ។ ធនាគារ បានបំពាក់ជាមួយនូវឧបករណ៍យ៉ាងពេញលេញសម្រាប់ការគ្រប់គ្រងសន្ទនីយភាព

ភាពសមស្រប ដើម្បីការពារធនាគាររបស់យើងពីកង្វះសន្ទនីយភាព។ ក្រៅពីការតាមដានត្រួតពិនិត្យហានិភ័យសន្ទនីយភាពប្រកប ដោយប្រសិទ្ធភាពនៅក្នុងស្ថានភាពដែលអាចទទួលបានហានិភ័យដោយប្រយោល យើងក៏បានអនុម័តយកនូវផែនការបន្តអាជីវកម្ម ដើម្បីការពារពីការខាន់ដល់ប្រតិបត្តិការ និងប្រព័ន្ធសំខាន់ៗដែលអនុញ្ញាតឱ្យយើងបំពេញកាតព្វកិច្ចរបស់យើងបាននៅក្នុងគ្រាអាសន្ន។ ធនាគារ បានអនុវត្តការវាយតម្លៃ និងការវិភាគហានិភ័យសន្ទនីយភាពជាទៀងទាត់ ដើម្បីធានាបាននូវសន្ទនីយភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់យើង តាមរយៈការវិភាគគម្លាតសន្ទនីយភាព ដោយគ្របដណ្តប់ទាំងស្ថានភាពធម្មតា និងស្ថានភាពមានវិបត្តិដែលស្ថិតនៅក្រោមសេណារីយ៉ូចំនួនបី ឧទាហរណ៍ វិបត្តិសន្ទនីយភាពដែលជាក់លាក់តាមធនាគារ ទូទាំង ទីផ្សារ ឬជាការរួមផ្សំនៃកាលៈទេសៈទាំងពីរនេះ។ ធនាគារ ក៏បានបង្កើតនូវឧបករណ៍ដើម្បីវាយតម្លៃ និងវិភាគហានិភ័យសន្ទនីយភាពដែលបំពេញតាមបទដ្ឋានអន្តរជាតិ រួមបញ្ចូលទាំងអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) និងអនុបាតមូលនិធិស្ថិរភាពសុទ្ធ (NFSR)។ ធនាគារ បានបង្កើតឧបករណ៍សម្រាប់ការវាយតម្លៃ និងការវិភាគហានិភ័យសន្ទនីយភាព ជាបន្តបន្ទាប់ស្របតាមបទដ្ឋានអន្តរជាតិ។ យើងកំណត់នូវយុទ្ធសាស្ត្រសមស្រប ដើម្បីរក្សាកម្រិតសមស្របនៃទ្រព្យសកម្ម សន្ទនីយភាពនៃរូបិយប័ណ្ណបរទេស ឱ្យមានសង្គតិភាពជាមួយនឹងកំណើនប្រាក់បញ្ញើ និងដើម្បីការពារពីហានិភ័យសន្ទនីយភាពកើនឡើងណាមួយដែលកើតចេញពីភាពឆាប់ប្រែប្រួលនៅក្នុងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃទីផ្សារហិរញ្ញវត្ថុ ដោយពិចារណាទៅលើសក្តានុពលរីកចម្រើននៃអាជីវកម្ម។

កត្តាដែលបានតាមដានត្រួតពិនិត្យបានដិតដល់ ដែលអាចប៉ះពាល់ដល់ហានិភ័យសន្ទនីយភាព និងអត្រាការប្រាក់ រួមមាន៖

- (ក) ទិន្នាការអត្រាគោលនយោបាយសំខាន់ៗរបស់ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាល។
- (ខ) ចលនាមូលធនបរទេសដោយផ្ទាល់ និងដោយប្រយោលដែលជំរុញដោយហានិភ័យផ្ទៃក្នុង និងហានិភ័យខាងក្រៅ។
- (គ) ការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទៅលើផលិតផលបញ្ញើសន្សំ និងវិនិយោគដែលអាចប៉ះពាល់ដល់សន្ទនីយភាពទាំងមូលនៅក្នុងប្រព័ន្ធធនាគារ។
- (ឃ) តម្រូវការឥណទានកើនឡើង ដែលអាចបង្កើតឱ្យមានសម្ពាធនៅលើសន្ទនីយភាពនៅក្នុងប្រព័ន្ធ។

• **ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ**

ហានិភ័យប្រតិបត្តិការ សម្រាប់ទៅលើហានិភ័យនៃការខាតបង់ដោយផ្ទាល់ ឬដោយប្រយោលចំពោះ ចំណូល ឬមូលធនកើតចេញពីដំណើរការ បុគ្គលិក ប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានមិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ ឬព្រឹត្តិការណ៍ខាងក្រៅ។ ដូច្នោះ ធនាគារ កម្ពុជាអាស៊ី បានផ្ដោត សំខាន់ទៅលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការតាមរយៈការបង្កើតគោលនយោបាយ និងក្រប ខ័ណ្ឌហានិភ័យប្រតិបត្តិការ ដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យប្រតិបត្តិការជាបទដ្ឋានឯកសណ្ឋាន ជំរុញការពង្រឹងដែលអនុញ្ញាតឱ្យយើងវាយតម្លៃហានិភ័យ និងស្វែងរកវិធានការទប់ស្កាត់លក្ខណៈ បុរេសកម្ម។

ធនាគារ កម្ពុជាអាស៊ី បានដាក់ឱ្យប្រើប្រាស់នូវដំណើរការពិចារណាលើហានិភ័យពាក់ព័ន្ធសុខភាព សាធារណៈនៅទូទាំងធនាគារ មានដូចជា ការកំណត់ វាយតម្លៃ និងបញ្ចៀសផលប៉ះពាល់ពាក់ព័ន្ធ នឹងអាកាសធាតុមកលើធនាគារ ដើម្បីធានាបាននូវការបន្តអាជីវកម្ម និងការការពារអាយុជីវិត និង ទ្រព្យសម្បត្តិរបស់អតិថិជន និងយោជិត និងភាគីពាក់ព័ន្ធផ្សេងៗទៀតរបស់យើង។ ដំណើរការពិចារ ណាលើហានិភ័យ ត្រូវបានអនុវត្តជាផ្នែកមួយនៃនីតិវិធីគ្រប់គ្រងហានិភ័យទាំងមូលជារៀងរាល់ឆ្នាំ ឬ លើសពីម្តងក្នុងមួយឆ្នាំ ដើម្បីតាមទាន់និន្នាការថ្មីៗ ដោយធានាថា យើងអាចសម្របខ្លួនទៅនឹង ហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុបានទាន់ពេលវេលា។

• **ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្រ**

ហានិភ័យយុទ្ធសាស្ត្រ សម្រាប់ដល់ហានិភ័យដែលកើតចេញពីការបង្កើត និងការអនុវត្តផែនការយុទ្ធ សាស្ត្រ និងផែនការអាជីវកម្មដែលមិនសមស្របនិងមិនមានសង្គតិភាពជាមួយនឹងកត្តាខាងក្នុង និង បរិយាកាសខាងក្រៅ ដែលអាចនឹងប៉ះពាល់ដល់ការរកប្រាក់ចំណេញ មូលនិធិដើមទុន ឬស្ថិរភាព របស់ ធនាគារ កម្ពុជាអាស៊ី ចំកាត់។ ដូច្នោះ ធនាគារ សង្កត់ធ្ងន់ទៅលើសមាហរណកម្មនៃដំណើរការ បង្កើត និងអនុវត្តយុទ្ធសាស្ត្រ។ ដំណើរការនេះចាប់ផ្តើមពីការប្រមូលប្រមូល និងវិភាគទិន្នន័យលក្ខណៈ ជាប្រព័ន្ធសម្រាប់ប្រើប្រាស់នៅក្នុងការត្រួតពិនិត្យ និងកំណត់យុទ្ធសាស្ត្រទូទាំងធនាគារសម ស្រប ដែលបន្ទាប់មកត្រូវបានបកស្រាយទៅជាយុទ្ធសាស្ត្រសម្រាប់អង្គភាពអាជីវកម្ម និងអង្គភាពគាំ ទ្រគោលបំណង និងលទ្ធផលសំខាន់ៗ។ ដំណើរការនេះក៏រួមបញ្ចូលនូវការបែងចែកធនធាន ឬការ ផ្សព្វផ្សាយនៅទូទាំងធនាគារនៃផែនការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ការបង្កើតផែនការ ប្រតិបត្តិការ និងដំណើរការតាមដានត្រួតពិនិត្យច្បាស់លាស់ ក៏ដូចជាការកំណត់ពីបញ្ហា និងដំណោះ ស្រាយផងដែរ។



ទន្ទឹមនឹងនេះ ធនាគារ កម្ពុជាអាស៊ី ក៏បានចូលរួមដោះស្រាយបញ្ហាប្រឈមទៅនឹងហានិភ័យប្រតិបត្តិការដែលប៉ះពាល់ពីអនុលោមភាពតាមគោលនយោបាយរដ្ឋាភិបាល រួមបញ្ចូលទាំងវិធាន និងបទប្បញ្ញត្តិ និងបទដ្ឋានថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីផ្តល់ជំនួយឱ្យដល់អាជីវកម្ម និងអតិថិជនលក់រាយដែលរងការប៉ះពាល់ដោយការរាតត្បាតនៃជំងឺក្នុងកំឡុងពេលដែលមានការប្រែប្រួលលំហូរមូលធនសកលបង្កឡើងដោយការស្តារឡើងវិញខុសៗគ្នានៅតាមបណ្តាប្រទេសជាច្រើនជាពិសេស ការស្តារសេដ្ឋកិច្ចឡើងវិញ។

**៤. យុទ្ធសាស្ត្រឌីជីថលជាមធ្យម**

**ការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន**

ចាប់តាំងពីឆ្នាំ២០២១មក ធនាគារ កម្ពុជាអាស៊ី បានវិនិយោគទៅលើប្រព័ន្ធសេវាធនាគារស្នូលថ្មីៗដែលដំណើរការដោយ Oracle Flexcube និងបានដាក់ឱ្យដំណើរការនូវបច្ចេកវិទ្យាបណ្តាញហិរញ្ញវត្ថុថ្មីៗឆ្លើយតបទៅនឹងការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យារូបិយប័ណ្ណឌីជីថល ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសម័យថ្មី ព្រមទាំងស្រាវជ្រាវរកនូវតួនាទីស្របជាមួយនឹងទិសដៅយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី។ កិច្ចខិតខំប្រែប្រួលទាំងនេះគឺត្រូវបានអនុវត្តជាមួយនឹងដំណើរការការងារប្រកបដោយប្រសិទ្ធផលនៅក្រោមបទដ្ឋានអន្តរជាតិនិងប្រព័ន្ធគ្រប់គ្រងសន្តិសុខប្រព័ន្ធអ៊ីនធឺណិតថ្មីចុងក្រោយបង្អស់។ គោលការណ៍ណែនាំអំពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីសម្របទៅនឹងផលប៉ះពាល់រយៈពេលខ្លី មធ្យម និងរយៈពេលវែងនៅក្នុងអំឡុងពេលនៃអន្តរកាលនេះ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្ររក្សាទុកភាពប្រកួតប្រជែងរបស់ធនាគារ កម្ពុជា អាស៊ី និងការក្លាយជាធនាគារនាំមុខគេក្នុងតំបន់ជាទីទុកចិត្តនៅក្នុងសម័យបច្ចេកវិទ្យា។ គំនិតផ្តួចផ្តើមចម្បងៗអាចសង្ខេប បានដូចតទៅ៖

ជាផ្នែកមួយនៃការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មថ្មីៗ ធនាគារបានទទួលយកបច្ចេកវិទ្យាទំនើបៗ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកប្បកិរិយារបស់អតិថិជន និងតម្រូវការនៃប្រព័ន្ធអេកូហិរញ្ញវត្ថុទំនើប។ ការច្នៃប្រឌិតសំខាន់ៗដែលត្រូវបានណែនាំក្នុងឆ្នាំនេះរួមមានប្រព័ន្ធគ្រប់គ្រងភាគ (CMS), Visa, UPI, Master Card, ប្រព័ន្ធធនាគារស្នូល (CBS), ធនាគារឌីជីថល, NBC Bakong, KHQR Merchant, CSS, NCS និង FAST ។ ភាពជឿនលឿនទាំងនេះដាក់ធនាគារ កម្ពុជាអាស៊ី នៅជួរមុខនៃធនាគារឌីជីថល ដោយបើកដំណើរការសេវាកម្មហិរញ្ញវត្ថុកាន់តែរហ័ស សុវត្ថិភាព និងផ្តោតលើអតិថិជន។

**៥. ប្រព័ន្ធសេដ្ឋកិច្ច និងភាពជាដៃគូប្រកបដោយភាពសុខដុមជាមួយគ្នាអន្តរជាតិ**


ធនាគារ កម្ពុជាអាស៊ី បានចាប់ជាដៃគូជាមួយអង្គការអន្តរជាតិក្នុងស្រុកសំខាន់ៗ រួមបញ្ចូលទាំងក្រុមហ៊ុន Forte ឡាយហ្វី អាស៊ុនន និង ក្រុមហ៊ុន Bankograph Pte. Ltd. និងធនាគារសហគ្រាសធុនតូចនិងមធ្យម។

ភាពជាដៃគូរបស់យើង គឺត្រូវបានបង្កើនជាមួយនឹងចំណេះដឹង និងការអនុវត្តដែលជាសិល្បៈនៃការធ្វើអាជីវកម្ម និងបានបណ្តុះបណ្តាលដល់និយោជិតនៃ ធនាគារ កម្ពុជាអាស៊ី របស់យើង។

### ការគ្រប់គ្រងផលប៉ះពាល់មកលើភាគីពាក់ព័ន្ធជាមួយនឹងខ្សែប្រតិបត្តិការគុណតម្លៃ

ធនាគារ កម្ពុជាអាស៊ី បានបង្ហាញទិន្នន័យអំពីការគ្រប់គ្រង និងការបង្កើតគុណតម្លៃតាមរយៈមូលធនរបស់យើង។ បញ្ហាសំខាន់ដែលមានឥទ្ធិពលលើការវាយតម្លៃផលប៉ះពាល់មកលើសមត្ថភាពរបស់ធនាគារ កម្ពុជាអាស៊ី ក្នុងការបង្កើតគុណតម្លៃក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែងគឺត្រូវបានកំណត់។ ការវិភាគនឹងបង្ហាញឱ្យយើងឃើញអំពីប្រធានបទហិរញ្ញវត្ថុសំខាន់ៗ ដើម្បីគ្រប់គ្រងមូលធនមានស្រាប់ឱ្យស្របទៅនឹងក្របខ័ណ្ឌប្រតិបត្តិការ និងគោលនយោបាយនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជាអាស៊ី ដើម្បីធានាថា ធនាគារ កម្ពុជាអាស៊ី អាចសម្រេចបាននូវប្រសិទ្ធផលនៃសមិទ្ធផលខ្ពស់បំផុតស្របតាមចក្ខុវិស័យ និងទិសដៅអាជីវកម្មរបស់យើង។

### គំរូបង្កើតគុណតម្លៃរបស់ ធនាគារ កម្ពុជាអាស៊ី



**កិច្ចពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង**

**សេចក្តីសង្ខេបប្រតិបត្តិកិច្ចពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង**

យើងបានបន្តពង្រឹងសមត្ថភាព និងនវានុវត្តចំពោះសេវាកម្មរបស់យើង តាមរយៈការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីឱ្យមានទាន់តម្រូវការចិត្តដែលមានការប្រែប្រួល ស្របពេល ដែលផ្តល់នូវឱកាសអាជីវកម្មថ្មីៗ បរិបទអាជីវកម្មដែលពិចារណាលើការគ្រប់គ្រងហានិភ័យរួមបញ្ចូលដែល មានលក្ខណៈបុរេសកម្ម ក៏ដូចជាវប្បធម៌យល់ដឹងអំពីហានិភ័យនៅទូទាំងធនាគារ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ យើងជាគ្រឹះស្ថានហិរញ្ញវត្ថុនាំមុខគេមួយ ដែលតែងតែត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រែប្រួលសេដ្ឋកិច្ច ដែលអាចកើតមានឡើងទាំងនៅក្រោមស្ថានភាពធម្មតា និងស្ថានភាពលំបាក។

ដូច្នេះសមិទ្ធផលប្រតិបត្តិការឆ្នាំ២០២៤ របស់ ធនាគារ កម្ពុជាអាស៊ី បានបំពេញតាមគោលដៅអាជីវកម្មរបស់ យើងដូចបានរំពឹងទុកស្របជាមួយនឹងលក្ខខណ្ឌសេដ្ឋកិច្ច។ ប្រតិបត្តិការរបស់យើងទទួលបានការទទួលយក និងការទទួលស្គាល់យ៉ាងទូលំទូលាយនៅប្រទេសកំណើត និងភ្ញៀវទេសចរមកពីជុំវិញពិភពលោក តាមរយៈ វត្តមានរបស់យើង នៅមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិទីតាំងទេសចរណ៍ សំខាន់ៗ មជ្ឈមណ្ឌលកម្សាន្ត និង វេទិកាសង្គម។ ដូច្នេះ រាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលទាំងអស់ខាងលើរបស់ធនាគារ កម្ពុជា អាស៊ី ត្រូវ បានអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងតាមទាន់តម្រូវការរបស់អតិថិជនដែលមានការប្រែប្រួលជា និច្ចរួមជាមួយនឹងការយល់ដឹងអំពីភាពមិនច្បាស់ លាស់ផ្នែកសេដ្ឋកិច្ច ដែលកំពុងតែងើបឡើងវិញជាបណ្តើរៗ តាមរយៈការរស់នៅតាមបែបគន្លងថ្មី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងអនុញ្ញាតឱ្យយើងបង្កើតផែនការក្នុង ការសម្របខ្លួនទៅនឹងផលប៉ះពាល់ដែល អាចកើតឡើងណាមួយមកលើអាជីវកម្មរបស់យើង ស្របពេលដែល ផ្តល់ជូនអតិថិជនរបស់យើងនូវការគាំទ្រប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ។

### អភិបាលកិច្ចសាជីវកម្ម

ធនាគារ កម្ពុជាអាស៊ី ទទួលស្គាល់ចំពោះសារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម និងតែងតែអភិវឌ្ឍអភិបាលកិច្ចល្អនៅក្នុងធនាគារ។ ភារកិច្ច និងទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលគឺត្រូវបានត្រួតពិនិត្យ និងបង្កើតឡើងជាញឹកញាប់ ដើម្បីធានាបាននូវអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រតិបត្តិការធនាគារ និងភារកិច្ចស្នូលសម្រាប់ភាគហ៊ុនិក អតិថិជន និងយោជិត និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ធនាគារ កម្ពុជាអាស៊ី មានអភិបាលឯករាជ្យ។ ក្រុមប្រឹក្សាភិបាលមានឱកាស និងការអនុញ្ញាតពេញលេញក្នុងការអនុវត្តការពិភាក្សាសម្រេច និងការប្រព្រឹត្តប្រកបដោយវិជ្ជាជីវៈ។

### ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល គឺត្រូវបានជ្រើសតាំងដោយភាគហ៊ុនិក ក្នុងការដើរតួនាទីជាភ្នាក់ងារ។ សមាសភាពក្រុមប្រឹក្សាភិបាល គឺមានដូចខាងក្រោម៖

លោក Va Dalot	ប្រធានក្រុមប្រឹក្សាភិបាល
លោក Wong Tow Fock	អភិបាល និងនាយកប្រតិបត្តិ
លោក Top Ratheanin	អភិបាល
លោក Chan Peng Leong	អភិបាលឯករាជ្យ
លោក Rouer Jerome	អភិបាលឯករាជ្យ

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាភិបាល គឺត្រូវត្រួតពិនិត្យជារៀងរាល់ឆ្នាំ។ នៅចុងបញ្ចប់អាណត្តិនីមួយៗ សមាជិកភាពនឹងត្រូវបានបន្ត និងអនុម័តដោយផ្អែកលើសមិទ្ធផលការងាររបស់សមាជិកម្នាក់ៗ។ ភារកិច្ច និងទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលរួមមាន៖

- លើកកម្ពស់ការអភិវឌ្ឍន៍ជាលំដាប់ នៃអាជីវកម្មសេវាធនាគារ សម្រាប់ភាគហ៊ុនិកប្រកបដោយភាពស្មោះត្រង់
- ឆ្លឹងច្រូងឱ្យមានតុល្យភាព ចំពោះផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានភាគហ៊ុនិក អ្នកដាក់ប្រាក់បញ្ញើ អ្នកខ្ចីឥណទាន និងយោជិត និងដៃគូវិនិយោគដើម្បីចៀសវាងទំនាស់ផលប្រយោជន៍
- កំណត់ និងអនុម័តគោលនយោបាយអំណោយផល ការពារប្រាក់បញ្ញើ និងអតិថិជន ព្រមទាំងការពារផល ប្រយោជន៍របស់ភាគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ
- ធានាឱ្យបាននូវការគ្រប់គ្រងហ្គត់ចត់ និងការត្រួតពិនិត្យតឹងរឹងតាមរយៈការសិក្សា ការកំណត់ ការត្រួតពិនិត្យ និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង
- បង្កើត និងអនុម័តផែនការអាជីវកម្ម កញ្ចប់ថវិកា គោលនយោបាយគ្រប់គ្រងហានិភ័យ គោលនយោបាយត្រួតពិនិត្យផ្ទៃក្នុង ការវិនិយោគសំខាន់ៗ និងកម្រិតហានិភ័យដែលអាចទទួលយកបាន
- អនុម័តលើការតែងតាំងសវនករឯករាជ្យ
- រៀបចំកិច្ចប្រជុំជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ និងសវនករផ្ទៃក្នុង

- ត្រួតពិនិត្យ និងធ្វើសេចក្តីសម្រេចលើអភិបាលកិច្ចរបស់ធនាគារ និង
- បង្កើតមុខងារភារកិច្ចចាំបាច់ផ្សេងទៀតដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងតិចពីរ(០២)ដងក្នុងមួយឆ្នាំ។ លើសពីនេះ ប្រធាន ក្រុមប្រឹក្សាភិបាលអាចកោះហៅប្រជុំ តាមករណីចាំបាច់។ អភិបាលម្នាក់ៗ មានឯករាជ្យភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងចៀសវាងការទទួលបានអត្ថប្រយោជន៍ (រួមបញ្ចូលទាំងសំណូក) ពីតតិយភាគីជាដាច់ខាត។

ក្រុមប្រឹក្សាភិបាល មានគណៈកម្មាធិការគាំទ្រចំនួនបួន៖ គណៈកម្មាធិការគ្រប់គ្រងហានិភ័យគណៈកម្មាធិការសវនកម្ម គណៈកម្មាធិការតែងតាំង និងលាភការ គណៈកម្មាធិការគ្រប់គ្រងទ្រព្យ សកម្ម និងទ្រព្យអកម្ម ដែលត្រូវបានបង្កើតឡើងដើម្បីដើរតួនាទីជំនួយឱ្យក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យប្រតិបត្តិការសេវាធនាគារ។ គណៈកម្មាធិការទាំងនេះ ទទួលខុសចំពោះការតាមដាន និងត្រួតពិនិត្យហានិភ័យ (ហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និង ហានិភ័យប្រតិបត្តិការ) នៅក្នុងធនាគារ។

**គណៈកម្មាធិការគ្រប់គ្រងហានិភ័យ**

គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានសមាជិកចំនួនប្រាំរូប។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវអនុវត្តភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យពិនិត្យសកម្មភាពគ្រប់គ្រងហានិភ័យដែលធនាគារអាចជួបប្រទះ ដូចជាហានិភ័យហិរញ្ញវត្ថុ ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការហានិភ័យកេរ្តិ៍ឈ្មោះ និងហានិភ័យផ្នែកច្បាប់ជាដើម
- ត្រួតពិនិត្យជាទៀងទាត់នូវគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ ដែលបានកំណត់ និងអនុវត្តដោយគណៈគ្រប់គ្រងជាន់ខ្ពស់
- ត្រួតពិនិត្យមើលគុណវុឌ្ឍិ និងជីវប្រវត្តិលម្អិត របស់មន្ត្រីគ្រប់គ្រងហានិភ័យជាន់ខ្ពស់ និងធានាថានិយោជិតនៃនាយកដ្ឋានគ្រប់គ្រងហានិភ័យមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច
- ទទួលខុសចំពោះការវាយតម្លៃហានិភ័យក្នុងស្រុក ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ធនាគារ។

**គណៈកម្មាធិការសវនកម្ម**

គណៈកម្មាធិការសវនកម្ម គឺដឹកនាំដោយអភិបាលឯករាជ្យ និងមានចំនួនបីរូប។ គណៈកម្មាធិការ សវនកម្ម ត្រូវអនុវត្តភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រព័ន្ធគណនេយ្យ ព្រមទាំងការរៀបចំ និងត្រួតពិនិត្យហិរញ្ញវត្ថុ ប្រកបដោយភាពស្មោះត្រង់
- ត្រួតពិនិត្យប្រសិទ្ធភាពនៃតួនាទីត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធគ្រប់គ្រងហានិភ័យ
- តែងតាំងសវនករផ្ទៃក្នុង និងត្រួតពិនិត្យជាទៀងទាត់លើតួនាទីរបស់សវនកម្មផ្ទៃក្នុង
- ធ្វើសវនកម្មដោយឯករាជ្យប្រចាំឆ្នាំ លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងផ្តល់អនុសាសន៍ដល់ ក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងការតែងតាំងសវនករឯករាជ្យ ការវាយតម្លៃសមត្ថភាព ឯករាជ្យភាព និងការអនុវត្តរបស់សវនករឯករាជ្យព្រមទាំងការកំណត់លាភការនិងរយៈពេលសម្រាប់សវនករឯករាជ្យ
- បង្កើត និងអនុវត្តគោលនយោបាយជាមួយសវនករឯករាជ្យពាក់ព័ន្ធនឹងការផ្តល់ សេវាកម្មផ្សេងៗ ក្រៅពីសវនកម្មឯករាជ្យប្រចាំឆ្នាំ និងរាយការណ៍បញ្ហានេះទៅក្រុមប្រឹក្សាភិបាល និង
- ធានាឱ្យបាននូវអនុលោមភាពទៅតាមច្បាប់ និងបទប្បញ្ញត្តិ រួមទាំងនីតិវិធី និងការត្រួតពិនិត្យលើការបង្ហាញ ព័ត៌មានហិរញ្ញវត្ថុ។

**គណៈកម្មាធិការតែងតាំង និងលាភការ**

គណៈកម្មាធិការតែងតាំង និងលាភការគឺដឹកនាំដោយអភិបាលឯករាជ្យនិងមានចំនួនប្រាំរូប។

គណៈកម្មាធិការតែងតាំង និងលាភការ ត្រូវអនុវត្តភារកិច្ចដូចខាងក្រោម៖

- កំណត់លាភការសម្រាប់ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ និងនិយោជិតរបស់ធនាគារ
- វាយតម្លៃបទពិសោធន៍ ចំណេះដឹង និងជំនាញរបស់សមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ព្រមទាំងកំណត់ទំនួលខុសត្រូវ របស់សមាជិកក្រុមប្រឹក្សាភិបាល ដែលត្រូវបានតែងតាំងដើម្បីបំពេញតួនាទីណាមួយ
- វាយតម្លៃការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការទាំងអស់ និងដាក់របាយការណ៍ជូនក្រុមប្រឹក្សាភិបាល
- បង្កើតផែនការ និងយុទ្ធសាស្ត្រលាភការ ព្រមទាំងផ្តល់ផលប្រយោជន៍ជាច្រើនដល់និយោជិត និងធានាបាននូវការរក្សានិយោជិតដែលមានគុណវុឌ្ឍិ។

### គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រងចំនួនពីរ៖ គណៈកម្មាធិការប្រតិបត្តិការ និងគណៈកម្មាធិការឥណទាន គឺត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់នាយកប្រតិបត្តិ ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ធនាគារ និងអនុវត្តការងារផ្សេងៗដែលចាត់តាំងដោយនាយកប្រតិបត្តិ និងរាយការណ៍ជូននាយកប្រតិបត្តិ។

### គណៈកម្មាធិការប្រតិបត្តិការ

គណៈកម្មាធិការប្រតិបត្តិការមានសមាជិកចំនួនបីរូប។ គណៈកម្មាធិការប្រតិបត្តិការ ទទួលខុសត្រូវ៖

- ធានាការអនុលោមទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារ
- ធានាថា ធនាគារមានផែនការអាជីវកម្ម និងផែនការថវិកាប្រចាំឆ្នាំ
- ត្រួតពិនិត្យការអនុវត្តសកម្មភាពអាជីវកម្មឱ្យបានទៀងទាត់ស្របតាមផែនការអាជីវកម្ម និងផែនការថវិកាដែលបានកំណត់ និង
- ត្រួតពិនិត្យបញ្ហានានា ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ធនាគារ។

### គណៈកម្មាធិការឥណទាន

គណៈកម្មាធិការឥណទាន មានសមាជិកសប្តាហ៍មួយរូប។ គណៈកម្មាធិការឥណទាន ទទួលខុសត្រូវ៖

- អនុម័ត និងផ្តល់ឥណទានដល់អតិថិជន
- អនុវត្តការវិភាគសំខាន់ៗនៅក្នុងការផ្តល់ឥណទានដល់អ្នកខ្ចី ដើម្បីកំណត់សមត្ថភាពទូទាត់សងរបស់អតិថិជនដែលអាចកាត់បន្ថយហានិភ័យឥណទានបាន
- ត្រួតពិនិត្យឥណទានឡើងវិញ និងបង្កើតយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីប្រមូលឥណទានមិនដំណើរការ។

### ការត្រួតពិនិត្យផ្ទៃក្នុង

ធនាគារ កម្ពុជា អាស៊ី បានបន្តបង្កើតស្រទាប់ការពារជាច្រើននៅក្នុងធនាគារ ដើម្បីធានាថាគ្រប់សកម្មភាពដំណើរការ ប្រព័ន្ធគោលនយោបាយ និងនីតិវិធីទាំងអស់ ដំណើរការត្រឹមត្រូវដោយមិនមានការបរាជ័យនៃការត្រួតពិនិត្យផ្ទៃក្នុង ទ្រព្យសកម្មត្រូវបានការពារពី ការប្រើប្រាស់មិនត្រឹមត្រូវ ឬការបាត់បង់ និងការក្លែងបន្លំ ហើយទ្រព្យអកម្មត្រូវបានកំណត់ និងគ្រប់គ្រង។

ធនាគារមានគោលនយោបាយ និងនីតិវិធីត្រឹមត្រូវ និងគ្រប់គ្រាន់ពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារសម្រាប់អនុវត្ត។ ដូចគ្នានេះផងដែរ ធនាគារមានការបែងចែកដាច់ពីគ្នា រវាងមុខងារត្រួតពិនិត្យ និងមុខងារអនុវត្ត។

ក្រុមប្រឹក្សាភិបាលមានកិច្ចប្រជុំជាញឹកញាប់ជាមួយគណៈគ្រប់គ្រង មន្ត្រីប្រតិបត្តិការ និងសវនករផ្ទៃក្នុង ដើម្បីធានាថា គ្រប់គោលនយោបាយ និងនីតិវិធីទាំងអស់ដែលបានអនុម័ត គឺត្រូវបានអនុវត្តតាមយ៉ាងហ្មត់ចត់

ហើយ ហានិភ័យនានាត្រូវបានកំណត់ និងគ្រប់គ្រង។ គណៈកម្មាធិការសវនកម្ម ក៏ទទួលខុសត្រូវចំពោះការជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យលើសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនិងប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង។ ក្រៅពីនេះ នាយកដ្ឋានសវនកម្មផ្ទៃក្នុងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ថាតើគណៈគ្រប់គ្រងបានកំណត់ និងអនុវត្តនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងបានសមស្របឬទេ ដែលរួមមានការត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) និងការអនុវត្តតាមអនុសាសន៍ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់សវនកររដ្ឋក្នុង សវនករឯករាជ្យ និងធនាគារជាតិនៃកម្ពុជា។

កំណត់ត្រា និងដំណើរការទាំងអស់របស់ធនាគារត្រូវបានរក្សាទុកត្រឹមត្រូវ ដែលអនុញ្ញាតឱ្យមានលំហូរព័ត៌មានទាន់ពេលវេលាពាក់ព័ន្ធ និងទុកចិត្តបានពីក្នុង និងក្រៅធនាគារ។ ធនាគារ កម្ពុជាអាស៊ី ក៏មានមុខងារប្រតិបត្តិតាម ដើម្បីធានាបាននូវអនុលោមភាពទៅតាមគោលនយោបាយផ្ទៃក្នុង ច្បាប់និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម។

**ការគ្រប់គ្រងហានិភ័យ**

ធនាគារ កម្ពុជាអាស៊ី បានកត់សម្គាល់យ៉ាងច្បាស់ថា ការគ្រប់គ្រងហានិភ័យកាន់តែប្រសើរ ជួយឱ្យធនាគារសម្របសម្រួលភ្នែកថាម (risk appetite) និងយុទ្ធសាស្ត្រ កាត់បន្ថយការខាតបង់ពីប្រតិបត្តិការ និងធ្វើឱ្យល្អប្រសើរឡើងនូវការធ្វើសេចក្តីសម្រេចចិត្តឆ្លើយតបទៅនឹងការគ្រប់គ្រងហានិភ័យ។ បន្ទាប់មក ធនាគារបានបន្តបង្កើតក្របខ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងហានិភ័យដែលមានលក្ខណៈប្រសើរ និងអាចទទួលយកបាន។ ធនាគាររួមបញ្ចូលទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ដែលជាស្ថាប័នកំពូលរបស់ធនាគារ។ ធនាគារ កម្ពុជាអាស៊ី បានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការកម្រិតប្រតិបត្តិបន្ថែមទៀតដូចជា គណៈកម្មាធិការឥណទាន និងគណៈកម្មាធិការប្រតិបត្តិការ សម្រាប់គ្រប់គ្រងហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការ។

**ការគ្រប់គ្រងហានិភ័យឥណទាន**

ធនាគារ កម្ពុជាអាស៊ី បានបង្កើតគោលនយោបាយ និងនីតិវិធីឥណទាន ដើម្បីកាត់បន្ថយហានិភ័យក្នុងការផ្តល់ឥណទានដល់សាធារណជន និងដើម្បីអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាផងដែរ។ គោលនយោបាយ និងនីតិវិធីទាំងនេះកំណត់បទដ្ឋានសម្រាប់ការគ្រប់គ្រងឥណទាន និងត្រូវបានធ្វើ បច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ស្របតាមស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ធនាគារ។

**ការគ្រប់គ្រងហានិភ័យទីផ្សារ**

ហានិភ័យទីផ្សារនេះពាក់ព័ន្ធ នឹងហានិភ័យអត្រាការប្រាក់ និងអត្រាប្តូររូបិយប័ណ្ណបរទេស (FX) ដែលធនាគារបានពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ដើម្បីតាមដានអត្រាការប្រាក់ និងអត្រាប្តូររូបិយប័ណ្ណ។ កត្តាសំខាន់ក្នុងការគ្រប់គ្រងហានិភ័យទីផ្សារ រួមមាន ទ្រព្យសកម្ម និងទ្រព្យអកម្ម ដែលងាយរងឥទ្ធិពលពីអត្រាការប្រាក់។ ដោយសារតែធនាគារ កម្ពុជា អាស៊ី គឺជាគ្រឹះស្ថានហិរញ្ញ



វត្តមានមុខគេមួយក្នុងការប្តូររូបិយប័ណ្ណបរទេស និងផ្ទេរប្រាក់ ធនាគារបានបង្កើតនូវគោលនយោបាយ និងនីតិវិធីដ៏មានប្រសិទ្ធភាពក្នុងការ គ្រប់គ្រងចាត់ចែងត្រួតពិនិត្យ និងតាមដានហានិភ័យអត្រាប្តូរប្រាក់។

**ការគ្រប់គ្រងហានិភ័យសន្ទនីយភាព**

សមាជិកគណៈកម្មាធិការប្រតិបត្តិការ គ្រប់គ្រង និងតាមដានសន្ទនីយភាព និងមានគោលបំណងអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងដើម្បីរក្សាទំនុកចិត្ត និងការជឿជាក់របស់អតិថិជន។ ធនាគារក៏មានផែនការយថាភាពសម្រាប់គ្រប់គ្រងសន្ទនីយភាព ដើម្បីទប់ទល់នឹងការដួល រលំទីផ្សារនៅក្នុងប្រព័ន្ធធនាគារ និងបញ្ហាផ្សេងៗទៀត ដែលនឹងប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ។

**ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ**

ធនាគារ កម្ពុជាអាស៊ី បានបង្កើតសៀវភៅណែនាំប្រតិបត្តិការសម្រាប់និយោជិត និងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានគោលបំណងកំណត់ហានិភ័យពាក់ព័ន្ធនឹងប្រតិបត្តិការប្រចាំថ្ងៃ ក៏ដូចជាហានិភ័យប្រព័ន្ធនៅក្នុងធនាគារផងដែរ។

**ក្រុមប្រតិបត្តិ**

ដើម្បីរក្សា និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ ទាំងគណៈគ្រប់គ្រង និងនិយោជិត គឺត្រូវបានតម្រូវឱ្យបំពេញការងាររបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព និងសំខាន់បំផុតនោះគឺការចាត់ទុកការងាររបស់ធនាគារជាការងារអាទិភាព។ គណៈគ្រប់គ្រង និងនិយោជិតបានទទួលស្គាល់ និងអនុវត្តតាមក្រុមសីលធម៌របស់ធនាគារ កម្ពុជា អាស៊ី ដែលមានដូចខាងក្រោម៖

- ផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយភាពយុត្តិធម៌ ស្មោះត្រង់ មិនលំអៀង និងមិនអនុញ្ញាតឱ្យទទួលអំណោយ កម្រៃជើងសារ ឬវត្ថុមានតម្លៃ ណាមួយពីអតិថិជនឡើយ ដោយសារតែអំណោយ ឬការកម្សាន្តអាចជាការគម្រាមកំហែងដល់ចិត្តដែលមានឯករាជ្យភាព។
- បុគ្គលិកមិនត្រូវចូលរួមក្នុងសកម្មភាពអាជីវកម្មណាមួយដែលមានទំនាស់ផលប្រយោជន៍ ជាមួយធនាគារឡើយ។
- បុគ្គលិកមិនត្រូវប្រើមុខតំណែងរបស់ខ្លួននៅក្នុងធនាគារ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
- បុគ្គលិកមិនត្រូវប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជន ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនទេ។

**អនុលោមភាព**


នាយកដ្ឋានប្រតិបត្តិការរបស់ធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា ធនាគារ កម្ពុជាអាស៊ី ដំណើរការដោយអនុលោមតាមច្បាប់ បទបញ្ជា និងស្តង់ដារអាជីវកម្មដែលពាក់ព័ន្ធទាំងអស់។

នាយកដ្ឋានប្រតិបត្តិការនៅ ធនាគារ កម្ពុជាអាស៊ី ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍អនុវត្ត និងត្រួតពិនិត្យកម្មវិធី អនុលោមភាពរបស់ធនាគារ។ នេះរួមបញ្ចូលទាំងការធានាថាធនាគារអនុលោមតាមច្បាប់ បទបញ្ញត្តិ និងស្តង់ដារអាជីវកម្មដែលពាក់ព័ន្ធទាំងអស់ដែលទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ (AML) ហិរញ្ញប្បទានភេរវកម្ម (CFT) ការដាក់ទណ្ឌកម្ម និងផ្នែកពាក់ព័ន្ធផ្សេងទៀត។ នាយកដ្ឋានក៏ផ្តល់ការណែនាំ និងការបណ្តុះបណ្តាលដល់ បុគ្គលិកលើបញ្ហាដែលទាក់ទងនឹងការអនុលោមតាមនិងសហការជាមួយ នាយកដ្ឋានផ្សេងទៀតដើម្បីធានាថា ហានិភ័យនៃការអនុលោមតាមត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ក្នុងឆ្នាំកន្លងទៅ នាយកដ្ឋានប្រតិបត្តិការបានបោះជំហានយ៉ាងសំខាន់ក្នុងការពង្រឹងកម្មវិធី អនុលោមភាពរបស់ធនាគារ។ សមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន៖

- **ការពង្រឹងក្របខ័ណ្ឌ AML/CFT របស់ធនាគារ៖** នាយកដ្ឋានបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងនីតិវិធី AML/CFT របស់ធនាគារ ដើម្បីធានាថាគោលនយោបាយ និងនីតិវិធីទាំងនោះស្របតាមតម្រូវការបច្ចុប្បន្នភាពនៃបទបញ្ញត្តិ និងឧត្តមានុវត្តនៅក្នុងអាជីវកម្ម។
- **ការអនុវត្តកម្មវិធីអនុលោមតាមការហាមឃាត់៖** នាយកដ្ឋានបានបង្កើត និងអនុវត្តកម្មវិធីអនុលោមតាមការហាមឃាត់ ដើម្បីធានាថាធនាគារអនុលោមតាមបទបញ្ញត្តិហាមឃាត់ពាក់ព័ន្ធទាំងអស់។
- **ការផ្តល់កម្មវិធីបណ្តុះបណ្តាល និងការយល់ដឹង៖** នាយកដ្ឋានបានរៀបចំកម្មវិធីបណ្តុះបណ្តាល និងផ្តល់ការយល់ដឹងផ្សេងៗ សម្រាប់បុគ្គលិកលើបញ្ហាដែលទាក់ទងនឹងការអនុលោមតាម រួមទាំង AML/CFT ការហាមឃាត់ និងរក្សាទិន្នន័យឯកជនភាព។
- **សហការជាមួយនាយកដ្ឋានផ្សេងទៀត៖** នាយកដ្ឋានបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានផ្សេងទៀតដូចជានាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីធានាថាហានិភ័យនៃការអនុលោមតាមច្បាប់ត្រូវ បានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
- **ការចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងៗ៖** នាយកដ្ឋានបានរក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងៗ និងបានចូលរួមយ៉ាងសកម្មជាមួយពួកគេលើបញ្ហាដែលទាក់ទង នឹងការអនុលោមភាព។

### អំពីរចនាសម្ព័ន្ធក្រុមហ៊ុន



**របាយការណ៍ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ខ្លួនដោយមានភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ធនាគារ កម្ពុជា អាស៊ី ចំកាត់ (ហៅកាត់ថា “ធនាគារ”) សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

**សកម្មភាពអាជីវកម្មចម្បង**

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគាររួមមានការធ្វើប្រតិបត្តិការជាអាជីវកម្មធនាគារ និងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តនៃសកម្មភាពអាជីវកម្មចម្បងរបស់ធនាគារក្នុង កំឡុងការិយបរិច្ឆេទនេះឡើយ។

**លទ្ធផលហិរញ្ញវត្ថុ**

	2024	
	ដុល្លារអាមេរិក	ពាន់រៀល
ខាតសម្រាប់ការិយបរិច្ឆេទ	2,482,747	10,107,263

**ភាគលាភ**

ពុំមានការប្រកាសភាគលាភ ហើយក្រុមប្រឹក្សាភិបាលពុំបានស្នើសុំឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះទេ។

**ដើមទុន**

ព័ត៌មានលម្អិតនៃដើមទុន និងរចនាសម្ព័ន្ធភាគទុនិកត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 17 នៃរបាយការណ៍ហិរញ្ញវត្ថុ ។

**ទុនបម្រុង និងសំវិធានធន**

ការផ្ទេរទៅ ឬមកពីទុនបម្រុង និងសំវិធានធនក្នុងការិយបរិច្ឆេទត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 18 នៃរបាយការណ៍ហិរញ្ញវត្ថុ។

**បំណុលពិបាកទារ និងបំណុលជាប់សង្ស័យ**

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបចោលនៃបំណុលពិបាកទារ និងការធ្វើសំវិធានធនលើបំណុលជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថារាល់បំណុលពិបាកទារត្រូវបានលុបចោល ហើយបានធ្វើសំវិធានធនគ្រប់គ្រាន់លើបំណុល។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចនឹងបណ្តាលឱ្យតម្លៃនៃបំណុលពិបាកទារដែលបានលុបចោល ឬតម្លៃសំវិធានធនលើបំណុលជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ ។

**ទ្រព្យសកម្ម**

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មដែលប្រហែលជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតារួមទាំងតម្លៃដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយមកត្រឹមតម្លៃដែលរំពឹងថានឹងអាចលក់បានលើទីផ្សារ។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចនឹងបណ្តាលឱ្យតម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនត្រឹមត្រូវឡើយ។

**វិធីសាស្ត្រតុល្យការវាយតម្លៃ**

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើត ដែលអាចនឹងបណ្តាលឱ្យការអនុវត្តវិធីសាស្ត្របច្ចុប្បន្នក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារមានភាពមិនត្រឹមត្រូវ ឬមិនសមស្របឡើយ។

**បំណុលយថាហេតុ និងបំណុលផ្សេងៗ**

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (1) ការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទដើម្បីធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ និង
- (2) បំណុលយថាហេតុណាមួយចំពោះធនាគារ ដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ក្រៅពីដំណើរការធម្មតានៃអាជីវកម្មធនាគារឡើយ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារដែលត្រូវទាមទារឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសងក្នុងរយៈពេលដប់ពីរខែ បន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹង ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការទូទាត់បំណុលរបស់ខ្លួននៅថ្ងៃកំណត់សងនោះទេ។

**ការផ្លាស់ប្តូរនៃហេតុការណ៍**

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពុំបានដឹងពីហេតុការណ៍ណាមួយ លុះត្រាតែបានបង្ហាញនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឱ្យតម្លៃលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវឡើយ។

**ប្រតិបត្តិការជាសារវន្ត និងមិនប្រក្រតី**

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល៖

- (1) លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ក្នុងការិយបរិច្ឆេទនេះមិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរដោយកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ និង
- (២) ពុំមានកត្តា ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ដែលមានលក្ខណៈជាសំខាន់ និងមិនប្រក្រតីបានកើតឡើងនោះទេក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះដែលអាចនាំឱ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះត្រូវបានរៀបចំឡើងទេ។

**ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុលថ្មី**

នៅក្នុងអំឡុងការិយបរិច្ឆេទនេះ ពុំមានការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុលថ្មីដោយធនាគារនោះទេ។

**ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលដែលបម្រើការងារក្នុងអំឡុងការិយបរិច្ឆេទ និងអំឡុងពេលចាប់ពីចុងការិយបរិច្ឆេទដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ រួមមាន៖

លោក Va Dalot	ប្រធានក្រុមប្រឹក្សាភិបាល
លោក Wong Tow Fock	អភិបាល និងប្រធាននាយកប្រតិបត្តិ
លោក Top Ratheanin	អភិបាល
លោក Chan Peng Leong	អភិបាលឯករាជ្យ
លោក Rouer Jerome	អភិបាលឯករាជ្យ

**អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល**

ចាប់តាំងពីចុងការិយបរិច្ឆេទមុនពុំមាន ក្រុមប្រឹក្សាភិបាលរបស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយតាមរយៈ ការចុះកិច្ចសន្យាដែលធ្វើឡើងដោយធនាគារ ឬសាជីវកម្មពាក់ព័ន្ធនាមួយជាមួយក្រុមប្រឹក្សាភិបាល ឬក្រុមហ៊ុនណាមួយដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ធ្វើឡើងជាមួយធនាគារណាមួយ ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអត្ថប្រយោជន៍ដែលចាត់ទុកថាបានកើតឡើងដោយគុណធម៌នៃប្រតិបត្តិការដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ 27 នៃរបាយការណ៍ហិរញ្ញវត្ថុ។

ទាំងនៅក្នុងអំឡុងពេល ឬនៅចុងបញ្ចប់នៃការិយបរិច្ឆេទ គឺធនាគារមិនដែលជាភាគីនៃការរៀបចំក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍តាមរយៈនៃការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ធនាគារ ឬក្រុមហ៊ុនសាជីវកម្មផ្សេងទៀត។

**ក្រុមហ៊ុនមេ**

ក្រុមប្រឹក្សាភិបាលបានចាត់ទុកក្រុមហ៊ុន Selvione Limited ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅ British Virgin Islands និង ក្រុមហ៊ុន Quantum Symbol Sdn Bhd ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ីជាក្រុមហ៊ុនមេកាន់កាប់ ចុងក្រោយ និងក្រុមហ៊ុនមេកាន់កាប់ដោយផ្ទាល់។

**ក្រុមហ៊ុនបុត្រសម្ព័ន្ធ**

ព័ត៌មានលម្អិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១ នៃរបាយការណ៍ហិរញ្ញវត្ថុ។ របាយ ការណ៍សវនករលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមាន ពុំមានការបញ្ចេញមតិសវនកម្មដែលមានបញ្ហាទេ។

**ព្រឹត្តិការណ៍សំខាន់បន្ទាប់ពីចុងការិយបរិច្ឆេទ**

ពុំមានព្រឹត្តិការណ៍សំខាន់បន្ទាប់ពីចុងការិយបរិច្ឆេទនេះទេ។

**សវនករ**

សវនករ បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក បានបញ្ជាក់ពីឆន្ទៈដើម្បីបន្តការងារសវនកម្មនេះ។

**ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានភារៈទទួលខុសត្រូវលើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវ បានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទាំងនេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារចាំបាច់ត្រូវ៖

- (1) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា“ស.វ.ទ.ហ.អ.ក”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និង ប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតភាព។
- (2) អនុលោមតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានតាម ស.វ.ទ.ហ.អ.ក ហើយប្រសិនបើមានការប្រាសចាកណាមួយ ពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបាន បង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (3) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ ដើម្បីធនាគារអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនស្របតាម ស.វ.ទ.ហ.អ.ក និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (4) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម លុះត្រាតែវាមានភាពមិនត្រឹមត្រូវក្នុងការ សន្មតថាធនាគារនឹងបន្តប្រតិបត្តិការរបស់ខ្លួននាពេលអនាគត និង
- (5) គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព ហើយចូលរួមក្នុងការសម្រេចចិត្តជាសារវន្តទាំងអស់ដែលអាចប៉ះពាល់ ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវប្រាកដថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមរាល់តម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

**ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ**

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំង របាយការណ៍លទ្ធផលសម្រេច របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទ ដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់ដោយ អនុលោមទៅតាម ស.រ.ទ.ហ.អ.ក។

ចុះហត្ថលេខាតំណាងឱ្យក្រុមប្រឹក្សាភិបាល



**Wong Tow Fock**

អភិបាល និងប្រធាននាយកប្រតិបត្តិ  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥



**របាយការណ៍សវនករឯករាជ្យជូនចំពោះភាគទុនិកនៃ  
ធនាគារ កម្ពុជាអាស៊ី ចំកាត់**

**របាយការណ៍ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ  
មតិសវនកម្ម**

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ កម្ពុជា អាស៊ី ចំកាត់ (ហៅកាត់ថា “ធនាគារ”) ដែលរួមមាន  
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍ពី  
បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើ  
របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត ដូចដែលបានបង្ហាញពីទំព័រទី៤៩ ដល់ ១១៩។  
ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹម  
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយ  
អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”)។

**មូលដ្ឋាននៃមតិសវនកម្ម**

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.ស.អ.ក”)។ ទំនួលខុស  
ត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមនៅក្នុងកថាខណ្ឌស្តីពី ទំនួលខុសត្រូវរបស់សវនករសម្រាប់  
ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ដោយអនុ  
លោមទៅតាមក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈដែលចេញផ្សាយដោយក្រុមប្រឹក្សាក្រមសីលធម៌អន្តរជាតិសម្រាប់  
គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌អន្តរជាតិ”) និងតាមតម្រូវការក្រមសីលធម៌ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់  
យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំ បានបំពេញទំនួលខុសត្រូវក្នុងផ្នែកក្រមសីលធម៌  
ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល គឺមាន  
លក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

**ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ**

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ប្រចាំឆ្នាំ  
និងរបាយការណ៍ក្រុមប្រឹក្សាភិបាល (ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍សវនករនោះ  
ទេ)។ របាយការណ៍ក្រុមប្រឹក្សាភិបាល គឺត្រូវបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករឯករាជ្យនេះ និងផ្នែកផ្សេង  
ទៀត ដែលបានរួមបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ គឺរំពឹងថានឹងត្រូវបានផ្តល់ឱ្យយើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនេះ។  
មតិសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនគ្របដណ្តប់លើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិន  
បញ្ចេញមតិសន្និដ្ឋានធានាណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអាន  
ព័ត៌មានផ្សេងៗ និងទន្ទឹមនឹងនេះពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍  
ហិរញ្ញវត្ថុរបស់ធនាគារ ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬបើមិនដូច្នោះទេមានការរាយការណ៍  
ខុសជាសារវន្ត។

ប្រសិនបើផ្អែកលើកិច្ចការ ដែលយើងខ្ញុំបានអនុវត្ត យើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តទៅលើព័ត៌មានផ្សេងៗ  
នេះ យើងខ្ញុំចាំបាច់ត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មាន  
ផ្សេងៗនេះទេ។

នៅពេលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការរាយការណ៍ជូនក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅនឹងបញ្ហានោះដោយអនុលោមទៅតាមតម្រូវការនៃស.ស.អ.ក 720 (បានធ្វើការកែតម្រូវ)។

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានភារៈទទួលខុសត្រូវលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមទៅតាម ស.រ.ទ.ហ.អ.ក។ ក្រុមប្រឹក្សាភិបាល ក៏ទទួលខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឱ្យជៀសផុតពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬភ័ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលមានភារៈទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យណាផ្សេងក្រៅពីធ្វើបែបនេះ។

**ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងដែលសមហេតុផល ចាំបាច់របស់ធនាគារទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងក្នុងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា សវនកម្មដែលធ្វើឡើងដោយអនុលោមទៅតាម ស.ស.អ.ក តែងរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ដោយសារការក្លែងបន្លំ ឬភ័ន្តច្រឡំ ត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើការរាយការណ៍ខុសតែមួយ ឬរួមបញ្ចូលគ្នាត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំតម្រូវឱ្យអនុវត្តនូវការវិនិច្ឆ័យដែលប្រកបដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏៖

- កំណត់ និងវាយតម្លៃហានិភ័យនៃការរាយការណ៍ខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ រៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋាន សម្រាប់ធ្វើការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែលកើតឡើងពីការភ័ន្តច្រឡំដោយសារការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបឃិតគ្នា ការលួចបន្លំ ការលុបចោល ដោយចេតនា បំណកស្រាយមិនពិត ឬការបំពានលើនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ស្វែងយល់អំពីនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។

- វាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យ សម្រាប់និរន្តរភាពអាជីវកម្មរបស់ក្រុមប្រឹក្សាភិបាល និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន ថាភាពមិនច្បាស់លាស់ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍បុលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានភាពមិនប្រាកដប្រជាជាសារវន្ត ទៅលើលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារប្រសិនបើការបង្ហាញព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិសវនកម្មរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍បុលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យធនាគារបញ្ឈប់និរន្តរភាពអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាតាមលក្ខណៈដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានវាយការណ៍ជូនក្រុមប្រឹក្សាភិបាលក្នុងចំណោមបញ្ហាផ្សេងៗ ស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលរួមមានចំណុចខ្លះខាតនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។



**បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក**  
 ក្រុមហ៊ុនគណនេយ្យករជំនាញ  
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
 ថ្ងៃទី៖ ២៦ ខែមីនា ឆ្នាំ២០២៥



**ឧកញ៉ា Tan Khee Meng**  
 គណនេយ្យករជំនាញ

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**  
**គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

	កំណត់ សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	5	64,272,873	258,698,314	53,892,182	220,149,563
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	6	75,545,735	304,071,583	51,893,498	211,984,939
សមតុល្យនៅធនាគារជាតិនៃកម្ពុជា ("NBC")	7	9,011,057	36,269,504	6,480,982	26,474,811
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	8	80,732,706	324,949,142	81,674,491	333,640,296
ការវិនិយោគ	9	1,524,714	6,136,974	1,825,588	7,457,527
ទ្រព្យសកម្មផ្សេងៗ	10	3,991,510	16,065,828	3,806,355	15,548,960
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	11	19,648,772	79,086,307	18,600,958	75,984,913
ទ្រព្យសកម្មអរូបី	12	1,059,643	4,265,063	1,198,364	4,895,317
ទ្រព្យសម្បត្តិ និងបរិក្ខារ	13	1,632,145	6,569,384	1,532,893	6,261,868
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម		626,106	2,520,077	527,230	2,153,735
<b>ទ្រព្យសកម្មសរុប</b>		<b>258,045,261</b>	<b>1,038,632,176</b>	<b>221,432,541</b>	<b>904,551,929</b>
<b>បំណុល និងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើពីអតិថិជន និង ស្ថាប័នហិរញ្ញវត្ថុ	14	170,147,965	684,845,559	131,520,800	537,262,468
បំណុលផ្សេងៗ	15	1,242,986	5,003,019	1,129,629	4,614,533
បំណុលភតិសន្យា		660,534	2,658,649	558,067	2,279,704
បំណុលពន្ធពន្យារ - សុទ្ធ	16 (គ)	372,374	1,498,805	119,896	489,775
<b>បំណុលសរុប</b>		<b>172,423,859</b>	<b>694,006,032</b>	<b>133,328,392</b>	<b>544,646,480</b>
<b>មូលធន</b>					
ដើមទុន	17	75,000,000	299,625,000	75,000,000	299,625,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	18	4,593,088	18,770,439	2,160,910	8,869,042
ចំណេញរក្សាទុក		6,028,314	24,513,684	10,943,239	44,522,344
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	1,717,021	-	6,889,063
<b>មូលធនសរុប</b>		<b>85,621,402</b>	<b>344,626,144</b>	<b>88,104,149</b>	<b>359,905,449</b>
<b>បំណុល និងមូលធនសរុប</b>		<b>258,045,261</b>	<b>1,038,632,176</b>	<b>221,432,541</b>	<b>904,551,929</b>

កំណត់សម្គាល់ដែលមានភ្ជាប់គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

**របាយការណ៍លទ្ធផលសេដ្ឋកិច្ច**

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	19	10,844,629	44,148,485	9,037,318	37,143,377
ចំណាយការប្រាក់	20	(8,204,424)	(33,400,210)	(5,330,617)	(21,908,836)
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>2,640,205</b>	<b>10,748,275</b>	<b>3,706,701</b>	<b>15,234,541</b>
ចំណូលមិនមែនជាការប្រាក់ - សុទ្ធ	21	3,168,278	12,898,060	4,884,877	20,076,844
<b>ចំណូលប្រតិបត្តិការសរុប</b>		<b>5,808,483</b>	<b>23,646,335</b>	<b>8,591,578</b>	<b>35,311,385</b>
ចំណាយលើបុគ្គលិក	22	(3,802,954)	(15,481,826)	(3,321,601)	(13,651,780)
ចំណាយប្រតិបត្តិការផ្សេងៗ	23	(3,388,424)	(13,794,274)	(2,220,066)	(9,124,470)
ចំណាយរំលស់	24	(796,117)	(3,240,992)	(717,807)	(2,950,187)
ចំណាយពន្ធអប្បបរមា	16 (ក)	(146,802)	(590,878)	(148,269)	(609,386)
<b>(ខាត)/ចំណេញប្រតិបត្តិការមុនការ ខាតបង់ឱនភាពតម្លៃ</b>		<b>(2,325,814)</b>	<b>(9,461,635)</b>	<b>2,183,835</b>	<b>8,975,562</b>
ការកាត់ត្រាបញ្ជាក់/(ខាតបង់)ឱនភាព តម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	25	95,545	388,964	(626,855)	(2,576,374)
<b>(ខាត)/ចំណេញមុនបង់ពន្ធ</b>		<b>(2,230,269)</b>	<b>(9,072,671)</b>	<b>1,556,980</b>	<b>6,399,188</b>
ចំណាយពន្ធលើប្រាក់ចំណូល	16 (ក)	(252,478)	(1,027,838)	(189,780)	(779,996)
<b>(ខាត)/ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ</b>		<b>(2,482,747)</b>	<b>(10,107,263)</b>	<b>1,367,200</b>	<b>5,619,192</b>
<b>លទ្ធផលខាតលទ្ធផលផ្សេងៗ</b>					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(5,172,042)	-	(2,809,761)
<b>លទ្ធផល(ខាត)/ចំណេញលទ្ធផលសរុប សម្រាប់ការិយបរិច្ឆេទ</b>		<b>(2,482,747)</b>	<b>(15,279,305)</b>	<b>1,367,200</b>	<b>2,809,431</b>

កំណត់សម្គាល់ដែលមានភ្ជាប់គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍ប្រែប្រួលមូលធន

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

កំណត់ សម្គាល់	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ចំណេញរក្សាទុក		លម្អៀងពីការប្តូរ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	រូបិយប័ណ្ណ ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
<b>នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣</b>	75,000,000	299,625,000	459,781	1,877,402	11,277,168	45,894,792	9,698,824	86,736,949	357,096,018	
<b>លទ្ធផលលម្អិតសរុប</b>										
ចំណេញសុទ្ធក្នុងកាលបរិច្ឆេទ	-	-	-	-	1,367,200	5,619,192	-	1,367,200	5,619,192	
លទ្ធផលខាតលម្អិតផ្សេងៗ	-	-	-	-	-	-	(2,809,761)	-	(2,809,761)	
<b>លទ្ធផលលម្អិតសរុបក្នុងកាលបរិច្ឆេទ</b>	-	-	-	-	1,367,200	5,619,192	(2,809,761)	1,367,200	2,809,431	
<b>ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន</b>										
ការផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុង តាមបទប្បញ្ញត្តិ	18	-	-	1,701,129	6,991,640	(1,701,129)	(6,991,640)	-	-	
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤</b>	75,000,000	299,625,000	2,160,910	8,869,042	10,943,239	44,522,344	6,889,063	88,104,149	359,905,449	
<b>លទ្ធផលលម្អិតសរុប</b>										
ខាតលម្អិតក្នុងកាលបរិច្ឆេទ	-	-	-	-	(2,482,747)	(10,107,263)	-	(2,482,747)	(10,107,263)	
លទ្ធផលខាតលម្អិតផ្សេងៗ	-	-	-	-	-	-	(5,172,042)	-	(5,172,042)	
<b>លទ្ធផលលម្អិតសរុបក្នុងកាលបរិច្ឆេទ</b>	-	-	-	-	(2,482,747)	(10,107,263)	(5,172,042)	(2,482,747)	(15,279,305)	
<b>ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន</b>										
ការផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុង តាមបទប្បញ្ញត្តិ	18	-	-	2,432,178	9,901,397	(2,432,178)	(9,901,397)	-	-	
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>	75,000,000	299,625,000	4,593,088	18,770,439	6,028,314	24,513,684	1,717,021	85,621,402	344,626,144	

កំណត់សម្គាល់ដែលមានភ្ជាប់គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

**របាយការណ៍លំហូរសាច់ប្រាក់**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

	កំណត់ សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សកម្មភាពប្រតិបត្តិការ</b>					
(ខាត)/ចំណេញមុនបង់ពន្ធ		(2,230,269)	(9,072,671)	1,556,980	6,399,188
ចំណាយរំលស់	24	796,117	3,240,992	717,807	2,950,187
ការ(កាត់/បញ្ចូល/បញ្ជូន)/ខាតបង់ឱនភាពតម្លៃ លើឧបករណ៍ហិរញ្ញវត្ថុ	25	(95,545)	(388,964)	626,855	2,576,374
ការលុបចោលទ្រព្យសម្បត្តិ និងបរិក្ខារ		63,797	259,718	75	308
ចំណូលការប្រាក់	19	(10,844,629)	(44,148,485)	(9,037,318)	(37,143,377)
ចំណាយការប្រាក់	20	8,204,424	33,400,210	5,330,617	21,908,836
<b>ខាតប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល</b>		<b>(4,106,105)</b>	<b>(16,709,200)</b>	<b>(804,984)</b>	<b>(3,308,484)</b>
<b>បម្រែបម្រួលទុនបង្វិល៖</b>					
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ		35,947,041	146,340,404	10,832,703	44,522,409
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ		1,962,196	7,988,100	(5,022,040)	(20,640,584)
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ		(1,048,706)	(4,269,282)	(1,746,994)	(7,180,145)
ទ្រព្យសកម្មផ្សេងៗ		(185,155)	(753,766)	(1,490,570)	(6,126,243)
បំណុលផ្សេងៗ		113,358	461,480	(896,384)	(3,684,138)
<b>សាច់ប្រាក់បានពីប្រតិបត្តិការ</b>		<b>32,682,629</b>	<b>133,057,736</b>	<b>871,731</b>	<b>3,582,815</b>
ពន្ធលើប្រាក់ចំណូលដែលបានបង់	16 (8)	-	-	(17,397)	(71,502)
ចំណូលការប្រាក់ដែលបានទទួល		9,933,094	40,437,626	9,072,558	37,288,213
ចំណាយការប្រាក់ដែលបានបង់		(5,475,055)	(22,288,949)	(4,908,274)	(20,173,006)
<b>សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ</b>		<b>37,140,668</b>	<b>151,206,413</b>	<b>5,018,618</b>	<b>20,626,520</b>
<b>សកម្មភាពវិនិយោគ</b>					
(ការដាក់)/ការដកប្រាក់តម្កល់មាន កាលកំណត់		(11,050,609)	(44,987,029)	1,851,543	7,609,840
ការទិញទ្រព្យអរូបី	12	(9,388)	(38,219)	(21,888)	(89,960)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	13	(444,767)	(1,810,646)	(391,143)	(1,607,598)
<b>សាច់ប្រាក់សុទ្ធបានពីសកម្មភាពវិនិយោគ</b>		<b>(11,504,764)</b>	<b>(46,835,894)</b>	<b>1,438,512</b>	<b>5,912,282</b>

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>សកម្មភាពហិរញ្ញប្បទាន</b>					
ការទូទាត់បំណុលភតិសន្យាតំណាងឱ្យ សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាព ហិរញ្ញប្បទាន		(411,945)	(1,677,028)	(324,291)	(1,332,836)
<b>កំណើនសុទ្ធនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូល</b>					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ		25,223,959	102,693,490	6,132,839	25,205,966
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ		87,057,328	355,629,183	80,924,489	333,166,121
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(6,390,493)	-	(2,742,904)
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ</b>	27	<b>112,281,287</b>	<b>451,932,180</b>	<b>87,057,328</b>	<b>355,629,183</b>

កំណត់សម្គាល់ដែលមានភ្ជាប់គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**1. ព័ត៌មានអំពីធនាគារ**

ធនាគារ កម្ពុជា អាស៊ី ចំកាត់ (ហៅកាត់ថា“ធនាគារ”) ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៦ ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០២៩១៦៥ ផ្តល់ដោយក្រសួងពាណិជ្ជកម្ម និងចាប់ផ្តើម ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្រោយទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (“NBC”)។

ការិយាល័យចុះបញ្ជី និងទីស្នាក់ការកណ្តាល របស់ធនាគារមានទីតាំងបច្ចុប្បន្នស្ថិតនៅ ផ្ទះលេខ ៧៥C ០៣៦ មហាវិថី ព្រះសីហនុ សង្កាត់វាលវែង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ធនាគារមានសាខា ចំនួន ៨ ដែលសាខាចំនួន ៣ មានទីតាំងនៅរាជធានីភ្នំពេញ និង មួយសាខានៅតាមបណ្តាខេត្តនានាដូចជាខេត្ត សៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពត និងខេត្តកំពង់ចាម។

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការអាជីវកម្មធនាគារ និងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តនៃសកម្មភាពអាជីវកម្មចម្បងរបស់ ធនាគារក្នុងកំឡុងការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ ឡើយ។

**2. មូលដ្ឋាននៃការរៀបចំ**

**2.1 របាយការណ៍អនុលោមភាព**

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”)។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដោយរបាយការណ៍ហិរញ្ញវត្ថុដោយឡែក។ របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ មិនត្រូវបានរួមបញ្ចូលជាមួយគ្នានោះទេ។

**2.2 មូលដ្ឋាននៃការវាស់វែង**

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ បានរៀបចំតាមវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែមានបង្ហាញផ្សេងពី នេះនៅក្នុងកំណត់សម្គាល់ ៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

**2.3 ការអនុវត្ត ស.រ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួល ស.រ.ទ.ហ.អ.ក**

- (ក) វិសោធនកម្ម/ការកែសម្រួលស្តង់ដារដែលបានអនុវត្តក្នុងការិយបរិច្ឆេទ
 

វិសោធនកម្ម ឬការកែសម្រួលស្តង់ដារខាងក្រោមនេះ ត្រូវបានអនុវត្តដោយធនាគារ ប៉ុន្តែមិនមានផល ប៉ះពាល់ជា សារវន្តទៅលើការិយបរិច្ឆេទបច្ចុប្បន្ន ឬលើការិយបរិច្ឆេទមុនៗ ហើយក៏មិនមានផលប៉ះពាល់ដល់ការិយបរិច្ឆេទ នាពេលអនាគតឡើយ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**2. មូលដ្ឋាននៃការរៀបចំ (ត)**

**2.3 ការអនុវត្ត ស.វ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួល ស.វ.ទ.ហ.អ.(ត)**

- ការធ្វើចំណាត់ថ្នាក់នៃបំណុលជាបំណុលរយៈពេលខ្លី ឬរយៈពេលវែងដែលមានភតិភាសញ្ញា- វិសោធនកម្មទៅលើ ស.គ.អ.ក 1
- បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ - វិសោធនកម្មទៅលើ ស.វ.ហ.អ.ក 16
- ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ - វិសោធនកម្មទៅលើ ស.គ.អ.ក 7 និង ស.វ ហ.អ.ក 7

(ខ) ស្តង់ដារ និងវិសោធនកម្ម/ការកែសម្រួលដែលបានចេញផ្សាយតែមិនទាន់ចូលជាធរមាន

**ថ្ងៃចូលជាធរមាន  
សម្រាប់ការិយបរិច្ឆេទ  
ចាប់ផ្តើម ឬ បន្ទាប់**

<u>ស្តង់ដារថ្មី</u>			
ស.វ.ហ.អ.ក 18	ការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ		ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧
<u>វិសោធនកម្ម/ការកែសម្រួល</u>			
ស.គ.អ.ក 21	វិសោធនកម្មលើ ស.គ.អ.ក 21 - កង្វះខាតនៃភាពអាចផ្លាស់ប្តូរបាន		ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥
ស.វ ហ.អ.ក 7 និង ស.វ ហ.អ.ក 9	វិសោធនកម្មលើការចាត់ថ្នាក់ និងវាស់វែងឧបករណ៍ហិរញ្ញវត្ថុ		ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

ស្តង់ដារ និងវិសោធនកម្មពិពណ៌នាខាងលើនេះ ត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមាននៅឡើយទេអំឡុងការិយបរិច្ឆេទចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងមិនទាន់ត្រូវបានអនុវត្តដោយធនាគារជាមុននៅឡើយទេ។ ស្តង់ដារ វិសោធនកម្ម ឬបំណកស្រាយទាំងនេះមិនត្រូវបានរំពឹងថា មានផលប៉ះពាល់ជាសារវន្តដល់ធនាគារក្នុងការិយបរិច្ឆេទរបាយការណ៍បច្ចុប្បន្ន ឬអនាគតនិងប្រតិបត្តិការដែលរំពឹងទុកថានឹងអាចកើតមាននាពេលខាងមុខឡើយ។

**2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ**

រូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជាគឺប្រាក់រៀល។ ប៉ុន្តែដោយសារតែធនាគារមានប្រតិបត្តិការអាជីវកម្ម និង រក្សាកំណត់គ្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ក្រុមប្រឹក្សាភិបាលបានកំណត់ដុល្លារអាមេរិកជារូបិយប័ណ្ណគោលរបស់ធនាគារ ក្នុងការវាស់វែង និងបង្ហាញដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៃប្រតិបត្តិការណ៍ និងស្ថានភាពរបស់ធនាគារ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**2. មូលដ្ឋាននៃការរៀបចំ (ត)**

**2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ (ត)**

ការប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយ  
អនុលោមតាមបទប្បញ្ញត្តិស្តីពីគណនេយ្យនិងសវនកម្ម ហើយបានប្រើប្រាស់អត្រាប្តូរប្រាក់បិទប្រចាំឆ្នាំនិងអត្រា  
ប្តូរប្រាក់មធ្យមផ្លូវការដោយ 1ដុល្លារអាមេរិក ស្មើនឹង 4,025រៀល និង 1ដុល្លារអាមេរិក ស្មើនឹង 4,071រៀល រៀងគ្នា  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 (ឆ្នាំ2023៖ 4,085រៀល និង 4,110រៀល) ដូចដែលបានប្រកាស  
ដោយធនាគារជាតិនៃកម្ពុជា។ លម្អៀងពីការប្តូររូបិយប័ណ្ណ ដែលកើតឡើងពីការប្តូរនេះ ត្រូវបានទទួលស្គាល់នៅក្នុង  
របាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ការប្តូរប្រាក់នេះ មិនគួរត្រូវបានប្រើប្រាស់ជាតំណាងឱ្យចំនួនទឹកប្រាក់ដុល្លារអាមេរិកដែលត្រូវបាន ឬអាចត្រូវបាន ឬ  
នឹងប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ដទៃទៀតឡើយ។

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ**

**(ក) ការវាស់វែងដំបូង**

**ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីនៃសំវិធានធន  
កិច្ចសន្យា នៃឧបករណ៍ហិរញ្ញវត្ថុ។

ក្នុងការទទួលស្គាល់ដំបូង ធនាគារបានវាស់វែង ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ តាមតម្លៃសមស្របបច្ចុប្បន្ននឹង  
ថ្លៃដើមប្រតិបត្តិការ ដែលបណ្តាលមកពីការទិញ ឬបោះផ្សាយ នៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានបូកបន្ថែម ឬកាត់បន្ថយ  
ពីតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ តាមភាពសមស្រប។

**(ខ) ការធ្វើចំណាត់ថ្នាក់**

**ទ្រព្យសកម្មហិរញ្ញវត្ថុ**

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាមថ្លៃដើមរំលស់ ឬតម្លៃសមស្រប  
តាមលទ្ធផលលម្អិតផ្សេងៗ (“FVOCI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាម FVOCI ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយ  
មិនត្រូវបានកំណត់តាម FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុក ដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង  
ការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”) ។

**ការវាយតម្លៃគំរូអាជីវកម្ម**

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មដែលនៅក្នុងកម្រិតផលបំត្រនីមួយៗ ព្រោះគំរូនេះ បង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅគណៈគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលការណ៍ និងគោលបំណងដែលបានបញ្ជាក់សម្រាប់ផលបំត្រ និងអនុវត្តនូវគោលការណ៍ទាំងនោះ។ ជាពិសេសជាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យារក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយធ្វើឱ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃផលបំត្រ និងវិធីវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូឌុលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្នែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានគិតដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅអំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោល បំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ។

**ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)**

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់តម្លៃពេលវេលានៃទឹកប្រាក់ និងសម្រាប់ហានិភ័យឥណទានដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ហានិភ័យក្នុងកម្ចី និងចំណាយជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

ដើម្បីវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺ សម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌ កិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលមិនអាចបំពេញលក្ខខណ្ឌនេះ។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌអានុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃពេលវេលានៃសាច់ប្រាក់ (ឧទាហរណ៍៖ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

**ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់**

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារដែលត្រូវបានធានាដោយទ្រព្យសកម្មរបស់អតិថិជន ដាក់កំហិតធនាគារក្នុងការ ទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃ ថាតើឥណទាននោះអាចបំពេញលក្ខខណ្ឌ SPPI ដែរទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោម ក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងឥណទានដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជនក្នុងការទូទាត់សងតាមកិច្ចសន្យាទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គការប្រតិបត្តិការសំខាន់ ឬជាអង្គការដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនមានទ្រព្យបញ្ចាំ
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**ការធ្វើចំណាត់ថ្នាក់ឡើងវិញ**

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុង អំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូរាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

**បំណុលហិរញ្ញវត្ថុ**

ធនាគារ បានធ្វើចំណាត់ថ្នាក់បំណុលហិរញ្ញវត្ថុ ក្រៅពីការធានាហិរញ្ញវត្ថុ និងភាពព្យាបាទផ្តល់ឥណទាន ទៅតាមថ្លៃដើម រំលស់ ឬតាមតម្លៃសមស្របតាមចំណេញនិងខាត (FVPL)។ គិតត្រឹមការិយបរិច្ឆេទរបាយការណ៍ ធនាគារ មិនមាន បំណុលហិរញ្ញវត្ថុណាមួយដែលត្រូវបានចាត់ថ្នាក់ជា FVPL ទេ។

**(គ) ការឈប់ទទួលស្គាល់**

**ទ្រព្យសកម្មហិរញ្ញវត្ថុ**

ធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពី ទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យ ទាំងអស់ និងអត្ថប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិន ផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាម្ចាស់សិទ្ធិហើយមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជា ចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងតម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែល ទទួលបាន ដកបំណុលថ្មីដែលបានសន្មត់) និងចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណេញ និងខាត។

**បំណុលហិរញ្ញវត្ថុ**

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលភាពព្យាបាទក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬបុរេចោល ឬ ផុតកំណត់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសារវន្ត (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**(ឃ) ការកែប្រែឧបករណ៍ហិរញ្ញវត្ថុ**

**ទ្រព្យសកម្មហិរញ្ញវត្ថុ**

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំងឬទេ។ ធនាគារ ពិចារណាក្នុងចំណោមកត្តាផ្សេងទៀត៖

- ប្រសិនបើអតិថិជនមានផលវិបាកផ្នែកហិរញ្ញវត្ថុ នោះថាតើការកែប្រែនឹងកាត់បន្ថយលំហូរសាច់ប្រាក់តាម កិច្ចសន្យា រៀបរយទៅនឹងចំនួនទឹកប្រាក់ដែលរំពឹងថាអតិថិជន អាចនឹងមានលទ្ធភាពទូទាត់សង។
- ថាតើមានលក្ខខណ្ឌថ្មីណាមួយដែលត្រូវបានបង្ហាញដែលអាច នឹងមានផលប៉ះពាល់ទៅដល់ប្រភេទហានិភ័យនៃឥណទាន ដែរឬទេ។
- ការពន្យាររយៈពេលនៃឥណទានជាសារវន្ត នៅពេលដែលអតិថិជនមិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលនៃអត្រាការប្រាក់ជាសារវន្ត
- ការប្តូររូបិយប័ណ្ណនៃប្រាក់កម្ចីត្រូវបានដាក់កំណត់ និង/ឬ
- ការដាក់នូវទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រឹងឥណទានដែលនឹងមានផលប៉ះពាល់ដល់ហានិភ័យឥណទានជាសារវន្ត ពាក់ព័ន្ធនឹងប្រាក់កម្ចី

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើលចំណុច(គ)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបច្ចុប្បន្ននៃថ្លៃចំណាយប្រតិបត្តិការ។

ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្ម ដែលឈប់ទទួលស្គាល់។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែ នៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរយៈស្តង់ដារដើម មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុនដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាចេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬ ខាតពីការកែតម្រូវ ត្រូវបានកែប្រែ ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ។ ក្នុងករណីផ្សេងទៀតត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

**បំណុលហិរញ្ញវត្ថុ**

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរសាច់ប្រាក់នៃបំណុល ដែលបានកែតម្រូវនោះ មានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពខុសគ្នារវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុ ដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នងត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុល រួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះ មិនធ្វើឱ្យមានការយប់ទទួលស្គាល់ទេ នោះវិសាលភាពនៃបំណុលត្រូវ គណនាឡើងវិញ ដោយធ្វើអប្បហារលំហូរសាច់ប្រាក់ដែលបានកែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយ លទ្ធផលនៃការចំណេញឬខាតត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។ សម្រាប់បំណុល ហិរញ្ញវត្ថុមានអត្រាការប្រាក់អណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាត ពីការកែ តម្រូវត្រូវបានកែប្រែ ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និង ថ្លៃសេវាដែលកើតមានត្រូវបានទទួលស្គាល់ជា ការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងវិសាលភាពរយៈពេល ដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ ហិរញ្ញវត្ថុ។

**(ង) ការកាត់កង**

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុអាចបានត្រូវកាត់កងគ្នា និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមបទប្បញ្ញត្តិដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

**(ច) ការវាស់វែងតម្លៃសមស្រប**

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុល នៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណី មិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែង នោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារ វាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើតម្លៃដកស្រង់នៅក្នុងទីផ្សារ សកម្មរបស់ ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់ តម្លៃដកស្រង់នៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណា ដែលអាច ប្រើប្រាស់ទិន្នន័យ ដែលអាចអង្កេតបានជាអតិបរមានិងកាត់បន្ថយ នូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើសត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារ នឹងពិចារណានៅ ក្នុងការកំណត់តម្លៃ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

ភស្តុតាងដ៏ល្អបំផុត សម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅ គឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងនៃផលតបស្នងបានផ្តល់ឱ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះ ពុំមានភស្តុតាងមកបញ្ជាក់តាមរយៈសម្រុងតម្លៃក្នុងទីផ្សារសកម្ម ចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែងត្រូវបានសន្មតថាមិនសារវន្ត ដូច្នោះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្របដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្រប នៅពេលទទួលស្គាល់ជាលើកដំបូងនិងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឱ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារ ដែលអាចអង្កេតបានឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្របមានតម្លៃលក់ និងតម្លៃទិញនោះ ធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុលនិងស្ថានភាពខ្លីតាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទានដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទានត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ដែលមានស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវសំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទានដែលឆ្លុះបញ្ចាំងពីការ វាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវ ហានិភ័យដែលពាក់ព័ន្ធនៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗនៃទ្រព្យសកម្មនិងបំណុលនោះ នៅក្នុងសំណុំទ្រព្យនោះ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍៖ ប្រាក់តម្កល់ចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារ ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅក្នុងការិយបរិច្ឆេទរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសារវន្ត (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**(ឆ) ឱនភាពតម្លៃ**

**ទ្រព្យសកម្មហិរញ្ញវត្ថុ**

ធនាគារ ទទួលស្គាល់សំវិធានធនលើការខាតបង់ឥណទានរំពឹងទុក ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- ឥណទាន និង បុរេប្រទាន និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ពុំមានការខាតបង់លើឱនភាពតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។

ធនាគារ វាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាលលើកលែង គណនីខាងក្រោមដែលត្រូវវាស់វែងតាមការខាតបង់ឥណទានរំពឹងទុករយៈពេល 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុលដែលត្រូវបានកំណត់ថា មានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការខាតបង់ឥណទានរំពឹងទុក 12 ខែ ECL នឹងត្រូវបានគណនា សម្រាប់ដំណាក់កាលទី 1 ខណៈដែល ECL ពេញមួយជីវិតនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3។

ការខាតបង់ឥណទានរំពឹងទុក 12 ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាល មកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 1”។

ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល (Life-time ECL) គឺជាការខាតបង់ឥណទានរំពឹងទុក ដែលអាចបណ្តាល មកពីព្រឹត្តិការណ៍ខកខានសងប្រាក់ ក្នុងរយៈពេលនៃអាយុកាលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពតម្លៃត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតនៅក្នុងដំណាក់កាលទី 2”។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថា តើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូងដែរឬទេ។ នៅពេលហានិភ័យឥណទានកើនឡើងជាសារវន្ត តាំងពីពេលទទួលស្គាល់ដំបូង សំវិធានធននៃការខាតបង់ ត្រូវបានវាស់វែងស្មើនឹង ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។

ពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការខាតបង់ឥណទានរំពឹងទុកនោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនចាំបាច់ចំណាយ ឬប្រើប្រាស់ប្រែប្រួលខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាពនិងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទានដែលមានស្រាប់រួមបញ្ចូលនូវព័ត៌មានពេលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឱ្យគ្មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូងសំវិធានធនលើការបាត់បង់ ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងការខាតបង់ឥណទានរំពឹងទុករយៈពេល 12 ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការខាតបង់ឥណទានដែលរំពឹងទុក គឺជា រយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

**ការកំណត់ថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្តដែរ ឬទេ**

ធនាគារវាយតម្លៃថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្តដែរ ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូងនៅកាលបរិច្ឆេទរបាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត បានកើនឡើងជាសារវន្តនៅពេលទ្រព្យសកម្មនោះមានការយឺតយ៉ាវក្នុងការសងមិនតិចជាងរយៈពេល 30 ថ្ងៃ។ ចំនួនថ្ងៃយឺតយ៉ាវក្នុងការសងត្រូវបានកំណត់ដោយរាប់ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ នៅពេលដែលការទូទាត់ទាំងស្រុងនៅមិនទាន់បានទទួលដោយធនាគារនៅឡើយ។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជននោះឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេ នោះសំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការខាតបង់ឥណទានរំពឹងទុក 12 ខែ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសារវន្ត (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**និយមន័យនៃការខកខានសង**

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង(ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- អ្នកខ្ចីមានថ្ងៃដែលហួសការកំណត់សងលើសពីប្រស្នើនឹង១០ថ្ងៃ សម្រាប់កម្ចីរយៈពេលវែងឬមានថ្ងៃដែលហួសកាលកំណត់សងលើសពី ឬស្មើនឹង 31 ថ្ងៃសម្រាប់កម្ចីរយៈពេលខ្លីទៅលើកាតព្វកិច្ចជាសារវន្តណាមួយចំពោះធនាគារ ឬ
- នៅពេលអ្នកខ្ចីនិងរៀបចំឡើងវិញនូវទ្រព្យសកម្ម ដែលជាលទ្ធផលនៃការក្ស័យធន ដោយសារតែអសមត្ថភាពសងក្នុងកាតព្វកិច្ចឥណទាន។

**ការវាស់វែងការខាតបង់ឥណទានរំពឹងទុក**

ការខាតបង់ឥណទានរំពឹងទុកគឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការខាតបង់ឥណទានរំពឹងទុកត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពតម្លៃនាកាលបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ឧទាហរណ៍៖ គឺភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃនាកាលបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគត
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន។

**ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ**

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការខាតបង់ឥណទានរំពឹងទុកគឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃឥណទានខូច (“PD”);
- ការខាតបង់ដែលបានកើតមាន (“LGD”) និង
- ទំហំនៃការខាតបង់ពេលឥណទានខូច (“EAD”)

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ ដោយ LGD និង EAD។ ECL ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញមួយអាយុកាលដោយ LGD និង EAD។

PD ផ្តល់នូវការប៉ាន់ស្មានអំពីលទ្ធភាពដែលអតិថិជននឹងមិនអាចបំពេញកាតព្វកិច្ចលើឥណទានរបស់ខ្លួន ឬខកខានមិនបានសងឱ្យបានទាន់ពេលវេលាជាក់លាក់ណាមួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោមវិធីសាស្ត្រទូទៅ តម្រូវឱ្យមានការធ្វើតាមដំណាក់កាលសម្រាប់ការប៉ាន់ស្មាន PD រយៈពេល 12 ខែ និងការប៉ាន់ស្មាន PD ពេញមួយអាយុកាល ដោយយោងទៅតាមទិន្នន័យប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្របំប្លែងទិន្នន័យ ឬវិធីសាស្ត្រវាយតម្លៃឥណទានខាងក្រៅ។

LGD គឺជាតម្លៃបែបបទនៃភាពអាចបាត់បង់ ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រា ការប្រមូលត្រឡប់ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធអានុវត្តនៃការទាមទារ សំណងវិស័យដែលអតិថិជនស្ថិតនៅចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទាន ដែលការពារដោយទ្រព្យអនុបាតឥណទានធៀបនឹងតម្លៃទ្រព្យបញ្ចាំ ("LTV") គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមាដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុគឺ តម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កាតព្វកិច្ចឱ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 1 ធនាគារវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែលវែងបំផុតគឺ គិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិ ដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ**

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជននោះ ការវាយតម្លៃត្រូវបានធ្វើឡើងដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរៀបចំទទួលស្គាល់ឬទេហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកថាទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែតម្រូវត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ននៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះ ត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទរបាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ធ៧-០២១-២៣១ ស្តីពីការធ្វើចំណាត់ថ្នាក់ និងការធ្វើសំវិធានធនឥណទានស្តារឡើងវិញ។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សិក្ខាសាលាមួយរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ (“BFIs”) ត្រូវបានប្រារព្ធឡើងក្រោមសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជាដើម្បីជួយដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ក្នុងការអនុវត្តសារាចររបស់ពួកគេ និងដើម្បីពិភាក្សាអំពីបញ្ហាជាក់ស្តែងពាក់ព័ន្ធផ្សេងទៀត។ បន្ទាប់ពីសិក្ខាសាលានេះ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ តាមរយៈលិខិតលេខ ធ៧-០២២-១៦៧។ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីការពន្យារពេលនៃការបញ្ជូនរបាយការណ៍ប្រចាំខែរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងការផ្លាស់ប្តូរទិន្នន័យហិរញ្ញវត្ថុដែលត្រូវប្រើនៅខែមករា ឆ្នាំ២០២២ ក្នុងចំណោមផ្សេងទៀត។ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំលេខ ប៧.០២៤.០០១ ស្តីពីការរៀបចំឥណទានឡើងវិញ ដោយអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនរហូតដល់ពីរដង ដោយរក្សាចំណាត់ថ្នាក់ឥណទាននៅដដែល និងមិនតម្រូវឱ្យផ្តល់សំវិធានធនបន្ថែម។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃ**

នៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើម បានរំលស់ និងបំណុលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកត់ត្រាតាម “FVOCI” មានឱនភាពឥណទាន (សំដៅដល់ “កម្រិតទី៣”)។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃ នៅពេលព្រឹត្តិការណ៍មួយ ឬច្រើនមានផលប៉ះពាល់យ៉ាងខ្លាំងលើលំហូរសាច់ប្រាក់នាពេលអនាគតរបស់ទ្រព្យសកម្ម ហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្លាយធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ដីធ្លីរូបសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថា ហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានការចង្អុលបង្ហាញផ្សេងទៀតដែលនាំឱ្យមានឱនភាពតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

**ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

សំវិធានធនការខាតបង់ឥណទានរំពឹងទុក ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

**ការលុបចោល**

**ទ្រព្យសកម្មហិរញ្ញវត្ថុ**

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែកឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះ មានជាទូទៅនៅពេលធនាគារកំណត់ថា អ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សង នូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជីត្រូវបញ្ចូលទៅក្នុង “ការខាតបង់ពីឱនភាពតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជីនៅតែត្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

**3.2 សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

សម្រាប់គោលបំណងនៃការបង្ហាញ ក្នុងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់នៅក្នុងដៃ សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ និងសមតុល្យនៅធនាគារជាតិនៃកម្ពុជានិងការវិនិយោគរយៈពេលខ្លីមានសន្ទនីយភាពខ្ពស់ ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរ តម្លៃ និងត្រូវបានទិញក្នុងកំឡុងពេល បីខែនៃកាលកំណត់។

**3.3 ទ្រព្យសកម្មផ្សេងៗ**

ទ្រព្យសកម្មផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពតម្លៃប្រសិនបើមាន។

**3.4 ប្រាក់តម្កល់តាមបទប្បញ្ញត្តិ**

ប្រាក់តម្កល់តាមបទប្បញ្ញត្តិ តំណាងឱ្យទុនបម្រុងកាតព្វកិច្ច និងសាច់ប្រាក់ដែលត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមបទប្បញ្ញត្តិ ស្តីពីស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា (“LBF”) និងមិនត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ ដូច្នេះវាមិនត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសម្រាប់គោលបំណងក្នុងរបាយការណ៍លំហូរសាច់ប្រាក់នោះទេ។

**3.5 ទ្រព្យសកម្មអរូបី**

ទ្រព្យសកម្មអរូបី ដែលរួមមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីកុំព្យូទ័រជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបីត្រូវបានធ្វើការរំលស់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វារយៈពេល 10 ឆ្នាំ ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកម្មវិធីកុំព្យូទ័រស្វ័យវិវរត្រូវបានទទួលស្គាល់ ជាចំណាយក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលកើតឡើង។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.6 ទ្រព្យសម្បត្តិ និងបរិក្ខារ**

គ្រប់សមាសធាតុរបស់ទ្រព្យសម្បត្តិ និងបរិក្ខារទាំងអស់ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃដើម និងបន្ទាប់មកតាមតម្លៃដើមដករំលស់បង្គរ និងឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខារដែលត្រូវបានទទួលស្គាល់ដំបូងរួមបញ្ចូលទាំងតម្លៃទិញចូលនៃទ្រព្យសម្បត្តិ និង ថ្លៃដើមពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការនាំយកទ្រព្យសកម្មទៅកាន់ទីតាំង និងនៅក្នុងលក្ខខណ្ឌសមស្របក្នុងការធ្វើប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់គណៈគ្រប់គ្រង។

ទ្រព្យសកម្មមិនទាន់បញ្ចប់ការសាងសង់ដែលរួមបញ្ចូលទៅក្នុងទ្រព្យសម្បត្តិ និងបរិក្ខារមិនត្រូវបានធ្វើរំលស់ឡើយ ព្រោះទ្រព្យសកម្មទាំងនេះ មិនទាន់អាចប្រើប្រាស់បាន។

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានធ្វើការរំលស់តាមវិធីសាស្ត្ររំលស់ថេរ ដោយធ្វើការបែងចែកតាមតម្លៃដែលអាចរំលស់បានលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានដែលនៅសល់ដូចខាងក្រោម៖

**អាយុកាលប្រើប្រាស់**

ការកែលម្អទ្រព្យជួល	20 ឆ្នាំ
ម៉ាស៊ីនដំណើរការស្វ័យប្រវត្តិ	8 ឆ្នាំ
យានយន្ត	5 ឆ្នាំ
បរិក្ខារការិយាល័យ និងបរិក្ខារបំពាក់	4 ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារព័ត៌មានវិទ្យា	4 ឆ្នាំ

តម្លៃដែលនៅសល់ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ទ្រព្យ និងបរិក្ខារ ត្រូវបានត្រួតពិនិត្យឡើងវិញ និងធ្វើនិយ័តកម្មតាមការសមស្រប នៅរៀងរាល់ចុងកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ ផលប៉ះពាល់នៃការកែតម្រូវ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលការផ្លាស់ប្តូរបានកើតមានឡើង។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.7 ឱនភាពតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

ទ្រព្យសកម្មដែលបានរំលស់ ត្រូវបានកំណត់ឡើងវិញ នៅចុងបញ្ចប់នៃកាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានការចង្អុលបង្ហាញពីឱនភាពតម្លៃដែរ ឬទេ។ ប្រសិនបើមានការចង្អុលបង្ហាញបែបនេះ ទ្រព្យសកម្មត្រូវបានធ្វើឱនភាពតម្លៃ និងតម្លៃយោងនៃទ្រព្យសកម្ម (ឬអង្គភាពបង្កើតសាច់ប្រាក់ “CGU” ដែលទ្រព្យសកម្មត្រូវបានបែងចែក) ត្រូវបានធ្វើតេស្តឱនភាពតម្លៃ។

ការខាតបង់លើឱនភាពតម្លៃនឹងត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មធំជាងតម្លៃ ដែលអាចទទួលបានមកវិញបាន។ តម្លៃដែលអាចទទួលបានមកវិញបានគឺជាតម្លៃសមស្របដកតម្លៃដែលត្រូវលក់ និងតម្លៃដែលត្រូវប្រើប្រាស់របស់ទ្រព្យសកម្ម (ឬ “CGU”)។ សម្រាប់គោលបំណងនៃការវាយតម្លៃឱនភាពតម្លៃទ្រព្យសកម្មត្រូវបានបែងចែកជាក្រុមតូចៗបំផុត ដើម្បីកំណត់ពីលំហូរសាច់ប្រាក់របស់វានីមួយៗ។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានឱនភាពតម្លៃត្រូវបានត្រួតពិនិត្យ សម្រាប់ការកត់ត្រាបញ្ហាដែលអាចមាននៅការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

**3.8 ទុនបម្រុងតាមបទប្បញ្ញត្តិ**

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាង ឱនភាពតម្លៃ នៃឥណទានដោយអនុលោមតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសភាពរណនាំលេខ ធ7-018-001 ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពតម្លៃសម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។

យោងតាមប្រកាសនេះ ធនាគារគួរធ្វើការប្រៀបធៀបសំវិធានធនដែលបានគណនាដោយអនុលោមតាមតម្រូវការខាងលើ និងការកត់ត្រារបស់ធនាគារស្របតាម ស.រ.ទ.ហ.អ.ក៖

- ក. ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ទាបជាងសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ធនាគារធ្វើការកត់ត្រាសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក និង
- ខ. ក្នុងករណីសំវិធានធនតាមបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ធនាគារធ្វើការកត់ត្រាសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ហើយផ្ទេរតម្លៃដែលខុសគ្នា ពីចំណេញរក្សាទុក ឬខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងគណនីមូលធនរបស់ម្ចាស់ធនាគារនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**3. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)**

**3.9 ចំណូលការប្រាក់សុទ្ធ**

ចំណូល និងចំណាយការប្រាក់ទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ត្រូវបានទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាតបង់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព (EIR)។ EIR គឺជាអត្រាដែលធានានូវការបញ្ចុះតម្លៃនៃលំហូរសាច់ប្រាក់នាពេលអនាគត ដែលបានប៉ាន់ស្មានតាមរយៈអាយុកាលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការវាស់វែង EIR គួរតែរួមបញ្ចូលថ្លៃសេវា និងកម្រៃជើងសារទាំងអស់ដែលទទួលបាន ឬចំណាយប្រសិនបើចំនួនច្រើនដែលជាផ្នែកសំខាន់នៃ EIR នៃកិច្ចសន្យានិងថ្លៃដើមប្រតិបត្តិការ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាព ទៅនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមែនឱនភាពនៃតម្លៃ (ឧទាហរណ៍៖ លើថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមុនពេលធ្វើការកែសម្រួលលើការខាតបង់ឥណទានរំពឹងទុក) លើកលែងតែ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃឥណទាន ឬបានទិញ (“POCI”) ដែល EIR កែតម្រូវឥណទានត្រូវបានអនុវត្តចំពោះការរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែក្រោយមកមានឱនភាពតម្លៃ (ឬដំណាក់កាលទី 3) ដែលចំណូលការប្រាក់ត្រូវបានគណនា ដោយអនុវត្ត EIR ចំពោះការរំលស់របស់ពួកគេ (ឧទាហរណ៍៖ តម្លៃយោងដុលដកការបាត់បង់ឥណទានរំពឹងទុក)។

ចំណាយការប្រាក់ ត្រូវបានទទួលស្គាល់ដោយអនុវត្តអត្រាការប្រាក់ ប្រសិទ្ធភាពទៅនឹងតម្លៃយោងដុលនៃចំណូលហិរញ្ញវត្ថុ។

**3.10 សំវិធានធន**

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើ ផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ដែលរំពឹងថា នឹងត្រូវទូទាត់នាពេលអនាគតដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះចំណូលទាំងនោះ។ អប្បបរមាដែលនៅសល់ត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញប្បទាន។

**3.11 កិច្ចសន្យាឥណទានផ្សេងៗ**

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារបានចុះកិច្ចសន្យាឥណទានផ្សេងៗ រួមមានកិច្ចសន្យាឥណទាន លិខិតឥណទាន និងការធានា។ គោលការណ៍គណនេយ្យ និងសំវិធានធនតាមបទប្បញ្ញត្តិត្រូវបានអនុវត្តតាមប្រកាស លេខ ធ7-017-344 របស់ធនាគារជាតិនៃកម្ពុជា និងសារាចរលេខ ធ7-018-001 នៃកំណត់សម្គាល់ 3.8 ខាងលើ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**4. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ គណនេយ្យសំខាន់ៗ**

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម ស.រ.ទ.ហ.អ.ក តម្រូវឱ្យប្រើការប៉ាន់ស្មាន និងការសន្មតគណនេយ្យ ជាក់លាក់មួយចំនួនដែលជះឥទ្ធិពលដល់ចំនួនទឹកប្រាក់ ដែលត្រូវបានរាយការណ៍នៃទ្រព្យសកម្ម និងបំណុល និងការ បង្ហាញពីទ្រព្យសកម្ម និងបំណុលយថាហេតុនាកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងទឹកប្រាក់ដែលត្រូវបាន រាយការណ៍នៃចំណូល និងចំណាយក្នុងការិយបរិច្ឆេទរាយការណ៍។ ក្រុមប្រឹក្សាភិបាលក៏ត្រូវធ្វើការវិនិច្ឆ័យក្នុងការ អនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ទោះបីជាការប៉ាន់ស្មាន និងការវិនិច្ឆ័យ ដោយផ្អែកលើចំណេះដឹង និង ព្រឹត្តិការណ៍នាពេលបច្ចុប្បន្នរបស់ក្រុមប្រឹក្សាភិបាលក៏ដោយក៏លទ្ធផលជាក់ស្តែងអាចនឹងមានខុសគ្នា។

ផ្នែកសំខាន់នៃការប៉ាន់ស្មាន ភាពមិនច្បាស់លាស់ និងការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តតាមគោលការណ៍គណនេយ្យ ដែលមានផលប៉ះពាល់ជាសារវន្តក្នុងការកំណត់ចំនួន ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុមានដូចខាង ក្រោម៖

**(ក) ការវាស់វែងពន្ធលើប្រាក់ចំណូល**

ការវិនិច្ឆ័យសំខាន់ៗគឺ ចាំបាច់ក្នុងការកំណត់ការប៉ាន់ស្មានពន្ធក្នុងគ្រា និងពន្ធពន្យារ ព្រោះបំណុលពន្ធចុងក្រោយ សម្រាប់ធនាគារមិនមានភាពច្បាស់លាស់។ នៅពេលដែលលទ្ធផលចុងក្រោយនៃពន្ធ ដែលត្រូវបានកំណត់ដោយ អាជ្ញាធរពន្ធដារ ទឹកប្រាក់បង់ពន្ធនេះ អាចខុសគ្នាពីការប៉ាន់ស្មានដំបូងនៃប្រាក់ពន្ធដែលត្រូវបង់។ ចំនួនដែលខុសគ្នា នោះ អាចមានផលប៉ះពាល់លើពន្ធក្នុងគ្រា និងពន្ធពន្យារ និងពន្ធមិនផ្ទាល់ក្នុងគ្រាដែលបានកំណត់។ ធនាគារនឹងធ្វើ និយ័តកម្មពន្ធក្នុងគ្រា ឬពន្ធពន្យារដែលពាក់ព័ន្ធនឹងឆ្នាំមុនក្នុងគ្រាបច្ចុប្បន្នលើភាពខុសគ្នាទាំងនោះ។

ចំណាយពន្ធលើប្រាក់ចំណូលរបស់ធនាគារ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 16 នៃរបាយការណ៍ហិរញ្ញវត្ថុ។

**(ខ) ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមរំលស់**

ការខាតបង់ឥណទានរំពឹងទុក សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមថ្លៃដើមរំលស់ តម្រូវឱ្យមានការ ប្រើប្រាស់គំរូស្ថិតស្ថេរ និងការសន្មតសំខាន់ៗ អំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈឥណទាន (ឧទាហរណ៍៖ លទ្ធភាពអតិថិជននៃការខកខានបង់និងការខាតបង់ជាលទ្ធផល)។

ការវិនិច្ឆ័យសំខាន់ៗមួយចំនួនក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាសារវន្ត
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការឆ្លើងពាក់ព័ន្ធសម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL។

ផលប៉ះពាល់ទៅលើសំវិធានធនទៅលើឥណទានរបស់ធនាគារផ្តល់ដល់អតិថិជន ត្រូវបានបង្ហាញនៅក្នុងកំណត់ សម្គាល់ 8 នៃរបាយការណ៍ហិរញ្ញវត្ថុ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**5. សាច់ប្រាក់ក្នុងដៃ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	63,341,482	254,949,465	53,046,417	216,694,613
ប្រាក់រៀល	703,640	2,832,151	577,057	2,357,278
ផ្សេងៗ	227,751	916,698	268,708	1,097,672
	<u>64,272,873</u>	<u>258,698,314</u>	<u>53,892,182</u>	<u>220,149,563</u>

**6. សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងព្រះរាជាណាចក្រកម្ពុជា៖				
បញ្ញើមានកាលកំណត់	57,473,461	231,330,681	36,422,853	148,787,355
គណនីចរន្ត	6,879,407	27,689,613	12,901,058	52,700,822
គណនីសន្សំ	526,019	2,117,226	241,017	984,554
	<u>64,878,887</u>	<u>261,137,520</u>	<u>49,564,928</u>	<u>202,472,731</u>
ក្រៅព្រះរាជាណាចក្រកម្ពុជា៖				
គណនីចរន្ត	9,592,092	38,608,170	1,543,040	6,303,319
សមតុល្យដុលនៅស្ថាប័នហិរញ្ញវត្ថុ	74,470,979	299,745,690	51,107,968	208,776,050
បូក៖ បង្គរការប្រាក់ដែលត្រូវទទួលបាន	1,076,652	4,333,524	787,660	3,217,591
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុរ៉ាប់រង				
តាមតម្លៃដើមរំលស់	75,547,631	304,079,214	51,895,628	211,993,641
ដក៖ សំវិធានធនសម្រាប់ការខាតបង់				
ខ្លិនភាពតម្លៃ	(1,896)	(7,631)	(2,130)	(8,702)
	<u>75,545,735</u>	<u>304,071,583</u>	<u>51,893,498</u>	<u>211,984,939</u>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**6. សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ (ត)**

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតបង់ឱនភាពតម្លៃ មានដូចខាងក្រោម៖

	ECL រយៈពេល 12ខែ (ដំណាក់កាលទី 1)	
	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងព្រះរាជាណាចក្រកម្ពុជា៖		
<b>នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣</b>	(1,013)	(4,171)
ការវាស់វែងឡើងវិញនៃសំវិធានធនសុទ្ធ (កំណត់សម្គាល់ 25)	(1,117)	(4,590)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	59
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤</b>	<b>(2,130)</b>	<b>(8,702)</b>
ការវាស់វែងឡើងវិញនៃសំវិធានធនសុទ្ធ (កំណត់សម្គាល់ 25)	234	953
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	118
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>	<b>(1,896)</b>	<b>(7,631)</b>

សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ក. តាមកាលកំណត់៖</b>				
ក្នុងកំឡុងពេល 1ខែ	16,997,518	68,415,010	26,685,115	109,008,695
លើសពី 1ខែ ទៅ 3ខែ	22,000,000	88,550,000	2,060,000	8,415,101
លើសពី 3ខែ ទៅ 12ខែ	35,473,461	142,780,680	22,362,853	91,352,254
	<b>74,470,979</b>	<b>299,745,690</b>	<b>51,107,968</b>	<b>208,776,050</b>
<b>ខ. តាមរូបិយប័ណ្ណ៖</b>				
ប្រាក់ដុល្លារអាមេរិក	70,587,581	284,115,014	47,824,683	195,363,830
ប្រាក់រៀល	3,533,001	14,220,329	3,065,160	12,521,179
ផ្សេងៗ	350,397	1,410,347	218,125	891,041
	<b>74,470,979</b>	<b>299,745,690</b>	<b>51,107,968</b>	<b>208,776,050</b>
<b>គ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖</b>				
គណនីសន្សំ	0% ទៅ 1%		0% ទៅ 1%	
បញ្ញើមានកាលកំណត់	1.5% ទៅ 7.5%		1.5% ទៅ 8%	

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (“NBC”)**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	8,636,362	34,761,357	5,406,591	22,085,924
មូលបត្រអាចជួញដូរបាន (“NCD”)	374,534	1,507,499	1,073,439	4,384,998
បង្ហាញការប្រាក់ដែលត្រូវទទួលបាន	161	648	952	3,889
	<u>9,011,057</u>	<u>36,269,504</u>	<u>6,480,982</u>	<u>26,474,811</u>

នៅក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានដាក់មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ចំនួន 374,534ដុល្លារអាមេរិក (2023៖ 1,073,439ដុល្លារអាមេរិក) ជាមួយធនាគារជាតិនៃកម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (“LPCO”)។ មូលបត្រអាចជួញដូរបានមានកាលកំណត់រយៈពេល 3ខែ និងទទួលបានការប្រាក់ក្នុងអត្រាចាប់ពី 1.05% ទៅ 1.33% (2023៖ 0.52% ទៅ 1.33%) ក្នុងមួយឆ្នាំ។

**8. ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដំណាក់កាលទី 1	75,852,564	305,306,570	77,797,978	317,804,740
ដំណាក់កាលទី 2	1,131,760	4,555,334	2,262,936	9,244,094
ដំណាក់កាលទី 3	4,838,869	19,476,448	3,724,475	15,214,480
ឥណទានដុល្តល់ដល់អតិថិជន	<u>81,823,193</u>	<u>329,338,352</u>	<u>83,785,389</u>	<u>342,263,314</u>
បូក៖ បង្ហាញការប្រាក់ដែលត្រូវទទួលបាន	1,204,720	4,848,998	580,494	2,371,318
ឥណទានផ្តល់ដល់អតិថិជនវាស់វែងតាមថ្លៃដើមរំលស់	83,027,913	334,187,350	84,365,883	344,634,632
ដក៖ សំវិធានធនសម្រាប់ការខាតបង់ឱនភាពតម្លៃ	<u>(2,295,207)</u>	<u>(9,238,208)</u>	<u>(2,691,392)</u>	<u>(10,994,336)</u>
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	<u>80,732,706</u>	<u>324,949,142</u>	<u>81,674,491</u>	<u>333,640,296</u>



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**8. ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)**

ការផ្ទៀងផ្ទាត់បង្កការប្រាក់ដែលត្រូវទទួលទទួលបាន៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>នាថ្ងៃទី១ ខែមករា</b>	580,494	2,371,318	547,553	2,254,276
បូក៖ ចំណូលការប្រាក់ (កំណត់សម្គាល់ 19)	7,894,328	32,137,809	7,295,931	29,986,276
ដក៖ ការប្រាក់ដែលទទួលបាន	(7,270,102)	(29,596,585)	(7,262,990)	(29,850,889)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(63,544)	-	(18,345)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,204,720</b>	<b>4,848,998</b>	<b>580,494</b>	<b>2,371,318</b>

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតខ្វិនភាពតម្លៃនៃឥណទានផ្តល់ដល់អតិថិជនមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>នាថ្ងៃទី១ ខែមករា</b>	2,691,392	10,994,336	2,065,654	8,504,298
(ការកាត់ត្រាបញ្ញាស់)/សំវិធានធនប្រចាំឆ្នាំ (កំណត់សម្គាល់ 25)	(396,185)	(1,612,869)	625,738	2,571,784
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(143,259)	-	(81,746)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>2,295,207</b>	<b>9,238,208</b>	<b>2,691,392</b>	<b>10,994,336</b>

ឥណទានដុលដ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ក. តាមសម្ព័ន្ធភាព៖</b>				
អតិថិជនខាងក្រៅ	80,979,320	325,941,763	83,014,732	339,115,180
ឥណទានបុគ្គលិក	843,873	3,396,589	770,657	3,148,134
	<b>81,823,193</b>	<b>329,338,352</b>	<b>83,785,389</b>	<b>342,263,314</b>
<b>ខ. តាមកាលកំណត់៖</b>				
1 ទៅ 3ខែ	24,111,662	97,049,440	16,786,399	68,572,440
3 ទៅ 6ខែ	375,840	1,512,756	3,315,481	13,543,740
6 ទៅ 12ខែ	10,997,028	44,263,038	20,324,116	83,024,014
1 ទៅ 3ឆ្នាំ	19,410,090	78,125,612	14,410,153	58,865,475
3 ទៅ 5ឆ្នាំ	2,218,248	8,928,448	2,796,560	11,423,948
លើសពី 5ឆ្នាំ	24,710,325	99,459,058	26,152,680	106,833,697
	<b>81,823,193</b>	<b>329,338,352</b>	<b>83,785,389</b>	<b>342,263,314</b>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**8. ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)**

ឥណទានដុលដ្ឋល់ដល់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>គ. តាមស្ថានភាពឥណទាន៖</b>				
ដំណើរការធម្មតា	75,056,601	302,102,819	76,260,833	311,525,503
ក្រោមដំណើរការ	1,244,565	5,009,374	2,306,099	9,420,414
មិនដំណើរការ	5,522,027	22,226,159	5,218,457	21,317,397
	<u>81,823,193</u>	<u>329,338,352</u>	<u>83,785,389</u>	<u>342,263,314</u>

	2024		2023	
	ដុល្លារអាមេរិក	ភាគរយ (%)	ដុល្លារអាមេរិក	ភាគរយ (%)
<b>ឃ. តាមឥណទានមានការធានា</b>				
មានការធានា	80,732,395	98.67	83,525,442	99.69
មិនមានការធានា	1,090,798	1.33	259,947	0.31
	<u>81,823,193</u>	<u>100</u>	<u>83,785,389</u>	<u>100</u>

ឥណទានមានការធានាត្រូវបានទ្រព្យបញ្ចាំដោយទ្រព្យសម្បត្តិពិត ដូចជាដី អគារដែលមានប្លង់រឹង ឬប្លង់ទន់។ ប្លង់ទន់មិនត្រូវបានចេញដោយក្រសួងដែនដីនោះទេ។

សម្រាប់ការវិភាគបន្ថែមពីឥណទានផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 28 (ខ)។

**9. ការវិនិយោគ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	1,800,000	7,245,000	1,800,000	7,353,000
ការវិនិយោគក្នុងមូលបត្រកម្ពុជា	25,588	102,992	25,588	104,527
	<u>1,825,588</u>	<u>7,347,992</u>	<u>1,825,588</u>	<u>7,457,527</u>
<b>ដក៖ សំវិធានធនសម្រាប់ការខាត</b>				
ឱនភាពតម្លៃ	(300,874)	(1,224,858)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	13,840	-	-
	<u>1,524,714</u>	<u>6,136,974</u>	<u>1,825,588</u>	<u>7,457,527</u>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**9. ការវិនិយោគ (ត)**

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ គឺតំណាងឱ្យ 100% នៃការវិនិយោគមូលធននៅក្នុងក្រុមហ៊ុន ខេប ស៊ីយូរីធី លីមីតធីត ដែលសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន គឺទាក់ទងទៅនឹងអាជីវកម្មឈ្នួលដីសារមូលបត្រ។ ក្រុមហ៊ុន ខេប ស៊ីយូរីធី លីមីតធីត គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតទទួលបានអាជ្ញាប័ណ្ណនិយ័តករមូលបត្រនៃកម្ពុជា (“SERC”)។ ក្នុងអំឡុងឆ្នាំ ធនាគារបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុន ខេប ស៊ីយូរីធី លីមីតធីត។ ជាលទ្ធផល ធនាគារបានផ្តួចផ្តើមនូវនីតិវិធីចាំបាច់ដើម្បីវិវាយក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមទាំងការជូនដំណឹងតាមបទប្បញ្ញត្តិ ការទូទាត់កាតព្វកិច្ចដែលនៅសេសសល់ និងការបំពេញតម្រូវការផ្នែកច្បាប់ និងហិរញ្ញវត្ថុ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធបានទទួលបានការយល់ព្រមពី SERC រួចហើយ ប៉ុន្តែនៅតែរង់ចាំពីអគ្គនាយកដ្ឋានពន្ធដារ (“អ.ព.ជ”) និងក្រសួងពាណិជ្ជកម្ម (“ក.ព”)។

ការវិនិយោគក្នុងមូលបត្រកម្មសិទ្ធិនេះ គឺតំណាងឱ្យ 1% នៃការវិនិយោគមូលធននៅក្នុងក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ (ខេមបូឌា) ខុអិលធីឌី ដើម្បីបង្កើតការិយាល័យឥណទានឯកជននៅកម្ពុជា។ ធនាគារចាត់ទុកការវិនិយោគនេះ តាមមូលបត្រភាគហ៊ុនដោយតម្លៃសមស្របតាមលទ្ធផលលម្អិតផ្សេងៗ។

**10. ទ្រព្យសកម្មផ្សេងៗ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីកាត់ឥណទានត្រូវទទួល	1,941,064	7,812,782	1,396,823	5,706,022
បុរេប្រទានទូទាត់	1,040,307	4,187,236	1,096,254	4,478,198
ចំណាយបង់មុន	451,285	1,816,422	370,372	1,512,970
ប្រាក់តម្កល់សម្រាប់ការជួល	392,870	1,581,302	388,520	1,587,104
វេស្ទិទិយូរញៀន	49,980	201,170	252,079	1,029,743
គណនីត្រូវទទួលផ្សេងៗ	116,004	466,916	302,307	1,234,923
	<b>3,991,510</b>	<b>16,065,828</b>	<b>3,806,355</b>	<b>15,548,960</b>

**11. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់				
ដុល្លារអាមេរិក	12,000,000	48,300,000	11,000,000	44,935,000
ប្រាក់តម្កល់ធានាដើមទុន	7,500,000	30,187,500	7,500,000	30,637,500
ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល	99,379	400,000	50,673	206,999
បង្គរការប្រាក់ដែលត្រូវទទួលបាន	49,393	198,807	50,285	205,414
	<b>19,648,772</b>	<b>79,086,307</b>	<b>18,600,958</b>	<b>75,984,913</b>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**11. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ (ត)**

ប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានតម្រូវដោយ NBC យោងតាមប្រកាស លេខ ធ7-023-005 ចុះថ្ងៃទី១ ខែមករា ឆ្នាំ2023 ដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ត្រូវរក្សាប្រាក់បម្រុងកាតព្វកិច្ចតាមកាលបរិច្ឆេទ និងអត្រាដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ2023 ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2023 ប្រាក់បម្រុងកាតព្វកិច្ចជាប្រិយបណ្ណបរទេសត្រូវរក្សាតាមអត្រា 9%។
- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ2024 តទៅ ប្រាក់បម្រុងកាតព្វកិច្ចជាប្រិយបណ្ណបរទេសត្រូវរក្សាតាមអត្រា 12.5%។
- គ្រប់ស្ថាប័នហិរញ្ញវត្ថុត្រូវរក្សាប្រាក់បម្រុងកាតព្វកិច្ចជាប្រិយវត្ថុជាតិតាមអត្រា 7%។

ទោះបីយ៉ាងណា យោងតាមលិខិតលេខ ធ7-023-2621 ចុះថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2023 ចែងថា ប្រាក់បម្រុងកាតព្វកិច្ចជាប្រិយបណ្ណបរទេស ត្រូវប្តូរមកនៅត្រឹមអត្រា 7% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024។ បន្ទាប់មកប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានតម្រូវដោយធនាគារជាតិនៃកម្ពុជា យោងតាមប្រកាស លេខ ធ7-024-1718 ចុះថ្ងៃទី21 ខែសីហា ឆ្នាំ2024 ដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុត្រូវរក្សាប្រាក់បម្រុងកាតព្វកិច្ច តាមអត្រា 7% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2025។

ប្រាក់តម្កល់ធានាដើមទុនត្រូវបានតម្រូវដោយ NBC យោងតាមប្រកាស ធ7-01-136 ចុះថ្ងៃទី15 ខែតុលា ឆ្នាំ2001 ដែលតម្រូវឱ្យធនាគាររក្សាប្រាក់តម្កល់តាមបទប្បញ្ញត្តិស្មើនឹង 10% នៃដើមទុនចុះបញ្ជី។ ប្រាក់តម្កល់នេះ មិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែអាចទទួលបានវិញនៅពេល ដែលធនាគារបញ្ឈប់ប្រតិបត្តិការអាជីវកម្មដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់ធានាដើមទុនទទួលបានការប្រាក់ក្នុងអត្រា 0.08% - 1.33% ក្នុងមួយឆ្នាំ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**12. ទ្រព្យសកម្មអន្តរជាតិ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ថ្លៃដើម</b>				
នាថ្ងៃទី១ ខែមករា	1,532,207	6,259,066	1,490,039	6,134,491
ការទិញបន្ថែម	9,388	38,219	21,888	89,960
ការផ្ទេរពីទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	20,280	83,351
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(92,366)	-	(48,736)
នាថ្ងៃទី៣១ ខែធ្នូ	1,541,595	6,204,919	1,532,207	6,259,066
<b>រំលស់បង្គរ</b>				
នាថ្ងៃទី១ ខែមករា	333,843	1,363,749	186,892	769,435
រំលស់ (កំណត់សម្គាល់ 24)	148,109	602,951	146,951	603,969
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(26,844)	-	(9,655)
នាថ្ងៃទី៣១ ខែធ្នូ	481,952	1,939,856	333,843	1,363,749
<b>តម្លៃយោង</b>				
នាថ្ងៃទី៣១ ខែធ្នូ	1,059,643	4,265,063	1,198,364	4,895,317

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**13. ទ្រព្យសម្បត្តិ និងបរិក្ខារ**

	កុំល្យូទ័រ និង បរិក្ខារព័ត៌មាន វិទ្យា ដុល្លារអាមេរិក	បរិក្ខារការិយាល័យ និងបរិក្ខារបំពាក់ ដុល្លារអាមេរិក	ម៉ាស៊ីនដំណើរការ ស្វ័យប្រវត្តិ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួស ដុល្លារអាមេរិក	ទ្រព្យសកម្ម មិនទាន់បញ្ចប់ ការសាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល
<b>2024</b>								
<b>ថ្លៃដើម</b>								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	713,386	310,570	673,984	189,250	329,347	634,926	2,851,463	11,648,226
ការទិញបន្ថែម	24,698	10,731	-	86,150	-	323,188	444,874	1,810,646
ការលុបចេញពីបញ្ជី	(4,137)	(6,938)	-	-	(71,703)	-	(82,778)	(336,989)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(187,739)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	733,947	314,363	673,984	275,400	257,644	958,114	3,213,452	12,934,144
<b>រំលស់បង្គរ</b>								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	434,835	248,990	480,989	133,093	20,663	-	1,318,570	5,386,358
រំលស់ (កំណត់សម្គាល់២៤)	137,872	29,751	67,547	30,977	15,571	-	281,718	1,146,874
ការលុបចេញពីបញ្ជី	(4,077)	(6,852)	-	-	(8,052)	-	(18,981)	(77,272)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(91,200)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	568,630	271,889	548,536	164,070	28,182	-	1,581,307	6,364,760
<b>តម្លៃយោង</b>								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	165,314	42,475	125,448	111,330	229,464	958,114	1,632,145	6,569,384

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**13. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)**

	កុំព្យូទ័រ និង បរិក្ខារព័ត៌មាន វិទ្យុ ដុល្លារអាមេរិក	បរិក្ខារការិយាល័យ និងបរិក្ខារបំពាក់ ដុល្លារអាមេរិក	ម៉ាស៊ីនដំណើរការ ស្វ័យប្រវត្តិ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួស ដុល្លារអាមេរិក	ទ្រព្យសកម្ម មិនទាន់បញ្ចប់ ការសាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល
<b>2023</b>								
<b>ថ្លៃដើម</b>								
នាថ្ងៃទី១ ខែមករា ឆ្នាំ2023	664,932	294,015	673,984	139,250	182,415	527,384	2,481,980	10,218,312
ការទិញបន្ថែម	34,104	16,555	-	50,000	59,500	230,984	391,143	1,607,598
ការផ្ទេរ	15,730	-	-	-	87,432	(103,162)	-	-
ការផ្ទេរទៅទ្រព្យសកម្មអរូបី	-	-	-	-	-	(20,280)	(20,280)	(83,351)
ការលុបចេញពីបញ្ជី	(1,380)	-	-	-	-	-	(1,380)	(5,672)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(88,661)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2023	713,386	310,570	673,984	189,250	329,347	634,926	2,851,463	11,648,226
<b>វិលសំបង្ការ</b>								
នាថ្ងៃទី១ ខែមករា ឆ្នាំ2023	291,424	208,427	409,521	107,104	9,360	-	1,025,836	4,223,367
វិលសំ (កំណត់សម្គាល់24)	144,716	40,563	71,468	25,989	11,303	-	294,039	1,208,500
ការលុបចេញពីបញ្ជី	(1,305)	-	-	-	-	-	(1,305)	(5,364)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(40,145)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2023	434,835	248,990	480,989	133,093	20,663	-	1,318,570	5,386,358
<b>តម្លៃយោង</b>								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2023	278,551	61,580	192,995	56,157	308,684	634,926	1,532,893	6,261,868

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**14. ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អតិថិជន៖				
គណនីចរន្ត	4,964,612	19,982,563	16,692,651	68,189,479
គណនីសន្សំ	8,305,530	33,429,758	6,499,995	26,552,480
បញ្ញើមានកាលកំណត់	125,387,965	504,686,559	73,315,049	299,491,975
	<u>138,658,107</u>	<u>558,098,880</u>	<u>96,507,695</u>	<u>394,233,934</u>
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖				
គណនីចរន្ត	21,317,300	85,802,133	10,009,865	40,890,299
គណនីសន្សំ	189,921	764,432	-	-
បញ្ញើមានកាលកំណត់	4,296,850	17,294,821	21,997,577	89,860,102
	<u>25,804,071</u>	<u>103,861,386</u>	<u>32,007,442</u>	<u>130,750,401</u>
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័ន ហិរញ្ញវត្ថុដុល	<u>164,462,178</u>	<u>661,960,266</u>	<u>128,515,137</u>	<u>524,984,335</u>
បូក៖ បង្កការប្រាក់ដែលត្រូវបង់	5,685,787	22,885,293	3,005,663	12,278,133
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័ន ហិរញ្ញវត្ថុសុទ្ធ	<u>170,147,965</u>	<u>684,845,559</u>	<u>131,520,800</u>	<u>537,262,468</u>

ការផ្ទៀងផ្ទាត់នៃបង្កការប្រាក់ដែលត្រូវបង់មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>នាថ្ងៃទី១ ខែមករា</b>	3,005,663	12,278,133	2,620,048	10,786,738
បន្ថែម៖ ចំណាយការប្រាក់ (កំណត់សម្គាល់ 20)	8,155,179	33,199,734	5,293,889	21,757,884
ដក៖ ការប្រាក់បានបង់	(5,475,055)	(22,288,949)	(4,908,274)	(20,173,006)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(303,625)	-	(93,483)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<u>5,685,787</u>	<u>22,885,293</u>	<u>3,005,663</u>	<u>12,278,133</u>



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**14. ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ (ត)**

ប្រាក់បញ្ញើពីអតិថិជននិងស្ថាប័នហិរញ្ញវត្ថុដុលត្រូវបានវិភាគដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ក. តាមកាលកំណត់៖</b>				
ក្នុងកំឡុងពេល 1ខែ	46,433,209	186,893,666	45,569,871	186,152,923
ពី 1ខែទៅ 3ខែ	8,861,585	35,667,880	8,557,290	34,956,530
ពី 3ខែទៅ 12ខែ	55,600,910	223,793,663	46,637,311	190,513,415
ពី 1ឆ្នាំទៅ 2ឆ្នាំ	29,234,982	117,670,802	18,308,577	74,790,538
លើសពី 2ឆ្នាំ	24,331,492	97,934,255	9,442,088	38,570,929
	<u>164,462,178</u>	<u>661,960,266</u>	<u>128,515,137</u>	<u>524,984,335</u>
<b>ខ. តាមរូបិយប័ណ្ណ៖</b>				
ប្រាក់ដុល្លារអាមេរិក	158,654,553	638,584,576	125,367,580	512,126,564
ប្រាក់រៀល	5,807,625	23,375,690	3,147,557	12,857,771
	<u>164,462,178</u>	<u>661,960,266</u>	<u>128,515,137</u>	<u>524,984,335</u>
<b>គ. តាមសម្ព័ន្ធភាព៖</b>				
ភាគីពាក់ព័ន្ធ	1,252,448	5,041,101	1,242,788	5,076,789
មិនមែនភាគីពាក់ព័ន្ធ	163,209,730	656,919,165	127,272,349	519,907,546
	<u>164,462,178</u>	<u>661,960,266</u>	<u>128,515,137</u>	<u>524,984,335</u>
<b>ឃ. តាមនិវាសដ្ឋាន៖</b>				
និវាសនជន	164,209,276	660,942,336	128,455,024	524,738,773
អនិវាសនជន	252,902	1,017,930	60,113	245,562
	<u>164,462,178</u>	<u>661,960,266</u>	<u>128,515,137</u>	<u>524,984,335</u>

**15. បំណុលផ្សេងៗ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់ផ្សេងៗ	240,905	969,643	535,094	2,185,859
ចំណាយបង្គរ	175,885	707,937	220,412	900,383
កាតតំណទានត្រូវទូទាត់	173,906	699,972	196,730	803,642
ពន្ធត្រូវទូទាត់ផ្សេងៗ	105,195	423,410	77,423	316,273
គណនីត្រូវទូទាត់ផ្សេងៗ	547,095	2,202,057	99,970	408,376
	<u>1,242,986</u>	<u>5,003,019</u>	<u>1,129,629</u>	<u>4,614,533</u>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**15. ចំណូលផ្សេងៗ (ត)**

ប្រាក់តម្កល់ផ្សេងៗ តំណាងឱ្យប្រាក់តម្កល់ធានាតម្រូវពីភ្ញៀវទេសចរណ៍ក្នុងការចូលមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុង ជំងឺរាតត្បាតកូវីដ-19។ ប្រាក់តម្កល់នេះ ពុំទទួលបានការប្រាក់នោះទេ ទោះជាយ៉ាងណា គណនីអសកម្មនឹងត្រូវបាន គិតថ្លៃសេវាប្រចាំខែតាមគោលការណ៍ធនាគារ។

**16. ពន្ធលើប្រាក់ចំណូល**

**(ក) ចំណាយពន្ធលើប្រាក់ចំណូល/ពន្ធអប្បបរមា**

ដោយអនុលោមតាមច្បាប់ស្តីពីសារពើពន្ធនៃប្រទេសកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល តាមអត្រា 20% នៃប្រាក់ចំណូលដែលជាប់ពន្ធឬក៏ពន្ធអប្បបរមាតាមអត្រា 1% នៃចំណូលដុលដោយយកតម្លៃណា មួយដែលខ្ពស់ជាង។

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធអប្បបរមា	146,802	590,878	148,269	609,386
ពន្ធពន្យារ	252,478	1,027,838	189,780	779,996
ចំណាយពន្ធលើប្រាក់ចំណូល	252,478	1,027,838	189,780	779,996

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការចំពោះចំណាយពន្ធលើប្រាក់ចំណូល ដូច ខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញ/(ចំណេញ)មុនបង់ពន្ធ	(2,230,269)	(9,072,671)	1,556,980	6,399,188
គណនាដោយប្រើប្រាស់អត្រាពន្ធ 20%	(446,054)	(1,815,886)	311,396	1,279,838
ផលប៉ះពាល់នៃចំណាយ(ដែលអាចកាត់កង)/				
មិនអាចកាត់កងបាន	(50,827)	(206,917)	206,368	848,172
ការមិនទទួលស្គាល់ពន្ធពន្យារ លើខាតពន្ធក្នុង				
ការិយបរិច្ឆេទ	496,881	2,022,803	-	-
ការប្រើប្រាស់ខាតពន្ធយោងពីគ្រាមុន	-	-	(10,359)	(42,575)
សំវិធានធនខ្លះ/(លើស)នៃពន្ធពន្យារ	252,478	1,027,838	(317,625)	(1,305,439)
ចំណាយពន្ធលើប្រាក់ចំណូល	252,478	1,027,838	189,780	779,996

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**16. ពន្ធលើប្រាក់ចំណេញ (ត)**

**(ខ) បំណុលពន្ធលើប្រាក់ចំណូល**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	-	-	17,397	71,623
ពន្ធលើប្រាក់ចំណូលដែលបានបង់ក្នុងឆ្នាំ	-	-	(17,397)	(71,502)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(121)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>

**(គ) បំណុលពន្ធពន្យារ - សុទ្ធ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មពន្ធពន្យារ	192,282	773,935	149,173	609,372
បំណុលពន្ធពន្យារ	(564,656)	(2,272,740)	(269,069)	(1,099,147)
<b>បំណុលពន្ធពន្យារ - សុទ្ធ</b>	<b>(372,374)</b>	<b>(1,498,805)</b>	<b>(119,896)</b>	<b>(489,775)</b>

ពន្ធពន្យាររួមមានគណនីដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>បំណុលពន្ធពន្យារ៖</b>				
សំវិធានធននៃការខាតបង់ឱនភាពតម្លៃ	(422,814)	(1,701,825)	(163,623)	(668,400)
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	(125,221)	(504,015)	(105,446)	(430,747)
រំលស់	(16,621)	(66,900)	-	-
	<b>(564,656)</b>	<b>(2,272,740)</b>	<b>(269,069)</b>	<b>(1,099,147)</b>

ទ្រព្យសកម្មពន្ធពន្យារ៖

បំណុលភតិសន្យា	132,107	531,731	111,614	455,943
ឱនភាពតម្លៃលើការវិនិយោគ	60,175	242,204	-	-
រំលស់	-	-	37,559	153,429
	<b>192,282</b>	<b>773,935</b>	<b>149,173</b>	<b>609,372</b>
<b>បំណុលពន្ធពន្យារ - សុទ្ធ</b>	<b>(372,374)</b>	<b>(1,498,805)</b>	<b>(119,896)</b>	<b>(489,775)</b>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**16. ពន្ធលើប្រាក់ចំណេញ (ត)**

**(គ) បំណុលពន្ធពន្យារ - សុទ្ធ (ត)**

បម្រែបម្រួលនៃ បំណុលពន្ធពន្យារសុទ្ធមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	(119,896)	(489,775)	69,884	287,712
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	(252,478)	(1,027,838)	(189,780)	(779,996)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	18,808	-	2,509
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>(372,374)</b>	<b>(1,498,805)</b>	<b>(119,896)</b>	<b>(489,775)</b>

**17. ដើមទុន**

	2024 និង 2023	
	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនធម្មតាបានអនុម័តចេញផ្សាយ និងទូទាត់ពេញលេញ នាថ្ងៃទី១ ខែមករា/៣១ ខែធ្នូ	75,000,000	299,625,000

ព័ត៌មានលម្អិតនៃរចនាសម្ព័ន្ធរបស់ភាគទុនិកមានដូចខាងក្រោម៖

	ដើមទុនដែលបានចុះបញ្ជី និងអនុម័តចេញផ្សាយដែលមានតម្លៃថវិកា 100 ដុល្លារអាមេរិកក្នុង១ភាគហ៊ុន ឆ្នាំ២០២៤ និង ឆ្នាំ២០២៣		
	ចំនួន ភាគហ៊ុន	ចំនួនទឹកប្រាក់ ដុល្លារអាមេរិក	%
<b>ភាគទុនិក</b>			
Selvione Limited	450,000	45,000,000	60
Quantum Symbol Sdn Bhd	300,000	30,000,000	40
	<b>750,000</b>	<b>75,000,000</b>	<b>100</b>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**18. ទុនបម្រុងតាមបទប្បញ្ញត្តិ**

ទុនបម្រុងតាមបទប្បញ្ញត្តិសំដៅលើភាពខុសគ្នារវាងសំវិធានធនលើឱនភាពតម្លៃស្របតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>នាថ្ងៃទី១ ខែមករា</b>	2,160,910	8,869,042	459,781	1,877,402
ផ្ទេរចេញពីចំណេញរក្សាទុក	2,432,178	9,901,397	1,701,129	6,991,640
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>4,593,088</b>	<b>18,770,439</b>	<b>2,160,910</b>	<b>8,869,042</b>

ការផ្ទេរចេញពីចំណេញរក្សាទុកពាក់ព័ន្ធនឹងសំវិធានធនលើឱនភាពតម្លៃក្នុងឆ្នាំ នៅពេលដែលសំវិធានធនតម្រូវដោយធនាគារជាតិនៃកម្ពុជាខ្ពស់ជាង ស.រ.ទ.ហ.អ.ក។

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឱនភាពតម្លៃលើឥណទានតម្រូវដោយធនាគារជាតិនៃកម្ពុជា	6,890,191	28,049,968	4,852,302	19,942,961
ឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុតាមស.រ.ទ.ហ.អ.ក	(2,297,103)	(9,351,506)	(2,691,392)	(10,994,336)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(41,321)	-	(79,583)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>4,593,088</b>	<b>18,657,141</b>	<b>2,160,910</b>	<b>8,869,042</b>
<b>នាថ្ងៃទី១ ខែមករា</b>	<b>2,160,910</b>	<b>8,869,042</b>	<b>459,781</b>	<b>1,877,402</b>
ផ្ទេរពីប្រាក់ចំណេញរក្សាទុក	2,432,178	9,901,397	1,701,129	6,991,640

យោងតាមប្រការ 73 នៃប្រកាសលេខ ធ៧-០១៧-៣៤៤ ប្រ.ក ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពតម្លៃក្នុងករណីកម្រិតសំវិធានធនដែលគណនាតាមបទប្បញ្ញត្តិដូចមានចែងក្នុងប្រកាស ខ្ពស់ជាងកម្រិតសំវិធានធនដែលគណនាតាមប្បញ្ញត្តិនៃ ស.រ.ទ.ហ.អ.ក ធនាគារត្រូវកត់ត្រាសំវិធានធន ដែលគណនាតាមស.រ.ទ.ហ.អ.ក ហើយត្រូវផ្ទេរចំនួនខុសគ្នា ពីចំណេញរក្សាទុកឬខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិនៅក្នុងមូលធននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**19. ចំណូលការប្រាក់**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ ៨)	7,894,328	32,137,809	7,295,931	29,986,276
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	2,843,220	11,574,749	1,603,865	6,591,885
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	107,081	435,927	137,522	565,216
	<u>10,844,629</u>	<u>44,148,485</u>	<u>9,037,318</u>	<u>37,143,377</u>

**20. ចំណាយការប្រាក់**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ (កំណត់សម្គាល់ 14)	8,155,179	33,199,734	5,293,889	21,757,884
បំណុលភតិសន្យា	49,245	200,476	36,728	150,952
	<u>8,204,424</u>	<u>33,400,210</u>	<u>5,330,617</u>	<u>21,908,836</u>

**21. ចំណូលមិនមែនជាការប្រាក់ - សុទ្ធ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញពីការប្តូររូបិយប័ណ្ណ	1,849,880	7,530,862	1,711,508	7,034,298
ចំណូលពីកម្រៃ និងជើងសារ - សុទ្ធ	1,029,818	4,192,389	1,252,128	5,146,247
ចំណូលពីភាគលាភ	48,179	196,137	67,763	278,506
ការទទួលបានមកវិញពីឥណទាន ដែលបានលុបចោល	-	-	1,062,000	4,364,820
ចំណូលផ្សេងៗ	240,401	978,672	791,478	3,252,973
	<u>3,168,278</u>	<u>12,898,060</u>	<u>4,884,877</u>	<u>20,076,844</u>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**22. ចំណាយលើបុគ្គលិក**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	3,286,755	13,380,380	2,801,534	11,514,305
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	516,199	2,101,446	520,067	2,137,475
	<b>3,802,954</b>	<b>15,481,826</b>	<b>3,321,601</b>	<b>13,651,780</b>

**23. ចំណាយប្រតិបត្តិការផ្សេងៗ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃរ៉ូយ៉ាល់ទី	1,022,381	4,162,113	-	-
អាជ្ញាប័ណ្ណ និងថ្លៃប៉ាតង់	405,242	1,649,740	360,636	566,588
ភតិសន្យារយៈពេលខ្លី និងតម្លៃទាប	392,699	1,598,678	444,009	1,482,214
ចំណាយជូសជុល និងថែទាំ	383,000	1,559,193	238,277	1,824,877
ចំណាយទីផ្សារ និងផ្សព្វផ្សាយ	248,165	1,010,280	155,158	979,318
សម្ភារៈការិយាល័យ	150,167	611,330	137,856	637,699
ចំណាយថ្លៃទឹកភ្លើង	136,025	553,758	130,563	536,614
ចំណាយពិន័យ និងពន្ធផ្សេងៗ	104,200	424,198	285,873	1,174,938
ចំណាយទំនាក់ទំនង	91,401	372,093	91,881	377,631
ចំណាយក្រុមប្រឹក្សាភិបាល	53,470	217,676	45,996	189,044
ចំណាយបុគ្គលិកផ្សេងៗ	59,378	241,728	41,964	172,472
ចំណាយសេវាវិជ្ជាជីវៈ	36,715	149,467	45,728	187,942
ចំណាយការធ្វើដំណើរ	40,593	165,254	42,737	175,649
ចំណាយបរិច្ចាគសប្បុរសធម៌	-	-	5,000	20,550
ចំណាយផ្សេងៗ	264,988	1,078,766	194,388	798,934
	<b>3,388,424</b>	<b>13,794,274</b>	<b>2,220,066</b>	<b>9,124,470</b>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**24. ចំណាយរំលស់**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ 13)	281,718	1,146,874	294,039	1,208,500
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	366,290	1,491,167	276,817	1,137,718
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ 12)	148,109	602,951	146,951	603,969
	<u>796,117</u>	<u>3,240,992</u>	<u>717,807</u>	<u>2,950,187</u>

**25. (ការកត់ត្រាបញ្ញាស់)/ការខាតបង់ឱនភាពលើតម្លៃឧបករណ៍ហិរញ្ញវត្ថុ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>(ការកត់ត្រាបញ្ញាស់)/សំវិធានធននៃការ ខាតបង់ចំពោះECL</b>				
ការវិនិយោគ (កំណត់សម្គាល់ 9)	300,874	1,224,858	-	-
ឥណទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ 8)	(396,185)	(1,612,869)	625,738	2,571,784
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ (កំណត់សម្គាល់ 6)	(234)	(953)	1,117	4,590
	<u>(95,545)</u>	<u>(388,964)</u>	<u>626,855</u>	<u>2,576,374</u>



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**26. ភាគីពាក់ព័ន្ធ**

**(ក) សមតុល្យភាគីពាក់ព័ន្ធ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ក្រុមហ៊ុនបុត្រសម្ព័ន្ធ - ខេប ស៊ីឃ្យូរីធី លីមីធីតេ</b>				
គណនីចរន្ត និងបញ្ញើមានកាលកំណត់	1,252,448	5,041,101	1,242,788	5,076,789

**(ខ) ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធ**

បន្ថែមទៅលើការបង្ហាញអំពីភាគីពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ប្រតិបត្តិការភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗ មានដូចខាងក្រោម។

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>ក្រុមហ៊ុនបុត្រសម្ព័ន្ធ - ខេប ស៊ីឃ្យូរីធី លីមីធីតេ</b>				
ចំណូលនៃការជួល	7,500	30,533	12,000	49,320
ចំណាយការប្រាក់	97,226	395,807	97,400	400,314

**(គ) អត្ថប្រយោជន៍នៃគណៈគ្រប់គ្រងសំខាន់ៗ**

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស ប្រាក់ឈ្នួល និង អត្ថប្រយោជន៍ផ្សេងៗ	418,939	1,705,502	395,446	1,625,283

គណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ សំដៅទៅលើក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់មួយចំនួនដែល មានសិទ្ធិអំណាច និងការទទួលខុសត្រូវសម្រាប់ការធ្វើផែនការ ដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារដោយ ផ្ទាល់ ឬដោយប្រយោល។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**27. ព័ត៌មានលំហូរសាច់ប្រាក់**

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ 5)	64,272,873	258,698,314	53,892,182	220,149,563
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ (កំណត់សម្គាល់ 6)	74,470,979	299,745,690	51,107,968	208,776,050
សមតុល្យនៅ NBC (កំណត់សម្គាល់ 7)	9,010,896	36,268,856	6,480,030	26,470,922
	147,754,748	594,712,860	111,480,180	455,396,535
ដក៖ ប្រាក់បញ្ញើមានកាលកំណត់ ច្រើនតិចជាង 3ខែ	(35,473,461)	(142,780,680)	(24,422,852)	(99,767,352)
នាថ្ងៃទី៣១ ខែធ្នូ	112,281,287	451,932,180	87,057,328	355,629,183

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

**ក សេចក្តីផ្តើម និងទស្សនៈទូទៅ**

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសន្ទនីយភាព

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារ គោលដៅ គោលការណ៍ណែនាំ និងវិធានការណ៍របស់ធនាគារដើម្បីវាស់វែង និងគ្រប់គ្រងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងដើមទុនរបស់ធនាគារ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

**ខ ហានិភ័យឥណទាន**

ធនាគារប្រឈមនឹងហានិភ័យឥណទាន ដែលជាហានិភ័យ ដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដល់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀតមិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា។ ហានិភ័យឥណទាន គឺជា ហានិភ័យដែលមានសារៈសំខាន់ជាងគេបំផុតរបស់ធនាគារ។ ភាគច្រើនហានិភ័យឥណទានកើតឡើងពីសកម្មភាពនៃ ការផ្តល់ឥណទានដល់អតិថិជន និងសមតុល្យនៅធនាគារផ្សេងៗ។ ឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការក៏មាន ហានិភ័យឥណទានដែរដូចជាកិច្ចសន្យាឥណទាន។ ការគ្រប់គ្រងហានិភ័យឥណទានត្រូវបានធ្វើឡើងដោយគណៈ កម្មាធិការឥណទានរបស់ធនាគារ។

សកម្មភាពនៃការផ្តល់ឥណទាន ត្រូវបានធ្វើឡើងដោយស្របទៅតាមគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានា ការសម្រេចបាននូវគោលបំណង ជាទូទៅនៅក្នុងផ្នែកកម្ចីមានន័យថា ត្រូវសម្រេចបាននូវផលប៉ុន្តែឥណទានល្អ និង រឹងមាំហើយអាចកាត់បន្ថយនិងគ្រប់គ្រងហានិភ័យឥណទានបាន។ គោលការណ៍ឥណទានរួមមាន គោលការណ៍ក្នុង ការផ្តល់ឥណទាន គោលការណ៍ស្តីពីវត្ថុបញ្ចាំ ព្រមទាំងដំណើរការ និងនីតិវិធីអនុម័តឥណទាន ដើម្បីធានានូវអនុលោម ភាពតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ អតិថិជនដែលមានលើសពីមួយគណនី ត្រូវមានការត្រួត ពិនិត្យ និងវាយតម្លៃហ្មត់ចត់។ ធនាគារតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការប្រមូលផ្តុំហានិភ័យឥណទានទៅតាម ប្រភេទអាជីវកម្ម។ លក្ខណៈវិនិច្ឆ័យបន្ថែមទៀត ក្នុងការអនុម័តឥណទានឱ្យអតិថិជនក៏ត្រូវបានដាក់ឱ្យអនុវត្ត ចំពោះ ផ្នែកដែលមានហានិភ័យជាក់លាក់ផងដែរ។

**(1) ការវាស់ហានិភ័យឥណទាន**

ធនាគារវាយតម្លៃលទ្ធភាពនៃការខកខាន មិនបានសងបំណុលរបស់អ្នកខ្ចីជាឯកត្តជន ដោយផ្ដោតលើការព្យាករណ៍ ប្រាក់ចំណេញ និងលំហូរសាច់ប្រាក់របស់អ្នកខ្ចី។ គណៈកម្មាធិការឥណទានទទួលខុសត្រូវ ក្នុងការអនុម័តផ្តល់ ឥណទានដល់អតិថិជន។

**(2) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ**

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទានដល់ឯកត្តជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិត និង ត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលវាត្រូវបានរកឃើញ។

ធនាគារប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលត្រូវ បានអនុវត្តទូទៅ ក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់ទ្រព្យបញ្ចាំចំពោះឥណទានអតិថិជន។ ធនាគារធ្វើការវាយតម្លៃអំពីលំហូរសាច់ប្រាក់របស់អតិថិជនម្នាក់ៗ ដើម្បីធានាបាននូវសមត្ថភាពក្នុងការសងប្រាក់របស់ ពួកគេ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**(3) ការប្រមូលផ្តុំហានិភ័យ**

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការឥណទានធនាគារសម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ នាយកដ្ឋានឥណទានដោយឡែក ត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទានដែលទទួលខុសត្រូវ ក្នុងការគ្រប់គ្រងហានិភ័យឥណទាន រួមមានដូចខាងក្រោម។

តារាងខាងក្រោមបង្ហាញពី ការប្រឈមអតិបរមានលើហានិភ័យឥណទានរបស់ធនាគារ លើឧបករណ៍ហិរញ្ញវត្ថុក្នុងតារាងតុល្យការ និងក្រៅតារាងតុល្យការដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទានស្មើនឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមអតិបរមានលើហានិភ័យឥណទាន គឺចំនួនទឹកប្រាក់ទាំងស្រុងនៃឥណទាន ដែលមិនទាន់ដកចេញដោយអតិថិជន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

**ប្រភេទនៃទំហំហានិភ័យឥណទាន**

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

**ធាតុធានាក្នុងតារាងតុល្យការ**

សាច់ប្រាក់ក្នុងដៃ

សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ

សមតុល្យនៅ NBC

ឥណទានផ្តល់ដល់អតិថិជន

ការវិនិយោគ

ទ្រព្យសកម្មផ្សេងៗ

ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

សរុប

**ធាតុធានាប្រព្រឹត្តិការណ៍តុល្យការ**

កិច្ចសន្យា

តម្លៃយោង		ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះពីទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	
ទំហំហានិភ័យឥណទាន អតិបរមា ដុល្លារអាមេរិក	ទំហំហានិភ័យឥណទាន អតិបរមា ពាន់រៀល				
សាច់ប្រាក់ក្នុងដៃ	64,272,873	258,698,314	-	-	100
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	75,547,631	304,079,214	-	-	100
សមតុល្យនៅ NBC	9,011,057	36,269,504	-	-	100
ឥណទានផ្តល់ដល់អតិថិជន	83,027,913	334,187,350	98.67	-	1.33
ការវិនិយោគ	25,588	102,992	-	-	100
ទ្រព្យសកម្មផ្សេងៗ	2,107,048	8,480,868	-	-	100
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	19,648,772	79,086,307	-	-	100
<b>សរុប</b>	<b>253,640,882</b>	<b>1,020,904,549</b>			
<b>ធាតុធានាប្រព្រឹត្តិការណ៍តុល្យការ</b>					
កិច្ចសន្យា	4,019,856	16,179,920	100	-	-

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

**ធាតុធានាក្នុងតារាងតុល្យការ**

សាច់ប្រាក់ក្នុងដៃ

សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ

សមតុល្យនៅ NBC

ឥណទានផ្តល់ដល់អតិថិជន

ការវិនិយោគ

ទ្រព្យសកម្មផ្សេងៗ

ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

សរុប

**ធាតុធានាប្រៅតារាងតុល្យការ**

កិច្ចសន្យា

	តម្លៃយោង		ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះពីទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %
	ទំហំហានិភ័យឥណទាន អតិបរមា ដុល្លារអាមេរិក	ទំហំហានិភ័យឥណទាន អតិបរមា ពាន់រៀល			
សាច់ប្រាក់ក្នុងដៃ	53,892,182	220,149,563	-	-	100
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	51,895,628	211,993,641	-	-	100
សមតុល្យនៅ NBC	6,480,982	26,474,811	-	-	100
ឥណទានផ្តល់ដល់អតិថិជន	84,365,883	344,634,632	99.69	-	0.31
ការវិនិយោគ	25,588	104,527	-	-	100
ទ្រព្យសកម្មផ្សេងៗ	1,951,209	7,970,688	-	-	100
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	18,600,958	75,984,913	-	-	100
<b>សរុប</b>	<b>217,212,430</b>	<b>887,312,775</b>			
<b>ធាតុធានាប្រៅតារាងតុល្យការ</b>					
កិច្ចសន្យា	1,799,261	7,349,981	100	-	-

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

**ការប្រមូលផ្តុំហានិភ័យ វិភាគតាមប្រភេទអាជីវកម្ម**

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្មត្រូវបានវិភាគដោយប្រើប្រាស់សមតុល្យដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុមានដូចខាងក្រោម៖

	សាច់ប្រាក់នៅក្នុងដៃ ដុល្លារអាមេរិក	សមតុល្យនៅ ស្ថាប័នហិរញ្ញវត្ថុ ដុល្លារអាមេរិក	សមតុល្យនៅ NBC ដុល្លារអាមេរិក	ប្រាក់តម្កល់ តាមបទប្បញ្ញត្តិ ដុល្លារអាមេរិក	ឥណទានផ្តល់ ដល់អតិថិជន ដុល្លារអាមេរិក	ការវិនិយោគ ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2024</b>	-	-	-	-	35,248,942	-	-	35,248,942
ពាណិជ្ជកម្មលក់រាយ	-	-	-	-	15,346,215	-	-	15,346,215
ពាណិជ្ជកម្មលក់ដុំ	-	-	-	-	11,762,273	-	-	11,762,273
សំណង់	-	-	-	-	7,255,258	-	-	7,255,258
ឥណទានឯកជន	-	-	-	-	3,113,993	-	-	3,113,993
ឥណទានគេហដ្ឋាន	-	-	-	-	1,626,162	-	-	1,626,162
ការជួល និងភតិសន្យាប្រតិបត្តិការ	-	-	-	-	2,369,992	-	-	2,369,992
អចលនទ្រព្យ	-	-	-	-	1,572,557	-	-	1,572,557
ភោជនីយដ្ឋាន	-	-	-	-	2,037,349	-	-	2,037,349
ដឹកជញ្ជូន	-	-	-	-	1,274,789	-	-	1,274,789
សណ្ឋាគារ	-	-	-	-	71,175	-	-	71,175
វិស័យសុខាភិបាល និងកិច្ចការងារសង្គម	-	-	-	-	162,702	-	-	162,702
កសិកម្ម	-	-	-	-	656,945	-	-	656,945
គ្រឿងម៉ាស៊ីន	-	-	-	-	529,561	-	-	529,561
ធនាគារ	-	75,547,631	9,011,057	19,648,772	-	-	-	104,207,460
ផ្សេងៗ	64,272,873	-	-	-	-	25,588	2,107,048	66,405,509
<b>សរុប (ដុល្លារអាមេរិក)</b>	<b>64,272,873</b>	<b>75,547,631</b>	<b>9,011,057</b>	<b>19,648,772</b>	<b>83,027,913</b>	<b>25,588</b>	<b>2,107,048</b>	<b>253,640,882</b>
<b>សរុប (ពាន់រៀល)</b>	<b>258,698,314</b>	<b>304,079,214</b>	<b>36,269,504</b>	<b>79,086,307</b>	<b>334,187,350</b>	<b>102,992</b>	<b>8,480,868</b>	<b>1,020,904,549</b>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

**កម្រៃមូលដ្ឋានហានិភ័យ វិភាគតាមប្រភេទអាជីវកម្ម (ត)**

	សាច់ប្រាក់ នៅក្នុងដៃ ដុល្លារអាមេរិក	សមតុល្យនៅ ស្ថាប័នហិរញ្ញវត្ថុ ដុល្លារអាមេរិក	សមតុល្យនៅ NBC ដុល្លារអាមេរិក	ប្រាក់តម្កល់ តាមបទប្បញ្ញត្តិ ដុល្លារអាមេរិក	ឥណទានផ្តល់ ដល់អភិថិជន ដុល្លារអាមេរិក	ការវិនិយោគ ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2023</b>								
ពាណិជ្ជកម្មលក់រាយ	-	-	-	-	36,845,815	-	-	36,845,815
ពាណិជ្ជកម្មលក់ដុំ	-	-	-	-	14,185,220	-	-	14,185,220
សំណង់	-	-	-	-	13,893,334	-	-	13,893,334
ឥណទានឯកជន	-	-	-	-	7,964,833	-	-	7,964,833
ឥណទានគេហដ្ឋាន	-	-	-	-	4,046,618	-	-	4,046,618
ការជួល និងភតិសន្យាប្រតិបត្តិការ	-	-	-	-	1,890,742	-	-	1,890,742
អចលនទ្រព្យ	-	-	-	-	1,595,570	-	-	1,595,570
គោជនីយដ្ឋាន	-	-	-	-	1,534,417	-	-	1,534,417
ដឹកជញ្ជូន	-	-	-	-	1,084,757	-	-	1,084,757
សណ្ឋាគារ	-	-	-	-	946,652	-	-	946,652
វិស័យសុខាភិបាល និងកិច្ចការងារសង្គម	-	-	-	-	172,087	-	-	172,087
កសិកម្ម	-	-	-	-	162,954	-	-	162,954
គ្រឿងម៉ាស៊ីន	-	-	-	-	42,884	-	-	42,884
ធនាគារ	-	51,895,628	6,480,982	18,600,958	-	-	-	76,977,568
ផ្សេងៗ	53,892,182	-	-	-	-	25,588	1,951,209	55,868,979
<b>សរុប (ដុល្លារអាមេរិក)</b>	<b>53,892,182</b>	<b>51,895,628</b>	<b>6,480,982</b>	<b>18,600,958</b>	<b>84,365,883</b>	<b>25,588</b>	<b>1,951,209</b>	<b>217,212,430</b>
<b>សរុប (ពាន់រៀល)</b>	<b>220,149,563</b>	<b>211,993,641</b>	<b>26,474,811</b>	<b>75,984,913</b>	<b>344,634,632</b>	<b>104,527</b>	<b>7,970,688</b>	<b>887,312,775</b>



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

ការប្រមូលផ្តុំហានិភ័យវិភាគតាមរូបិយប័ណ្ណ និងសង្គ្រោះ ទំហំហានិភ័យ និងស្ថានភាពនៃឥណទានផ្តល់ដល់អតិថិជន៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<b>តាមរូបិយប័ណ្ណ៖</b>				
ប្រាក់ដុល្លារអាមេរិក	74,824,774	301,169,716	76,442,404	312,267,220
ប្រាក់រៀល	8,203,139	33,017,634	7,923,479	32,367,412
	<u>83,027,913</u>	<u>334,187,350</u>	<u>84,365,883</u>	<u>344,634,632</u>
<b>តាមនិវាសដ្ឋាន៖</b>				
និវាសនជន	<u>83,027,913</u>	<u>334,187,350</u>	<u>84,365,883</u>	<u>344,634,632</u>
<b>តាមទំហំហានិភ័យ៖</b>				
មិនមែនជាហានិភ័យទំហំធំៗ	<u>83,027,913</u>	<u>334,187,350</u>	<u>84,365,883</u>	<u>344,634,632</u>
<b>តាមស្ថានភាពឥណទាន៖</b>				
មិនរៀបចំឡើងវិញ	74,855,670	301,294,072	76,764,685	313,583,738
រៀបចំឡើងវិញ	8,172,243	32,893,278	7,601,198	31,050,894
	<u>83,027,913</u>	<u>334,187,350</u>	<u>84,365,883</u>	<u>344,634,632</u>

**រូបិយប័ណ្ណ**

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ NBC បានចេញប្រកាសលេខ ធ៧-០១៦-៣៣ ស្តីពីការផ្តល់ឥណទានជារូបិយប័ណ្ណជាតិរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ ដោយតម្រូវឱ្យស្ថាប័នទាំងអស់រក្សាប្រាក់កម្ចីជារូបិយប័ណ្ណជាតិ (KHR) យ៉ាងហោចណាស់ 10% នៃផលប្រតិបត្តិឥណទានសរុប។

**ទំហំហានិភ័យ**

ហានិភ័យទំហំធំ ត្រូវបានកំណត់និយមន័យ ដោយប្រកាសនៃធនាគារជាតិនៃកម្ពុជា ថាជាទំហំហានិភ័យសរុបនៃសមតុល្យឥណទាន និងបុរេប្រទានសរុបជាមួយអតិថិជនតែមួយ ដែលមានចំនួនលើសពីដប់ភាគរយ (10%) នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ ទំហំហានិភ័យ គឺជាចំនួនខ្ពស់ជាងរវាងឥណទាន ឬកិច្ចសន្យាដែលនៅសល់និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

**(4) ទ្រព្យបញ្ចាំ**

ខណៈពេលដែលការប្រឈមអតិបរមារបស់ធនាគារលើហានិភ័យឥណទាន គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីខុបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យដែលទំនងជាអាចកើតឡើងប្រហែលជាស្ថិតក្នុងកម្រិតទាបជាងមុន ដោយសារតែការកាត់កងលើទ្រព្យបញ្ចាំ ឥណទានដែលបានធានា និងសកម្មភាពផ្សេងទៀតដែលត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

**សាច់ប្រាក់និងសាច់ប្រាក់សមមូល សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ សមតុល្យនៅ NBC ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ**

ជាទូទៅ ការដាក់ទ្រព្យបញ្ចាំគឺមិនចាំបាច់សម្រាប់ទ្រព្យសកម្មទាំងនេះ។

**ឥណទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា**

ឥណទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយទ្រព្យលំនៅដ្ឋាន។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

	ហានិភ័យឥណទាន		
	មានទ្រព្យបញ្ចាំ ដុល្លារអាមេរិក	ពុំមានការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៤</b>			
ឥណទានផ្តល់ដល់អតិថិជន	81,936,762	1,091,151	83,027,913
កិច្ចសន្យា	3,425,499	594,357	4,019,856
	<b>85,362,261</b>	<b>1,685,508</b>	<b>87,047,769</b>
<b>នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៣</b>			
ឥណទានផ្តល់ដល់អតិថិជន	84,105,638	260,245	84,365,883
កិច្ចសន្យា	1,795,230	4,031	1,799,261
	<b>85,900,868</b>	<b>264,276</b>	<b>86,165,144</b>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

	ហានិភ័យឥណទាន		
	មានទ្រព្យបញ្ចាំ ពាន់រៀល	ពុំមានការធានា ពាន់រៀល	សរុប ពាន់រៀល
<b>ឆ្នាំថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៤</b>			
ឥណទានផ្តល់ដល់អតិថិជន	329,795,467	4,391,883	334,187,350
កិច្ចសន្យា	13,787,633	2,392,287	16,179,920
	<b>343,583,100</b>	<b>6,784,170</b>	<b>350,367,270</b>
<b>ឆ្នាំថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៣</b>			
ឥណទានផ្តល់ដល់អតិថិជន	343,571,531	1,063,101	344,634,632
កិច្ចសន្យា	7,333,513	16,468	7,349,981
	<b>350,905,044</b>	<b>1,079,569</b>	<b>351,984,613</b>

**(5) គុណភាពឥណទាននៃឥណទានដុលផ្តល់ដល់អតិថិជន**

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

**ឥណទានធម្មតា៖**

ឥណទានដែលនៅសល់ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងតាមលក្ខខណ្ឌនៃកិច្ចសន្យា ហើយអតិថិជនមិនបានបង្ហាញពីភាពទន់ខ្សោយលើលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

**ឥណទានឃ្នាំមើល៖**

ឥណទានដែលស្ថិតនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបានបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់អតិថិជនក្នុងពេលអនាគតប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលានិងការយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

ភាពទន់ខ្សោយនេះ រាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់សមភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះ មានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតានិងឥណទានក្រោមស្តង់ដារទេ។

**ឥណទានក្រោមស្តង់ដារ៖**

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បានបង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានទ្រទ្រង់ឱ្យគ្រប់គ្រាន់ពីអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់អតិថិជនទេ។ និយាយឱ្យចំ ប្រភពចំណូលចម្បងសម្រាប់សងបំណុល គឺមិនគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- អតិថិជនគ្មានលទ្ធភាព ដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផលដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់សមភាគី ដើម្បីបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយសមភាគីក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយអតិថិជន។

**ឥណទានជាប់សង្ស័យ៖**

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

**ឥណទានខាតបង់៖**

ឥណទានដែលត្រូវបានចាត់ថ្នាក់ ថាជាការបាត់បង់គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សង វិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

**ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក**

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួល ស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ ឥណទានរំពឹងទុក	រំពឹងថានឹងបាត់បង់ រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ ពេញមួយអាយុកាល	រំពឹងថានឹងបាត់បង់ ពេញមួយអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវ រន្តលើហានិភ័យឥណទាន	ហានិភ័យឥណទានបានកើន ឡើងជាសារវរន្ត	ឥណទានដែលមាន ឱនភាពតម្លៃ
មូលដ្ឋាននៃការគណនា ចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារ នឹងវាស់វែងលើការខាតបង់ឥណទានរំពឹងទុក ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅរួមមាន ការញែក អតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃ ហានិភ័យឥណទាន។ ការខាតបង់ឥណទានរំពឹងទុករយៈពេល 12 ខែនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈពេលដែលការខាតបង់ឥណទានរំពឹងទុក ពេញមួយអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និង ដំណាក់កាលទី 3 ។ នាការិយបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទាន ទៅតាមគណនី នីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

**ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)**

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ	សំវិធានធន
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់តូចជាង 30ថ្ងៃ	ដំណើរការ	1%
2	ហានិភ័យឥណទានបានកើតឡើងជាសារវន្ត	ឥណទានឃ្នាំមើល	30 ដល់តូចជាង 90ថ្ងៃ	ក្រោមដំណើរការ	3%
3	ឥណទានមានឱនភាពតម្លៃ	ឥណទានក្រោមស្តង់ដារ	90 ដល់តូចជាង 180ថ្ងៃ	មិនដំណើរការ	20%
		ឥណទានជាប់សង្ស័យ	180 ដល់តូចជាង 360ថ្ងៃ		50%
		ឥណទានខាតបង់	លើសពី 360 ថ្ងៃ		100%

**ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)**

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ	សំវិធានធន
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់តូចជាង 14ថ្ងៃ	ដំណើរការ	1%
2	ហានិភ័យឥណទានបានកើតឡើងជាសារវន្ត	ឥណទានឃ្នាំមើល	15 ដល់តូចជាង 30ថ្ងៃ	ក្រោមដំណើរការ	3%
3	ឥណទានមានឱនភាពតម្លៃ	ឥណទានក្រោមស្តង់ដារ	31 ដល់តូចជាង 60ថ្ងៃ	មិនដំណើរការ	20%
		ឥណទានជាប់សង្ស័យ	61 ដល់តូចជាង 90ថ្ងៃ		50%
		ឥណទានខាតបង់	លើសពី 91ថ្ងៃ		100%

ធនាគារ នឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគតនៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធផ្ទៃក្នុង ក្នុងការដាក់ពិន្ទុឥណទាន ប្រសិនបើកម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យនោះ គណនីនឹងតម្រូវឱ្យធ្វើចំណាត់ថ្នាក់ទៅដំណាក់កាលទី 2 ។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

ជាលទ្ធផលនៃការអនុវត្ត ស.វ.ហ.អ.ក 9 ធនាគារទទួលស្គាល់ការបាត់បង់ឱនភាពតម្លៃចំពោះប្រាក់បញ្ញើជាមួយធនាគារ ផ្សេងទៀតដោយផ្អែកលើពិន្ទុឥណទានរបស់ធនាគារផ្សេងៗនោះ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក

**ឥណទានផ្តល់ដល់អតិថិជនតាមថ្លៃដើមរំលស់**

ឥណទានធម្មតា	75,250,635	-	-	75,250,635
ឥណទានឃ្នាំមើល	-	1,280,540	-	1,280,540
ឥណទានក្រោមស្តង់ដារ	-	-	1,269,402	1,269,402
ឥណទានជាប់សង្ស័យ	-	-	274,850	274,850
ឥណទានខាតបង់	-	-	4,952,486	4,952,486
<b>សរុប</b>	<b>76,250,635</b>	<b>1,280,540</b>	<b>6,496,738</b>	<b>83,027,913</b>

ដក៖ សំវិធានធនលើការខាតបង់	(1,397,346)	(55,105)	(842,756)	(2,295,207)
<b>តម្លៃយោង (ដុល្លារអាមេរិក)</b>	<b>73,853,290</b>	<b>1,225,435</b>	<b>5,653,982</b>	<b>80,732,706</b>
<b>តម្លៃយោង (ពាន់រៀល)</b>	<b>297,259,491</b>	<b>4,932,375</b>	<b>22,757,275</b>	<b>324,949,142</b>

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក

**ឥណទានផ្តល់ដល់អតិថិជនតាមថ្លៃដើមរំលស់**

ឥណទានធម្មតា	76,504,946	-	-	76,504,946
ឥណទានឃ្នាំមើល	510,125	1,856,858	-	2,366,983
ឥណទានក្រោមស្តង់ដារ	1,044,038	336,293	441,887	1,822,218
ឥណទានជាប់សង្ស័យ	-	136,695	461,818	598,563
ឥណទានខាតបង់	-	-	3,073,172	3,073,173
<b>សរុប</b>	<b>78,056,109</b>	<b>2,329,846</b>	<b>3,976,928</b>	<b>84,365,883</b>

ដក៖ សំវិធានធនលើការខាតបង់	(1,066,811)	(274,422)	(1,350,159)	(2,691,392)
<b>តម្លៃយោង (ដុល្លារអាមេរិក)</b>	<b>76,992,298</b>	<b>2,055,424</b>	<b>2,626,769</b>	<b>81,674,491</b>
<b>តម្លៃយោង (ពាន់រៀល)</b>	<b>314,513,537</b>	<b>8,396,407</b>	<b>10,730,352</b>	<b>333,640,296</b>

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

**ការបញ្ចូលព័ត៌មានលើការប៉ាន់ស្មានអនាគត**

ធនាគាររួមបញ្ចូលនូវព័ត៌មានលើការប៉ាន់ស្មានអនាគតទាំងការវាយតម្លៃ ថាតើហានិភ័យឥណទាននៃឧបករណ៍មួយ បានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូងរបស់ខ្លួន និងការវាស់វែងនៃ ECL។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណា រួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបោះផ្សាយដោយស្ថាប័ន រដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុក្នុងប្រទេសដែលធនាគារដំណើរការ អង្គការជាន់ខ្ពស់ដូចជា NBC និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់អត្តសញ្ញាណ និងចងក្រងឯកសារកត្តាជំរុញសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ ឥណទានសម្រាប់ផលប៉ុន្តែឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ ហើយដោយប្រើការវិភាគទិន្នន័យ ប្រវត្តិសាស្ត្រ ដែលបានប៉ាន់ស្មានពីទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ ឥណទាន។

**សំវិធានធនលើការបាត់បង់**

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យដើមគ្រា និងចុងគ្រារបស់សំវិធានធនលើការខាតបង់តាមថ្នាក់នៃ ឧបករណ៍ហិរញ្ញវត្ថុ៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ឥណទានផ្តល់ដល់អតិថិជនតាមថ្ងៃដើមរំលស់</b>				
<b>នាថ្ងៃទី១ ខែមករា</b>	1,066,811	274,422	1,350,159	2,691,392
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ឬបានទិញ	330,535	(219,317)	(507,403)	(396,185)
<b>នាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)</b>	<b>1,397,346</b>	<b>55,105</b>	<b>842,756</b>	<b>2,295,207</b>
<b>នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)</b>	<b>5,624,318</b>	<b>221,798</b>	<b>3,392,093</b>	<b>9,238,208</b>



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ខ ហានិភ័យឥណទាន (ត)**

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ឥណទានផ្តល់ដល់អតិថិជនតាមផ្លូវដើមរំលស់</b>				
នាថ្ងៃទី១ ខែមករា	1,131,432	58,126	876,096	2,065,654
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ឬបានទិញ	(64,621)	216,296	474,063	625,738
<b>នាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)</b>	<b>1,066,811</b>	<b>274,422</b>	<b>1,350,159</b>	<b>2,691,392</b>
<b>នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)</b>	<b>4,357,923</b>	<b>1,121,014</b>	<b>5,515,400</b>	<b>10,994,336</b>

**គ ហានិភ័យទីផ្សារ**

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារដូចជា អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និង តម្លៃមូលធនដែលនឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបានខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

**(1) ហានិភ័យអត្រាការប្រាក់**

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្មនិងបំណុល។ ហានិភ័យអត្រាការប្រាក់ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃទីផ្សារ តម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលមិនអំណោយផលត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតហានិភ័យដែលអាចទទួលយកបាន។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**គ ហានិភ័យទីផ្សារ (ត)**

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយដែលកើតឡើងមុន។

	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
<b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>								
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	64,272,873	64,272,873	-
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	562,229	20,226,727	38,287,176	-	-	16,471,499	75,547,631	1.5 - 7.5
សមតុល្យនៅ NBC	9,011,057	-	-	-	-	-	9,011,057	1.05 - 1.33
ឥណទានផ្តល់ដល់អតិថិជន	16,081,327	8,487,748	11,395,747	21,900,274	25,162,817	-	83,027,913	5 - 16.25
ការវិនិយោគ	-	-	-	-	-	25,588	25,588	-
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	2,107,048	2,107,048	-
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	-	-	12,049,393	-	7,500,000	99,379	19,648,772	0.08 - 1.33
	25,654,613	28,714,475	61,732,316	21,900,274	32,662,817	82,976,387	253,640,882	
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	20,480,624	9,353,917	58,197,559	55,833,953	-	26,281,912	170,147,965	1 - 8
បំណុលផ្សេងៗ	-	-	-	-	-	1,137,791	1,137,791	-
បំណុលភតិសន្យា	2,488	67,444	23,259	437,537	129,806	-	660,534	6 - 8
	20,483,112	8,286,522	57,268,283	56,270,588	129,806	27,419,703	171,946,290	
សរុបគំណត់ការប្រាក់	5,171,501	19,293,114	3,511,498	(34,371,216)	32,533,011	55,556,684	81,694,592	
<b>សមមូលពាន់រៀល</b>	20,815,292	77,654,784	14,133,778	(138,344,145)	130,945,371	223,615,653	328,820,733	

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**គ ហានិភ័យទីផ្សារ (ត)**

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយដែលកើតឡើងមុន។ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	53,892,182	53,892,182	-
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	12,318,423	2,176,339	22,956,768	-	-	14,444,098	51,895,628	0 - 8
សមតុល្យនៅ NBC	6,480,982	-	-	-	-	-	6,480,982	0.52 - 1.33
ឥណទានផ្តល់ដល់អតិថិជន	2,530,445	14,449,932	23,785,066	17,353,424	26,247,016	-	84,365,883	5 - 18
ការវិនិយោគ	-	-	-	-	-	25,588	25,588	-
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	1,951,209	1,951,209	-
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	-	-	11,050,285	-	7,500,000	50,673	18,600,958	0.08 - 1.33
	<b>21,329,850</b>	<b>16,626,271</b>	<b>57,792,119</b>	<b>17,353,424</b>	<b>33,747,016</b>	<b>70,363,750</b>	<b>217,212,430</b>	
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	19,105,539	8,998,467	47,953,694	28,760,584	-	26,702,516	131,520,800	1 - 8
បំណុលផ្សេងៗ	-	-	-	-	-	1,052,206	1,052,206	-
បំណុលភតិសន្យា	20,601	38,329	149,804	349,333	-	-	558,067	6 - 8
	<b>19,126,140</b>	<b>9,036,796</b>	<b>48,103,498</b>	<b>29,109,917</b>	<b>-</b>	<b>27,754,722</b>	<b>133,131,073</b>	
សរុបគំណត់ការប្រាក់	2,203,710	7,589,475	9,688,621	(11,756,493)	33,747,016	42,609,028	84,081,357	
<b>សមមូលពាន់រៀល</b>	<b>9,002,155</b>	<b>31,003,005</b>	<b>39,578,017</b>	<b>(48,025,274)</b>	<b>137,856,560</b>	<b>174,057,879</b>	<b>343,472,342</b>	

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**គ ហានិភ័យទីផ្សារ (ត)**

**ការវិភាគវេទយឺតភាព**

ការផ្លាស់ប្តូរអត្រាការប្រាក់ 1% នៅចុងគ្រាវាយការណ៍នឹងមានការកើនឡើង/(ថយចុះ) មូលធននិងចំណេញ ឬខាតតាម ចំនួនដែលបានបង្ហាញខាងក្រោម។ ការវិភាគសន្មតថាការប្រាក់ទាំងអស់ជាពិសេសអត្រារូបិយប័ណ្ណបរទេសនៅថេរ។

	ចំណេញ ឬខាត		មូលធន	
	+1%	-1%	+1%	-1%
	កើនឡើង ដុល្លារអាមេរិក	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក	ថយចុះ ដុល្លារអាមេរិក
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>				
ឧបករណ៍ហិរញ្ញវត្ថុមានការប្រាក់	261,379	(261,379)	261,379	(261,379)
<b>សមមូលពាន់រៀល</b>	<b>1,052,050</b>	<b>(1,052,050)</b>	<b>1,052,050</b>	<b>(1,052,050)</b>

	ចំណេញ ឬខាត		មូលធន	
	+1%	-1%	+1%	-1%
	កើនឡើង ដុល្លារអាមេរិក	ថយចុះ ដុល្លារអាមេរិក	កើនឡើង ដុល្លារអាមេរិក	ថយចុះ ដុល្លារអាមេរិក
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣</b>				
ឧបករណ៍ហិរញ្ញវត្ថុមានការប្រាក់	414,723	(414,723)	414,723	(414,723)
<b>សមមូលពាន់រៀល</b>	<b>1,694,143</b>	<b>(1,694,143)</b>	<b>1,694,143</b>	<b>(1,694,143)</b>

**(2) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស**

ហានិភ័យការប្តូររូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការ ប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**គ ហានិភ័យទីផ្សារ (ត)**

**ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ**

ចំនួនទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	ខ្មែររៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	703,640	63,341,482	227,751	64,272,873
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	3,648,498	71,548,736	350,397	75,547,631
សមតុល្យនៅ NBC	1,271,307	7,739,750	-	9,011,057
ឥណទានផ្តល់ដល់អតិថិជន	8,203,139	74,824,774	-	83,027,913
ទ្រព្យសកម្មផ្សេងៗ	161,048	1,946,000	-	2,107,048
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	99,379	19,549,393	-	19,648,772
	14,087,011	238,950,135	578,148	253,615,294
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	5,950,070	164,197,895	-	170,147,965
<b>ស្ថានភាពទ្រព្យសកម្មសុទ្ធ</b>	8,136,941	74,752,240	578,148	83,467,329
<b>សមមូលពាន់រៀល</b>	32,751,188	300,877,766	2,327,046	335,955,999
	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	ខ្មែររៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	577,057	53,046,417	268,708	53,892,182
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	3,195,218	48,484,415	215,995	51,895,628
សមតុល្យនៅ NBC	269,458	6,211,524	-	6,480,982
ឥណទានផ្តល់ដល់អតិថិជន	7,923,479	76,442,404	-	84,365,883
ទ្រព្យសកម្មផ្សេងៗ	180,306	1,770,903	-	1,951,209
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	50,673	18,550,285	-	18,600,958
	12,196,191	204,505,948	484,703	217,186,842
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	3,264,009	128,256,791	-	131,520,800
<b>ស្ថានភាពទ្រព្យសកម្មសុទ្ធ</b>	8,932,182	76,249,157	484,703	85,666,042
<b>សមមូលពាន់រៀល</b>	36,487,963	311,477,806	1,980,012	349,945,781

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**គ ហានិភ័យទីផ្សារ (ត)**

**ការវិភាគវេទយ័តភាព**

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនា កាលបរិច្ឆេទរបាយការណ៍ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម៖

	ឆ្នាំ2024		ឆ្នាំ2023	
	- 1%	+ 1%	- 1%	+ 1%
	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
ខ្មែររៀល	(81,369)	81,369	(89,322)	89,322
ផ្សេងៗ	(5,781)	5,781	(4,847)	4,847
	(87,150)	87,150	(94,169)	94,169
<b>សមមូលពាន់រៀល</b>	<b>(350,779)</b>	<b>350,779</b>	<b>(384,680)</b>	<b>384,680</b>

**ឃ ហានិភ័យសន្ទនីយភាព**

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុល ហិរញ្ញវត្ថុរបស់ខ្លួនដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសន្ទនីយ ភាពកើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរសាច់ប្រាក់ ដែលមាននៅក្នុងប្រតិបត្តិការនិងការ វិនិយោគរបស់ធនាគារ។

**ការគ្រប់គ្រងហានិភ័យសន្ទនីយភាព**

ធនាគារគ្រប់គ្រងសន្ទនីយភាពរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលដែលទទួលខុស ត្រូវក្នុងការបង្កើតគោលការណ៍សន្ទនីយភាព និងត្រួតពិនិត្យសន្ទនីយភាពជាប្រចាំ។ តម្រូវការទ្រព្យសកម្មសន្ទនីយ អប្បបរមាត្រូវបានបង្កើតឡើង ដើម្បីធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**យ ហានិភ័យសន្ទនីយភាព (ត)**

តារាងខាងក្រោម សង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរសាច់ប្រាក់ ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	20,480,624	9,353,917	58,197,559	55,833,953	26,281,912	170,147,965
បំណុលផ្សេងៗ	-	-	-	1,137,791	-	1,137,791
បំណុលភតិសន្យា	2,488	67,444	23,259	567,343	-	660,534
	20,483,112	9,421,361	58,220,818	57,539,087	26,281,912	171,946,290
<b>សមមូលពាន់រៀល</b>	82,444,527	37,920,979	234,338,792	231,594,824	105,784,696	692,083,818
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣</b>						
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	12,604,973	8,998,467	47,953,694	28,760,584	33,203,082	131,520,800
បំណុលផ្សេងៗ	-	-	-	1,052,206	-	1,052,206
បំណុលភតិសន្យា	20,601	38,329	149,804	349,333	-	558,067
	12,625,574	9,036,796	48,103,498	30,162,123	33,203,082	133,131,073
<b>សមមូលពាន់រៀល</b>	51,575,470	36,915,312	196,502,789	123,212,272	135,634,590	543,840,433

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**28. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**ង ការគ្រប់គ្រងដើមទុន**

**ដើមទុនតាមបទប្បញ្ញត្តិ**

គោលដៅរបស់ធនាគារ ក្នុងការគ្រប់គ្រងដើមទុនមានន័យ ទូលំទូលាយជាងមូលធន ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលការណ៍របស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិកក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ដើមទុនតាមបទប្បញ្ញត្តិបង្ហាញខាងលើនេះ ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ខ្លះៗ បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត។ ដូច្នេះ ព័ត៌មានអំពីដើមទុនតាមបទប្បញ្ញត្តិខាងលើ មិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពីសេចក្តីណែនាំរបស់ធនាគារជាតិ។

**ការបែងចែកដើមទុន**

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

**29. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ**

ឧបករណ៍ហិរញ្ញវត្ថុ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាតម្លៃដែលត្រូវទទួល ដើម្បីលក់ទ្រព្យសកម្ម ឬបានទទួលដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការរវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើអត្ថមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**29. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)**

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចកាត់ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបានមិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគតនិងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7 ៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ និងទ្រព្យសម្បត្តិ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ សមតុល្យនៅធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ ដែលមិនមានលក្ខណៈជាសារវន្តចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះ មានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

**សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ**

សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុរួមមាន គណនីចរន្តដែលមិនមានការប្រាក់ និងប្រាក់បញ្ញើសន្សំ។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

**ឥណទានផ្តល់ដល់អតិថិជន**

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ ដែលបានប៉ាន់ស្មាននាពេលអនាគតដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

**ឋានានុក្រមតម្លៃសមស្រប**

ស.វ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនទាន់មាននិយ័តកម្មកែតម្រូវ) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្មឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិ ដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រួមបញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្មឬបំណុលដោយផ្ទាល់ (ឧទាហរណ៍៖ ជាតម្លៃ) ឬដោយប្រយោល (ឧទាហរណ៍៖ កើតមកពីតម្លៃ)។

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤**

**29. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)**

- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ទិន្នន័យដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូនធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមតម្លៃសមស្របទេ។ ដោយសារពុំតម្លៃទីផ្សារដែលអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្របត្រូវបានសន្មតដោយគណៈគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការគឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

**30. យថាភាពនៃពន្ធ**

ប្រព័ន្ធពន្ធនៅក្នុងប្រទេសកម្ពុជា គឺត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើននិងមានភាពផ្លាស់ប្តូរជាញឹកញាប់នៃបទប្បញ្ញត្តិដែលមានភាពមិនច្បាស់លាស់ប្រឈមគ្នានិងទាមទារអោយមានការបកស្រាយបន្ថែម។ ជាញឹកញាប់ការបកស្រាយខុសគ្នាកើតមាន ក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការ។ ពន្ធត្រូវតែត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរ ដែលអនុញ្ញាតដោយច្បាប់ក្នុងការប្រតិបត្តិការជាការពិន័យធ្ងន់ធ្ងរ ការពិន័យព្រហ្មទណ្ឌ និងការពិន័យលើការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធត្រូវបានផ្តល់យ៉ាងគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិនៃពន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នាហើយ ផលប៉ះពាល់អាចមានភាពជាសារវន្ត។

នៅថ្ងៃទី24 ខែឧសភា ឆ្នាំ2023 អគ្គនាយកដ្ឋានពន្ធដារ (ហៅកាត់ថា "អ.ព.ជ") បានចេញលិខិតជូនដំណឹងស្តីពីការធ្វើសវនកម្មពន្ធមានកម្រិតសម្រាប់ចន្លោះពេលគិតចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2022 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023។ គិតត្រឹមថ្ងៃនេះ ពុំទាន់មានការឆ្លើយតបជាផ្លូវការណាមួយពី អ.ព.ជ នៅឡើយទេ ហើយគណៈគ្រប់គ្រងបានចាត់ទុកថាបំណុលពន្ធដែលអាចកើតមានពីការកំណត់ពន្ធឡើងវិញគឺស្ទើរតែគ្មាន ហើយនឹងមិនបណ្តាលឱ្យមានការខាតបង់ជាសារវន្តដល់ធនាគារនាពេលអនាគតនោះទេ។

**31. ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីបទបញ្ជាបរិច្ឆេទ**

ពុំមានព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទនេះទេ។

**32. ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ត្រូវបានអនុម័តឱ្យបោះផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ ។



បណ្ណាគារ កម្ពុជា អាស៊ី  
CAMBODIA ASIA BANK  
柬埔寨亚洲银行

 (855) 23 980 000  [www.cab.com.kh](http://www.cab.com.kh)

 **HEAD OFFICE** : #75c.036, Preah Sihanouk Boulevard, Sangkat Veal Vong, Khan 7 Makara, Phnom Penh.